



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី១៩ លេខ៨៦

ត្រីមាសទី០៤ ឆ្នាំ២០១៩

រាជកិច្ច

ជួយចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារធាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សាកល ប្រកាស

ក

មាតិកា

I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ២៧-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៤៩៤ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ជាកិច្ចបច្ច្រាមរណៈដល់សព្វឧត្តមសេនីយ៍ត្រី **កែវ រតនា** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ១០១៤១
- ២៧-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៤៩៥ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ជាកិច្ចបច្ច្រាមរណៈដល់សព្វលោកវរសេនីយ៍ឯក **ស្ទឹង តិរក្ស** នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ១០១៤២
- ២៧-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៤៩៦ ស្តីពី ការតម្លើងឋានន្តរស័ក្តិឧត្តមអគ្គានុរក្ស ពន្ធនាគារ ដល់មន្ត្រីពន្ធនាគារ ចំនួន ០៤ រូប នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ១០១៤៣
- ២៧-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៤៩៧ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាក្រសួងផែនការ ០៤ រូប ១០១៤៤
- ២៧-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៤៩៨ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរ- វិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា ប្រគេនចំពោះ ព្រះសង្ឃ ចំនួន ០៣ អង្គ ១០១៤៥
- ២៧-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៤៩៩ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតូបនីយ- កម្មដល់លោក **ឈិន ច័ងហាយ** (CHEN ZHENGHAI) ជនជាតិចិន សញ្ជាតិចិន ១០១៤៦
- ២៧-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៥០០ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតូបនីយ- កម្មដល់លោក **វ៉ាន វិនស៊ី** (WANG, WENXI) ជនជាតិចិន សញ្ជាតិចិន ១០១៤៧
- ២៧-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៥០១ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតូបនីយ- កម្មដល់លោក **កៅ យុន** (CAO, KUN) ជនជាតិចិន សញ្ជាតិចិន ១០១៤៨
- ២៧-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៥០២ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតូបនីយ- កម្មដល់លោក **ឈិន លាំង** (CHEN, LIANG) ជនជាតិចិន សញ្ជាតិចិន ១០១៤៩
- ២៧-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៥០៣ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតូបនីយ- កម្មដល់លោក **ហ៊ុ ស៊ាវហ្វាន** (HU, XIAOFAN) ជនជាតិចិន សញ្ជាតិចិន ១០១៥០

- ២៧-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៥០៤ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តបន្ទាប់-
កម្មដល់លោក **អ៊ូ ឈុង** (YU, CONG) ជនជាតិចិន សញ្ជាតិចិន ១០១៥១
- ២៧-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៥០៥ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តបន្ទាប់-
កម្មដល់លោក **ឈិន តាយពីន** (CHEN DAIBIN) ជនជាតិចិន សញ្ជាតិចិន ១០១៥២
- ២៧-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៥០៦ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តបន្ទាប់-
កម្មដល់លោក **ម៉ុង លីងខាយ** (MENG, LINGKIA) ជនជាតិចិន សញ្ជាតិចិន ១០១៥៣
- ២៧-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៥០៧ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តបន្ទាប់-
កម្មដល់លោក **ឈួយ យ៉ាងជ័រ** (CUI, YANJIE) ជនជាតិចិន សញ្ជាតិចិន ១០១៥៤
- ២៧-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៥០៨ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តបន្ទាប់-
កម្មដល់លោក **លី ខឺ** (LI, KE) ជនជាតិចិន សញ្ជាតិចិន ១០១៥៥
- ២៧-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៥០៩ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តបន្ទាប់-
កម្មដល់លោក **អាន ជុនវណ្ណ** (AN JUN HWAN) ជនជាតិកូរ៉េ សញ្ជាតិកូរ៉េ
ដោយប្តូរឈ្មោះជា **ហ៊ុន អាន** (HUN AN) ១០១៥៦
- ២៧-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៥១០ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ "ដោយអាពាហ៍-
ពិពាហ៍" ដល់អ្នកស្រី **អាស្ទីណាល់ អ៊ែនឡា លូអ៊ីស** (ASPINALL ANDREA-
LOUISE) ជនជាតិកាណាដា សញ្ជាតិកាណាដា ដោយប្តូរឈ្មោះជា **ស៊ែរី អ៊ែនឡា**
(SEAR ANDREA) ១០១៥៧
- ២៧-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៥១១ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តបន្ទាប់-
កម្មដល់លោក **ចេង ជីជុន** (CHENG CHI-CHUN) ជនជាតិចិន សញ្ជាតិចិន(តៃវ៉ាន់) ១០១៥៨
- ២៧-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៥១២ ស្តីពី ការតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា
ឯកឧត្តម **ស៊ឹម ភា** អនុប្រធានទី១ ព្រឹទ្ធសភា នីតិកាលទី៤ ចំនួន ០៣រូប ១០១៥៩
- ០៤-១០-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/១០១៩/១៥១៣ ស្តីពី ការដាក់ឱ្យចូលនិវត្តន៍នាយករដ្ឋមន្ត្រី ថ្នាក់
ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ០៣ រូប ក្នុងក្របខ័ណ្ឌ
មុខងារសាធារណៈ ដោយរក្សាមុខតំណែងនយោបាយនៅដដែល រហូតមានការសម្រេចជាថ្មី
ពីរាជរដ្ឋាភិបាល ១០១៦០

គ

០៤-១០-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/១០១៩/១៥១៤ ស្តីពី ការដាក់ឱ្យចូលនិវត្តន៍នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ២៨ រូប	១០១៦២
០៤-១០-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/១០១៩/១៥១៥ ស្តីពី ការតែងតាំង និងផ្តល់ឋានៈជាជំនួយការ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ០៥ រូប	១០១៦៥
០៤-១០-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/១០១៩/១៥១៦ ស្តីពី ការបញ្ចប់មុខតំណែងលោកជំទាវ លីម ស្រីធីតា ពិទ្ធិប្រឹក្សាឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី មានឋានៈស្មើ អនុរដ្ឋលេខាធិការ	១០១៦៦
០៤-១០-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/១០១៩/១៥១៧ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរ- វិយយស សហមេត្រី ថ្នាក់ មហាសេនា ចំពោះ វរសេនីយ៍ឯក ឡេង ហៀងថាវ (NGVEANG CHOEUANG THAING)	១០១៦៧

II- រាជរដ្ឋាភិបាល

១- អនុក្រឹត្យ

០២-១០-២០១៩	-អនុក្រឹត្យលេខ ១៤៩ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា	១០១៦៨
០២-១០-២០១៩	-អនុក្រឹត្យលេខ ១៥០ អនក្រ.បក ស្តីពី ការកែសម្រួលមាត្រា២នៃអនុក្រឹត្យលេខ៤៨៩ អនក្រ.បក ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៣ ស្តីពី ការកែសម្រួលគណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាក្នុងកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា	១០១៧០
០៧-១០-២០១៩	-អនុក្រឹត្យលេខ ១២៥៩ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១០១៧៣
០៧-១០-២០១៩	-អនុក្រឹត្យលេខ ១២៦០ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ឌ	១០១៨៣
០៧-១០-២០១៩	-អនុក្រឹត្យលេខ ១២៦១ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី	១០១៨៤
០៧-១០-២០១៩	-អនុក្រឹត្យលេខ ១២៦២ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ឌ	១០១៨៦
០៧-១០-២០១៩	-អនុក្រឹត្យលេខ ១២៦៣ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១០១៨៧
០៩-១០-២០១៩	-អនុក្រឹត្យលេខ ១២៦៤ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	១០១៨៨
០៩-១០-២០១៩	-អនុក្រឹត្យលេខ ១២៦៥ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១០១៩០
១០-១០-២០១៩	-អនុក្រឹត្យលេខ ១២៦៦ អនក្រ.តត ស្តីពី ការតម្កើងឋាននួសស័ក្តិមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ	១០១៩១

១០-១០-២០១៩	-អនុក្រឹត្យលេខ ១២៦៧ អនក្រ.តត ស្តីពី ការដាក់មន្ត្រីរាជការស៊ីវិលឱ្យស្ថិតក្នុងភាព ទំនេរគ្មានបៀវត្ស	១០១៩៣
១០-១០-២០១៩	-អនុក្រឹត្យលេខ ១២៦៨ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១០១៩៤
១០-១០-២០១៩	-អនុក្រឹត្យលេខ ១២៦៩ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារភ័ណ្ឌ	១០២០០
១០-១០-២០១៩	-អនុក្រឹត្យលេខ ១២៧០ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១០២០២
១០-១០-២០១៩	-អនុក្រឹត្យលេខ ១២៧១ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១០២០៧
១០-១០-២០១៩	-អនុក្រឹត្យលេខ ១២៧២ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១០២១១
១១-១០-២០១៩	-អនុក្រឹត្យលេខ ១២៧៣ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារភ័ណ្ឌ	១០២១២
១១-១០-២០១៩	-អនុក្រឹត្យលេខ ១២៧៤ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១០២១៤
១១-១០-២០១៩	-អនុក្រឹត្យលេខ ១២៧៥ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	១០២១៦
១១-១០-២០១៩	-អនុក្រឹត្យលេខ ១២៧៦ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១០២១៧
១១-១០-២០១៩	-អនុក្រឹត្យលេខ ១២៧៧ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារភ័ណ្ឌ	១០២១៨
១១-១០-២០១៩	-អនុក្រឹត្យលេខ ១២៧៨ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី	១០២១៩

២.សេចក្តីសម្រេច

០៣-១០-២០១៩	-សេចក្តីសម្រេចលេខ ១៦២ សសរ ស្តីពី ការផ្លាស់ប្តូរសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសីហនុ និងខេត្តតាកែវ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា	១០២២១
០៣-១០-២០១៩	-សេចក្តីសម្រេចលេខ ១៦៣ សសរ ស្តីពី ការបំពេញបន្ថែមសមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យ និងគាំទ្រការ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាលកម្ពុជា	១០២២៣
០៣-១០-២០១៩	-សេចក្តីសម្រេចលេខ ១៦៤ សសរ ស្តីពី ការបំពេញបន្ថែមសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា	១០២២៥

III-ការងារបណ្តាញស្តង់ដារ

១-ទិស្តីការរដ្ឋប្បវេណីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- ២១-០៨-២០១៩ -ប្រកាសលេខ ៧៤៥ សហវ.ប្រក ស្តីពី ការបង្កើត និងកែសម្រួលសមាសភាពក្រុមលទ្ធកម្ម
របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តរតនគិរី ១០២២៧
- ២៩-០៨-២០១៩ -ប្រកាសលេខ ៧៧៣ សហវ.ប្រក ស្តីពី ការផ្លាស់ប្តូរ និងតែងតាំងសមាសភាពបន្ថែម
នៃលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផកម្ពុជា ១០២២៩
- ៣០-០៨-២០១៩ -ប្រកាសលេខ ៧៧៦ សហវ.ប្រក ស្តីពី ការកែសម្រួលក្រុមការងារកែទម្រង់ការគ្រប់គ្រង
ហិរញ្ញវត្ថុសាធារណៈ និងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយ ១០២៣១
- ០២-០៩-២០១៩ -ប្រកាសលេខ ៧៧៩ សហវ.ប្រក ស្តីពី ការកែសម្រួលប្រការ ៥ នៃប្រកាសលេខ ៧៦២
សហវ.ប្រក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៨ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ត
ជូនលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផកម្ពុជា ១០២៣៥
- ០៣-០៩-២០១៩ -ប្រកាសលេខ ៧៨០ សហវ.ប្រក ស្តីពី ការបែងចែកភារកិច្ចផ្នែកដឹកនាំអគ្គនាយកដ្ឋានគយ
និងរដ្ឋាករកម្ពុជា ១០២៣៧
- ០៩-០៩-២០១៩ -ប្រកាសអន្តរក្រសួងលេខ ៧៩៣ សហវ.ប្រក ស្តីពី ការតែងតាំងរដ្ឋមេធាវីក្របបុរេប្រទាន
និងរដ្ឋមេធាវីក្របបុរេប្រទានរង ប្រចាំនៅអង្គភាពវិភាគនាយកដ្ឋានហិរញ្ញវត្ថុ ១០២៤១

២-ទិស្តីការរដ្ឋប្បវេណីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

- ១២-០៨-២០១៩ -សេចក្តីណែនាំលេខ ៧០ ស.ជ.ណ ស្តីពី ការដាក់ឱ្យអនុវត្តនីតិវិធី និងទម្រង់បែបបទនៃការ
គ្រប់គ្រងបណ្ណាគារ ១០២៤៤



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៨/១៤៩៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ជំឡើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍តេជោ** ជាកិត្តបច្ចាមណៈដល់សព្វឧត្តមសេនីយ៍ត្រី **កែវ រតនា** អគ្គលេខ ៨៦៨៦៨ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៩
ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋមន្ត្រី

ពសល. ១៩០៩. ១៥០៤

M.r.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៩/១៤៩៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ដំឡើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ត្រី** ជាកិច្ចបញ្ជាមរណៈដល់សពលោកវរសេនីយ៍ឯក **ហ៊ឹម តិរ្ស** អគ្គលេខ ៣៣១០៩ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៩
ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ហស. ១៩០៩. ១៤០៩

(Signature)

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
(Signature)
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៩/១៤៩៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រដ្ឋឧត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីពន្ធនាគារ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ដំឡើងឋានន្តរស័ក្តិឧត្តមអគ្គនាយកពន្ធនាគារ ដល់មន្ត្រីពន្ធនាគារ ចំនួន ០៤ រូប នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ៖

- ១- លោក **អ៊ុក ស៊ីវន** អត្តលេខ ០០៧៣ ពីឧត្តមអគ្គនាយក ថ្នាក់លេខ ៣ មកជា ថ្នាក់លេខ ២
- ២- លោក **យ៉ិន គន្ធី** អត្តលេខ ០០៨១ ពីឧត្តមអគ្គនាយក ថ្នាក់លេខ ៣ មកជា ថ្នាក់លេខ ២
- ៣- លោក **ជាន់ ជួន** អត្តលេខ ០១៦២ ពីឧត្តមអគ្គនាយក ថ្នាក់លេខ ៣ មកជា ថ្នាក់លេខ ២
- ៤- លោក **ឡុប សំអូន** អត្តលេខ ០៤០៥ ពីអគ្គនាយក ថ្នាក់លេខ ២ មកជា ឧត្តមអគ្គនាយក ថ្នាក់លេខ ៣។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ២០១៩
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

២១/៩/២០១៩. ១៤១០

(Signature)

សម្តេចវិបុលសេនាភក្តី សាយ ឈុំ
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
(Signature)
កិត្តិនីតិភោគលាបលាង មិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៨/១៤៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងផែនការ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា១ : តែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងផែនការ ០៤រូប :

- | | | |
|------------|--------------------|---|
| ១. ឯកឧត្តម | ឃុំន សារ៉េត | មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ២. ឯកឧត្តម | គីន គីណាត់ | មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៣. ឯកឧត្តម | រស់ ថេ | មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៤. ឯកឧត្តម | វ៉ី សុវិន | មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។ |

មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០១៩
ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

នស.រកត.០៩១៨.១៤៧៧

M. P.

សម្តេចវិបលក្សនាគត្តិ សាយ ឈុំ
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកអគ្គនាយកដ្ឋានរដ្ឋប្បវេណី
[Signature]
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ
យើង**

នស/រកត/០៩១៩ / ១៤៩២

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

**(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)**

ប្រោសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស មុនីសារាត្ថន្ទ្រ ថ្នាក់ មហាសេនា

១-ព្រះភិក្ខុធម្មជោគោ ម៉ៅ ង៉ែត

២-ព្រះភិក្ខុកល្យាណចិន្តោកា សុខ ណាត

៣-ព្រះភិក្ខុសុវណ្ណជោតិ ម៉ែន ណុន

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៩

ក្នុងព្រះបរមនាមនិងតាមព្រះរាជក្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

៣៧.១៩០៩.១៥១២

Handwritten signature

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៩/១៤៩៩

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តិយកម្មដល់លោក **ឈិន ប៊ីងហាយ** (CHEN ZHENGHAI) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៨២ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិត ចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

០១០៧.១៩០៩.១៥១៣

(Signature)

សម្តេចវិបុលសេនាភក្តី សាយ ឈុំ
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
(Signature)
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

នស/រកត/០៩១៩/១៥០០

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តិយកម្មដល់លោក **វ៉ាន វិនស៊ី (WANG, WENXI)** ជនជាតិ ចិន សញ្ជាតិចិន កើតថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ១៩៨៨ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៩
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

០១.១១.១៩.០៩.១៥១៤

(Signature)

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៩/១៥០១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី
ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨
ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស
ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនិយមកម្មដល់លោក កៅ ឃុន (CAO, KUN) ជនជាតិចិន សញ្ជាតិ
ចិន កើតថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៨៨ នៅខេត្ត Guizhou សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល
បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៩
ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋមន្ត្រី

០១.១០.១៩.១៥១៥

M.i.s.

សម្តេចវិបុលសេនាភក្តិ សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

នស/រកត/០៩១៩/១៥០២

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តិយកម្មដល់លោក **ឈិន លាំង** (CHEN, LIANG) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៨៦ នៅខេត្ត Anhui សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ ២០១៩
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ពល. ១៩០៩.១៥១៦

M. S.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

នស/រកត/០៩១៨ / ១៥០៣

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី
ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨
ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស
ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តយកម្មដល់លោក **ហ៊ូ ខ្សោយ** (HU, XIAOFAN) ជនជាតិចិន
សញ្ជាតិចិន កើតថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៨៨ នៅខេត្ត Jiangxi សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល
បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៩
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋមន្ត្រី

០១.១០.១៩.១៥១៧

Handwritten signature

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកវិស្វកម្មការកសិកម្មរុក្ខាប្រមាញ់

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៩/១៩០៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនីយកម្មដល់លោក **អ៊ូ ឈុន (YU, CONG)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៩០ នៅខេត្ត Henan សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋមន្ត្រី

៣២៣.១៩០៩.១៩១៤

(Signature)

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ**
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
(Signature)
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**





ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៩/១៥០៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី
ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨
ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស
ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនីយកម្មដល់លោក **ឈិន តាយពិន** (CHEN DAIBIN) ជនជាតិ
ចិន សញ្ជាតិចិន កើតថ្ងៃទី០៨ ខែមីនា ឆ្នាំ១៩៧៩ នៅខេត្ត Hunan សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល
បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋមន្ត្រី

៣២៣. ១៩០៩. ១៥១៩

M. S.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកាសិលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

នស/រកត/០៩១៩/១៥០៦

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី
ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨
ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស
ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនៃយកម្មដល់លោក **ម៉ុង លីងខាយ** (MENG, LINGKAI) ជនជាតិ
ចិន សញ្ជាតិចិន កើតថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៨២ នៅខេត្ត Henan សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល
បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋមន្ត្រី

ចាត់តាំង ១៩០៩-១៥២០

M. S.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៩/១៥០៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី
ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨
ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស
ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនិយកម្មដល់លោក ឈូយ យ៉ាងជ័យ (CUI, YANJIE) ជនជាតិ
ចិន សញ្ជាតិចិន កើតថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ១៩៨៦ នៅខេត្ត Liaoning សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល
បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៩

ភូមិព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

ស.ណ. ១៩០៩.១៥២១

CH. IS.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៩ / ១៥០៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី
ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨
ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស
ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនិយកម្មដល់លោក **លី ខី** (LI, KE) ជនជាតិចិន សញ្ជាតិចិន
កើតថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៨៨ នៅខេត្ត Shaanxi សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល
បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៩

ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៥៧៧.១៩០៩.១៥២២

M.R.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

នស/រកត/០៩១៩/១៥០៩

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា១: ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក **អាន ជុនចន្ទ** (AN JUN HWAN) ជនជាតិ កូរ៉េ សញ្ជាតិ កូរ៉េ កើតនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៦៦ នៅខេត្តជៀងសាងប៊ុក សាធារណរដ្ឋកូរ៉េ ដោយប្តូរ ឈ្មោះជា **ហ៊ុន អាន** (HUN AN)។

មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៩

ឥឡូវព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

ពល. ១៩០៩. ១៥២៣

M. S.

សម្តេចនិម្មិតអគ្គនាយក សាយ ឈុំ
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ខ្យងស្រាយស្រួលស្រាយស្រួល
រដ្ឋមន្ត្រីទទួលបន្ទុកអគ្គនាយកដ្ឋានការងាររដ្ឋបាល
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

នស/រកត/០៩១៨/១៥១០

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១: ផ្តល់សញ្ជាតិខ្មែរ ដោយអាពាហ៍ពិពាហ៍ ដល់អ្នកស្រី **អាស្ទីណាល់ អ៊ែនឌ្រា លូអ៊ីស** (ASPINALL ANDREA LOUISE) ជនជាតិ កាណាដា សញ្ជាតិ កាណាដា កើតនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩២ កន្លែងកំណើត ទីក្រុងអ៊ីសស្តេវេន ប្រទេសកាណាដា ដោយប្តូរឈ្មោះជា **សៀ អ៊ែនឌ្រា** (SEAR ANDREA) ។
- មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០១៩

គូរព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

H. S.

៣១៣.១៩០៩.១៥២៤

សម្តេចវិបុលសេនាភក្តី សាយ ឈុំ
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
[Signature]
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

នស/រកត/០៩១៩/១៥១១

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១:** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក **ចេង ជីជុន (CHENG CHI-CHUN)** ជនជាតិ ចិន សញ្ជាតិ ចិន(តៃវ៉ាន់) កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៨៦ នៅទីក្រុងតៃប៉ិ សាធារណរដ្ឋចិន។
- មាត្រា២:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៩

ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋមន្ត្រី

Handwritten signature

៣៧.១៩០៩.១៥២២

សម្តេចនិយមនស្សរាជរដ្ឋាភិបាល ហ៊ុន សែន
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ខ្យងនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
Handwritten signature
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

នស/រកត/០៩១៩/១៥១២

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផល នៃសម័យប្រជុំលើកដំបូងព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០១៨ ស្តីពីការជ្រើសតាំងប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា
- បានទ្រង់យល់លទ្ធផល នៃសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី១១ ខែ តុលា ឆ្នាំ២០១៨ ស្តីពីការជ្រើសតាំងអនុប្រធានទី១ នៃព្រឹទ្ធសភា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ឯកឧត្តម **ស៊ឹម កា** ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សាឯកឧត្តម **ស៊ឹម កា** អនុប្រធានទី១ ព្រឹទ្ធសភា នីតិកាលទី៤ ចំនួន ៣រូប ដូចខាងក្រោម ៖

- ១-ឯកឧត្តម **ទូច សារុន** មានឋានៈស្មើ រដ្ឋលេខាធិការ
- ២-ឯកឧត្តម **សោម ជ្រី** មានឋានៈស្មើ រដ្ឋលេខាធិការ
- ៣-ឯកឧត្តម **មិន សុផាត** មានឋានៈស្មើ រដ្ឋលេខាធិការ ដោយមិនទទួលប្រាក់បំណាច់។

មាត្រា ២ : សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៩
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

នស/រកត/០៩១៩/១៥១២

M.R.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកវិស្វកម្មការកណ្តាលរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៩/ ១៤១៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ក្រឹត្យលេខ ១០ក្រ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩៩៣ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពពលកម្មចំពោះនគរបាលប្រជាជនកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦១០/៤៦៤ ចុះថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០១០ ស្តីពីការកែសម្រួលមាត្រា៣៥ នៃព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ត្រាស់បង្គាប់

មាត្រា ១ : ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ០៣ រូប ក្នុងក្របខ័ណ្ឌមុខងារសាធារណៈ ដោយរក្សាមុខតំណែង
ប្រើប្រាស់នៅដដែល រហូតមានការសម្រេចជាថ្មីពីរាជរដ្ឋាភិបាល :



នាយឧត្តមសេនីយ៍ **សំរិទ្ធ ឌី** អគ្គលេខ ៧៣៥៩៥

២- នាយឧត្តមសេនីយ៍ **អ៊ុំ សារី** អគ្គលេខ ៧១៨៧៦

៣- នាយឧត្តមសេនីយ៍ **សុខ សារីវុឌ្ឍ** អគ្គលេខ ៧៣៥៨៩ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវ
ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះតទៅ ។

លេខ. ១៩១០. ១៥៤៧

ស សហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៩/ ១៥១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ក្រឹត្យលេខ ១០ក្រ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩៩៣ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពពលកម្មចំពោះនគរបាលប្រជាជនកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦១០/៤៦៤ ចុះថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០១០ ស្តីពីការកែសម្រួលមាត្រា៣៥ នៃព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ត្រាស់បង្គាប់

មាត្រា ១ : ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ២៨ រូប :



១- ឧត្តមសេនីយ៍ឯក	មុត ម៉ៅ	អត្ថលេខ	០៩៦៣
ឧត្តមសេនីយ៍ឯក	គង់ ពុទ្ធី	អត្ថលេខ	០១២៩៧

៣- ឧត្តមសេនីយ៍ឯក	យ៉ែម ស៊ីមុនី	អគ្គលេខ	០៣៦២៧
៤- ឧត្តមសេនីយ៍ឯក	ចំនួន សុខា	អគ្គលេខ	០១៨០៩
៥- ឧត្តមសេនីយ៍ឯក	គង់ វិចិត្រ	អគ្គលេខ	០១៩៧១
៦- ឧត្តមសេនីយ៍ទោ	សេម ម៉ាន់	អគ្គលេខ	០១៨២
៧- ឧត្តមសេនីយ៍ទោ	ស៊ិន ចាន់	អគ្គលេខ	០៦៧៣៨
៨- ឧត្តមសេនីយ៍ទោ	អ៊ុន មឿន	អគ្គលេខ	០១២៣០
៩- ឧត្តមសេនីយ៍ទោ	ហួត យ៉ាន	អគ្គលេខ	០៥៤៤១
១០- ឧត្តមសេនីយ៍ទោ	សុ ចាន់ឌី	អគ្គលេខ	០២៤២៣
១១- ឧត្តមសេនីយ៍ទោ	អ៊ុច ឌុច	អគ្គលេខ	១២៤៧៤
១២- ឧត្តមសេនីយ៍ទោ	សៀង សារ៉ុន	អគ្គលេខ	០៥៧០៤
១៣- ឧត្តមសេនីយ៍ទោ	ប៊ុន សារ៉ុន	អគ្គលេខ	០៥៣៧១
១៤- ឧត្តមសេនីយ៍ទោ	ម៉ិល សារ៉ុន	អគ្គលេខ	០៦៦៥១
១៥- ឧត្តមសេនីយ៍ទោ	គង់ សុជាតិ	អគ្គលេខ	០១៥០៣
១៦- ឧត្តមសេនីយ៍ទោ	ទួន ស្រេង	អគ្គលេខ	០៣៧៨៨
១៧- ឧត្តមសេនីយ៍ទោ	ម៉ុំ ធីត្យសុផាន	អគ្គលេខ	០១១៥៨
១៨- ឧត្តមសេនីយ៍ទោ	ជិន សុខុម	អគ្គលេខ	១៣២៣០
១៩- ឧត្តមសេនីយ៍ទោ	អ៊ិន អន	អគ្គលេខ	០១០៦៥
២០- ឧត្តមសេនីយ៍ទោ	សេក រដ្ឋា	អគ្គលេខ	០១១៧១
២១- ឧត្តមសេនីយ៍ត្រី	យ៉ែម សំអុន	អគ្គលេខ	៣៣១២៤
២២- ឧត្តមសេនីយ៍ត្រី	នេវ៉ា សុវណ្ណារិទ្ធ	អគ្គលេខ	០១០១៥
២៣- ឧត្តមសេនីយ៍ត្រី	នាយ សុខា	អគ្គលេខ	០១៧៤៧
២៤- ឧត្តមសេនីយ៍ត្រី	ហ៊ាន ហ៊ាន់	អគ្គលេខ	០៤១៥៦
២៥- ឧត្តមសេនីយ៍ត្រី	គង់ សំអុន	អគ្គលេខ	០៣៧៧៩
២៦- ឧត្តមសេនីយ៍ត្រី	កែត ឆី	អគ្គលេខ	០២៦៨៩
២៧- ឧត្តមសេនីយ៍ត្រី	បែន ស៊ីវុត្តន៍	អគ្គលេខ	០០៨៧៨



២៨- ឧត្តមសេនីយ៍ត្រី **ហង ឝីសាមុត** អគ្គលេខ ០១៦៦៧ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវ
ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

លេខ. ១៩១០. ៥៥៤៤

ឝីសាមុត

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៩/ ១៤៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកែតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : កែតាំងនិងផ្តល់ឋានៈជាជំនួយការរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ០៥រូប :

- | | |
|--------------------------------|--|
| ១. ឯកឧត្តម សេង ច័ន្ទី | មានឋានៈស្មើ អគ្គនាយក |
| ២. ឯកឧត្តម សុខ ពុធហឿន | មានឋានៈស្មើ អគ្គនាយក |
| ៣. ឯកឧត្តម ហាង សំរ៉ាង | មានឋានៈស្មើ អគ្គនាយក |
| ៤. ឯកឧត្តម ខឹម វិសាល | មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៥. ឯកឧត្តម ស៊ីន ប៊ុនថាត | មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។ |

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ក.ក. ១៩១០. ១៤៤៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩

សីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិវិធីស្នាដៃលម្អិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៩/១៤១៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកែតម្រូវរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** បញ្ចប់មុខតំណែងលោកជំទាវ **លឹម ស្រីឈិត** ពីទីប្រឹក្សាឯកឧត្តម **ហោ ណាំហុង** ឧបនាយករដ្ឋមន្ត្រីមានឋានៈស្មើ អនុរដ្ឋលេខាធិការ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ល.រ. ១៩១០.១៤៣០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៩

ស វិហារី

នរោត្តម សីហមុនី

បានឃើញត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៩/ ១៤១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជកាត

នូវ

គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនា

ចំពោះ

វរសេនីយឯក ង្វៀង ជឿងថាំង (NGVEANG CHOEUNG THAING)

៣៣-១៥១០-១៤៣១

ស សហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៤៩ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានចំណី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃ ព្រហស្បតិ៍ ០១ រោច ខែ បឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃ ពុធ ០៥ កើត ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៨៤ អនក្រ.បក ចុះថ្ងៃ ពុធ ០៤ រោច ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ៣ ៧៨៨ ៤០០ ០០០ រៀល (បីបីលានប្រាំពីររយប៉ែតសិបប្រាំបីលានបួនរយពាន់រៀលគត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក ៦២ (អត្ថប្រយោជន៍សង្គម) ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩។

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជាដោយបង្វែរចូលគណនីតម្កល់មូលនិធិប្រាក់បម្រុងសម្រាប់គាំទ្រប្រព័ន្ធស្បៀងបម្រុងកម្ពុជា។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា
ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ


អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៥០ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការកែសម្រួលមាត្រា២នៃអនុក្រឹត្យលេខ៤៨៩ អនក្រ.បក ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣

ស្តីពីការកែសម្រួលគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម

នៅតាមគ្រប់មុខសញ្ញា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការងារ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ៤៨៩ អនក្រ.បក ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ស្តីពីការកែសម្រួលគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា
- យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

មាត្រាមួយ .-

មាត្រា២នៃអនុក្រឹត្យលេខ៤៨៩ អនក្រ.បក ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ស្តីពីការកែសម្រួលគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ត្រូវបានធ្វើការកែសម្រួល ដូចតទៅ៖

មាត្រា ២ .- ថ្មី

គ.ក.ប. មានសមាសភាពដូចតទៅ៖

- រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធាន
- រដ្ឋលេខាធិការប្រចាំការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុប្រធាន
- រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ១រូប អនុប្រធាន
- រដ្ឋលេខាធិការក្រសួងការពារជាតិ ១រូប អនុប្រធាន
- រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ១រូប អនុប្រធាន
- រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ១រូប អនុប្រធាន
- រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ១រូប អនុប្រធាន
- រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ១រូប អនុប្រធានប្រចាំការ
- អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ អនុប្រធាន
- អគ្គស្នងការនគរបាលជាតិ អនុប្រធាន
- មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធាន
- នាយករងខ្ទួកាល័យនាយករដ្ឋមន្ត្រី ១រូប អនុប្រធាន
- មេបញ្ជាការកងទ័ពជើងគោកនិងជាមេបញ្ជាការបញ្ជាការដ្ឋានជាតិ កម្លាំងពិសេសប្រឆាំងកេរវកម្ម អនុប្រធាន
- អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ អនុប្រធាន
- អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អនុប្រធាន
- អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សមាជិក
- រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១រូប សមាជិក
- រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម ១រូប សមាជិក
- រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ១រូប សមាជិក
- រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ១រូប សមាជិក
- រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ១រូប សមាជិក
- រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ១រូប សមាជិក
- រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១រូប សមាជិក
- រដ្ឋលេខាធិការក្រសួងទេសចរណ៍ ១រូប សមាជិក
- រដ្ឋលេខាធិការក្រសួងព័ត៌មាន ១រូប សមាជិក
- អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ១រូប សមាជិក
- មេធាវីរាជរដ្ឋាភិបាល ១រូប សមាជិក
- សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ ទីស្តីការគណៈរដ្ឋមន្ត្រី ១រូប សមាជិក
- អភិបាលនៃគណៈអភិបាលខេត្ត សមាជិក
- នាយកខ្ទួកាល័យរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាជិក
- អគ្គនាយកការងារ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាជិក
- អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាជិក

- ប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាជិក
- អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ១រូប សមាជិក
- ប្រធាននាយកដ្ឋាននាំចេញ នាំចូល ក្រសួងពាណិជ្ជកម្ម សមាជិក
- ប្រធានសេនាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ សមាជិក
- ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង អគ្គស្នងការដ្ឋាននគរបាលជាតិ សមាជិក
- ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ អគ្គស្នងការដ្ឋាននគរបាលជាតិ សមាជិក
- ប្រធានអង្គភាពអន្តរាគមន៍ អគ្គស្នងការដ្ឋាននគរបាលជាតិ សមាជិក
- ប្រធាននាយកដ្ឋានចារកម្ម អគ្គស្នងការដ្ឋាននគរបាលជាតិ សមាជិក
- នាយក នាយកដ្ឋានស្រាវជ្រាវចារកិច្ច អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ សមាជិក
- ប្រធាននាយកដ្ឋានអធិការកិច្ចការងារ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាជិក
- ប្រធាននាយកដ្ឋានវិវាទការងារ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាជិក
- នាយកាវិយាល័យទី២ បញ្ជាការដ្ឋានកងទ័ពជើងគោក សមាជិក
- អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ក.ប. សមាជិកអចិន្ត្រៃយ៍។

សមាសភាពជាក់ស្តែងរបស់ គ.ក.ប. ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

មាត្រាទី១ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រាទី២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ទី ០៤ ខែ កក្កដា ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រាបី
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៤៥៩ សនក្រ.តត



អនុក្រឹត្យ

ស្តីពីការជូនដោយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១.- បំពាក់ដោយ**មាសការងារ** ជូននាយទាហាន នាយទាហានរង ចំនួន ១៩៣រូប ដែលមានស្នាដៃក្នុងការបំពេញ ភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖

- | | |
|---------------------------|---|
| ១-វរសេនីយ៍ទោ ជុន ជឿត | អត្តលេខ ០៧៣២២៦ នាយផ្នែកមន្ត្រីពិសោធន៍ មន្ត្រីពេទ្យសម្តេចតេជោ ហ៊ុន សែន ស្រវែមអគ្គនាយកដ្ឋាន ភស្តុភារហិរញ្ញវត្ថុ |
| ២-វរសេនីយ៍ទោ តារា ឧត្តម | អត្តលេខ ១០៣១៧៥ នាយរងការិយាល័យហិរញ្ញវត្ថុសាកលវិទ្យាល័យការពារជាតិ |
| ៣-វរសេនីយ៍ត្រី ស៊ុន សំអឿន | អត្តលេខ ០១៩៦២២ នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថវាធជានីភ្នំពេញ |
| ៤-វរសេនីយ៍ឯក ស្រេង សុវណ្ណ | អត្តលេខ ០០១៥១០ នាយការិយាល័យផែនការ នាយកដ្ឋានភូមិសាស្ត្រ |
| ៥-វរសេនីយ៍ទោ ផន យិនដាលិន | អត្តលេខ ១៧៦៦១៨ បញ្ជាការដ្ឋានកងទ័ពជើងអាកាស |
| ៦-វរសេនីយ៍ទោ សោម សំអាត | អត្តលេខ ០៤៩៦២៤ ជំនួយការកងពលតូចដឹកជញ្ជូនលេខ៩៩អគ្គនាយកដ្ឋាន ភស្តុភារហិរញ្ញវត្ថុ |
| ៧-វរសេនីយ៍ត្រី ហង្ស សំណាង | អត្តលេខ ០៣៦៤៣៧ នាយការិយាល័យបុគ្គលិកកងរាជអាវុធហត្ថ ខេត្តក្រចេះ |
| ៨-វរសេនីយ៍ត្រី យ៉ាង លឿន | អត្តលេខ ០៣៦៣៨៤ នាយការិយាល័យប្រឆាំងអវរកម្មកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង |
| ៩-វរសេនីយ៍ត្រី លឹម ហាក់ | អត្តលេខ ០៣៦០៧០ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង |
| ១០-វរសេនីយ៍ទោ អូម អ៊ិន | អត្តលេខ ០២៣៥៥១ នាយរងការិយាល័យជំនួយមនុស្សធម៌ និង សង្គ្រោះគ្រោះ មហន្តរាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស |

១១-រសេនីយ៍ទោ សៅ ស៊ុន	អត្តលេខ ១៦១៦០៤	ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង
១២-រសេនីយ៍ទោ និល ប៊ុនធឿន	អត្តលេខ ១៩៦៦៥១	មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង
១៣-រសេនីយ៍ទោ មុត សំផាន	អត្តលេខ ០១៩៥៨៣	គ្រូលំហាត់របៀប មជ្ឈមណ្ឌលហ្វឹកហ្វឺនភូមិសាស្ត្រ យោធានាយកដ្ឋានភូមិសាស្ត្រ
១៤-រសេនីយ៍ទោ ជិន ស៊ីណាល់	អត្តលេខ ០២៨០៣៨	លេខា ឯកឧត្តមនាយក នាយកដ្ឋាន ភូមិសាស្ត្រ
១៥-រសេនីយ៍ទោ ទេពចំរើន ហ៊ុនធីណ	អត្តលេខ ០២៥១៣៣	នាយផ្នែក តារាវិទ្យា ប្រចាំវិភាគ ការិយាល័យ វាស់វែង នាយកដ្ឋានភូមិសាស្ត្រ
១៦-រសេនីយ៍ទោ មាស សេដ្ឋា	អត្តលេខ ០២៣៤២៤	នាយផ្នែកស្រាវជ្រាវ និងចងក្រងឯកសារ ការិយាល័យហ្វឹកហ្វឺន នាយកដ្ឋានភូមិសាស្ត្រ
១៧-រសេនីយ៍ត្រី យាន វ៉ាម៉ូ	អត្តលេខ ០១២៥៤៣	មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង
១៨-រសេនីយ៍ទោ រិត ស៊ីផាវ៉ាត	អត្តលេខ ០១៦១៣៥	នាយផ្នែកកែតម្រូវការិយាល័យកែតម្រូវ នាយកដ្ឋានភូមិសាស្ត្រ
១៩-រសេនីយ៍ទោ សំ ស៊ីណេន	អត្តលេខ ០៣១៦៣៤	នាយរងផ្នែកការពារឃ្លាំងអង្គភាពរោងចក្រនាយកដ្ឋានភូមិសាស្ត្រ
២០-រសេនីយ៍ទោ ហេង ឌីម៉ង់	អត្តលេខ ០១៩៤១៥	នាយរង ការិយាល័យហ្វឹកហ្វឺន នាយកដ្ឋានភូមិសាស្ត្រ
២១-រសេនីយ៍ទោ ម៉ុន ស៊ីថា	អត្តលេខ ០៤១៧៥៩	គ្រូបច្ចេកទេសថ្មើរជើង មជ្ឈមណ្ឌលហ្វឹកហ្វឺន ភូមិសាស្ត្រយោធា នាយកដ្ឋានភូមិសាស្ត្រ
២២-រសេនីយ៍ទោ ឡាយ បុប្ផា	អត្តលេខ ០៧៩០៥៧	នាយរង ការិយាល័យវាស់វែង នាយកដ្ឋានភូមិសាស្ត្រ
២៣-រសេនីយ៍ទោ លី សុផា	អត្តលេខ ០៤៣៤១៥	នាយផ្នែកប្រវត្តិសាស្ត្រយោធា នាយកដ្ឋានភូមិសាស្ត្រ
២៤-រសេនីយ៍ទោ ម្លុង មិថុនា	អត្តលេខ ០២៥២៧៩	នាយផ្នែកសោធនបាត់បង់ នាយកដ្ឋានសោធននិវត្តន៍
២៥-រសេនីយ៍ទោ ឈឹម ឃិននិរតី	អត្តលេខ ០៤៣៤៧៤	នាយរងការិយាល័យផែនការស្ថិតិនាយកដ្ឋានសោធននិវត្តន៍
២៦-រសេនីយ៍ទោ កូរ សុវណ្ណរតនា	អត្តលេខ ១៦៦៤៨១	នាយផ្នែកផែនការ-សរុប ការិយាល័យសោធន អតីត យុទ្ធជន នាយកដ្ឋានសោធននិវត្តន៍
២៧-រសេនីយ៍ទោ ឌឹម ប៊ុនរ៉េត	អត្តលេខ ០១៦៨៣៣	នាយរងលេខាធិការដ្ឋាន នាយកដ្ឋានសោធននិវត្តន៍
២៨-រសេនីយ៍ទោ សុខ សុវត្ថុត្រា	អត្តលេខ ០២៥២៧៨	នាយរងការិយាល័យធានា នាយកដ្ឋានសោធននិវត្តន៍
២៩-រសេនីយ៍ទោ គឹម វិះ	អត្តលេខ ០៤៤៤០៤	នាយផ្នែកច្បាប់ និងសរុប ការិយាល័យផែនការ-ស្ថិតិ នាយកដ្ឋានសោធននិវត្តន៍
៣០-រសេនីយ៍ទោ ហ៊ុន បូរេត	អត្តលេខ ០២១២៧៥	នាយរងលេខាធិការដ្ឋាន នាយកដ្ឋានសោធននិវត្តន៍
៣១-រសេនីយ៍ទោ យុង បញ្ញា	អត្តលេខ ០២៤៥៤៨	ជំនួយការមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាយកដ្ឋានអភិវឌ្ឍន៍
៣២-រសេនីយ៍ទោ គី សុផនសុក្រិក្ស	អត្តលេខ ០២៥១៩៤	ជំនួយការ ការិយាល័យកសិកម្ម នាយកដ្ឋានអភិវឌ្ឍន៍
៣៣-រសេនីយ៍ទោ អុំ រុទ្ធី	អត្តលេខ ១៦៣២២១	នាយរងការិយាល័យបច្ចេកទេស និងគ្រប់គ្រងសម្ភារៈ នាយកដ្ឋានអភិវឌ្ឍន៍
៣៤-រសេនីយ៍ទោ ហៃ សំណាង	អត្តលេខ ១៦៣៤៥៥	នាយរងការិយាល័យបច្ចេកទេស និងគ្រប់គ្រងសម្ភារៈ នាយកដ្ឋានអភិវឌ្ឍន៍
៣៥-រសេនីយ៍ទោ ម៉ៅ សាគឿន	អត្តលេខ ២០៨៣២១	នាយរងការិយាល័យបច្ចេកទេស និងគ្រប់គ្រងសម្ភារៈ នាយកដ្ឋានអភិវឌ្ឍន៍

៣៦-រសេនីយ៍ទោ	ជា វាសនា	អត្តលេខ ០៣៧៦៣៦	នាយកការិយាល័យទំនាក់ទំនងសាធារណៈនាយកដ្ឋានអភិវឌ្ឍន៍
៣៧-រសេនីយ៍ទោ	មឿន ប៊ុននី	អត្តលេខ ០៦៦៦៧៣	ជំនួយការបុគ្គលិក នាយកដ្ឋានអភិវឌ្ឍន៍
៣៨-រសេនីយ៍ទោ	ពយ សារ៉ាន់	អត្តលេខ ១០១២១២	ជំនួយការការិយាល័យទំនាក់ទំនងសាធារណៈនាយកដ្ឋានអភិវឌ្ឍន៍
៣៩-រសេនីយ៍ទោ	អ៊ិត ហាំ	អត្តលេខ ០៦០៦៨៨	ជំនួយការមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាយកដ្ឋានអភិវឌ្ឍន៍
៤០-រសេនីយ៍ទោ	ម៉ៅ សុខហេង	អត្តលេខ ០២៨៨៥៩	នាយករង ការិយាល័យទំនាក់ទំនងសាធារណៈ នាយកដ្ឋានអភិវឌ្ឍន៍
៤១-រសេនីយ៍ទោ	លី អ៊ុំគា	អត្តលេខ ០០៥២៥០	នាយករង ការិយាល័យផែនការ អប់រំ និងបណ្តុះបណ្តាល នាយកដ្ឋានអភិវឌ្ឍន៍
៤២-រសេនីយ៍ទោ	អ៊ុក សុខា	អត្តលេខ ០៣១៦២៣	នាយករង មន្ទីរពេទ្យសម្តេចតេជោ ហ៊ុន សែន ស្រែអែម អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
៤៣-រសេនីយ៍ទោ	ពេជ្រ ប៊ុនធឿន	អត្តលេខ ០២៧៥៨៥	ជំនួយការហិរញ្ញវត្ថុ កងពលតូចដឹកជញ្ជូនលេខ៩៩ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
៤៤-រសេនីយ៍ទោ	ម៉ី សៀនចិត្តា	អត្តលេខ ០២៧៥៦៤	ជំនួយការលេខាធិការដ្ឋាន អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
៤៥-រសេនីយ៍ទោ	ហុង ផានិត	អត្តលេខ ១០៩៦៨០	នាយករងលេខាធិការដ្ឋាន អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
៤៦-រសេនីយ៍ទោ	ស៊ុន ស្រង	អត្តលេខ ០២៤៧១០	ជំនួយការផែនការ កងពលតូចដឹកជញ្ជូនលេខ៩៩ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
៤៧-រសេនីយ៍ទោ	ឃិន ម៉ៅ	អត្តលេខ ០៤៣៥២៤	ជំនួយការ កងពលតូចដឹកជញ្ជូនលេខ៩៩ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
៤៨-រសេនីយ៍ទោ	ស្នឹង ភារៈ	អត្តលេខ ០៣២០៦៣	គ្រូពេទ្យព្យាបាលដោយចលនាមន្ទីរពេទ្យព្រះកេតុមាលា អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
៤៩-រសេនីយ៍ទោ	ស៊ឹម ម៉ារ៉ុម	អត្តលេខ ០២០៦៨៨	នាយករងលេខាធិការដ្ឋាន កងរាជអាវុធហត្ថលេខ២២២
៥០-រសេនីយ៍ទោ	សរ សារិន	អត្តលេខ ០៣៥៨០៧	ជំនួយការខុទ្ទកាល័យ កងរាជអាវុធហត្ថលេខ២២២
៥១-រសេនីយ៍ទោ	ប្រឹម សុវណ្ណ	អត្តលេខ ១០១៦៤៨	នាយករងបុគ្គលិកបុគ្គលិកខុទ្ទកាល័យកងរាជអាវុធហត្ថលេខ២២២
៥២-រសេនីយ៍ទោ	គង់ តារា	អត្តលេខ ០៣៥៨២០	នាយករងការិយាល័យអប់រំចិត្តសាស្ត្រ បញ្ជាការដ្ឋានរដ្ឋបាល កងរាជអាវុធហត្ថលេខ២២២
៥៣-រសេនីយ៍ទោ	ឆែម សុភា	អត្តលេខ ១៩១៣១៣	នាយករងការិយាល័យហិរញ្ញវត្ថុ ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលេខ២២២
៥៤-រសេនីយ៍ទោ	អ៊ុក ខេមរា	អត្តលេខ ០២៩៩៤៥	ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថលេខ២២២
៥៥-រសេនីយ៍ទោ	អេង ប៉េងឡាយ	អត្តលេខ ១៤៤៨០១	នាយករងការិយាល័យប្រតិបត្តិការ សេនាធិការដ្ឋានកងរាជអាវុធហត្ថលេខ២២២
៥៦-រសេនីយ៍ទោ	ព្រហ្ម សុភ័ក្ត្រ	អត្តលេខ ០៣៥៨៨២	នាយករងការិយាល័យផែនការ សេនាធិការដ្ឋាន កងរាជអាវុធហត្ថលេខ២២២
៥៧-រសេនីយ៍ទោ	ចាន់ វិគ្គ	អត្តលេខ ២០០២៦១	នាយករងការិយាល័យបទល្មើសព្រហ្មទណ្ឌស្នងការដ្ឋានយុត្តិធម៌
៥៨-រសេនីយ៍ទោ	ភុល សាមុត	អត្តលេខ ១៩៥៦១៦	មេបញ្ជាការអង្គភាពជំនួយនីតិវិធី ស្នងការដ្ឋានយុត្តិធម៌

៥៩-វរសេនីយ៍ទោ ឡាយ ឆោម	អត្តលេខ ០២៣៥០១	នាយរងការិយាល័យបទល្មើសព្រហ្មទណ្ឌស្នងការដ្ឋានយុត្តិធម៌
៦០-វរសេនីយ៍ទោ ប៉ុល សម្ពត្ស	អត្តលេខ ១៤៥២៩៦	មេបញ្ជាការរងអង្គភាពជំនួយនីតិវិធី ស្នងការដ្ឋានយុត្តិធម៌
៦១-វរសេនីយ៍ទោ សេង គឹមសាន្ត	អត្តលេខ១៤៤៩០៣	នាយរងការិយាល័យសម្ភារៈស្នងការដ្ឋានសម្ភារៈបច្ចេកទេស
៦២-វរសេនីយ៍ទោ សៅ ទូច	អត្តលេខ១៩៩០៥០	នាយរងការិយាល័យផែនការ ស្នងការដ្ឋានកសិកម្ម
៦៣-វរសេនីយ៍ទោ ឡុង យ៉ឹង	អត្តលេខ០៤៦៩៥៧	ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថក្រចេះ
៦៤-វរសេនីយ៍ទោ ឆាម សេង	អត្តលេខ០៣៦៤៣៩	នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថក្រចេះ
៦៥-វរសេនីយ៍ទោ ប្រាក់ សុផុន	អត្តលេខ០២០៦៦៤	នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថតាកែវ
៦៦-វរសេនីយ៍ទោ ជុំ ស៊ីប៉ូ	អត្តលេខ១៦១៦១៧	ប្រធានមន្ទីររដ្ឋបាលនិងហិរញ្ញវត្ថុកងរាជអាវុធហត្ថតាកែវ
៦៧-វរសេនីយ៍ទោ នូ គឹមវុធី	អត្តលេខ០២៣៣៩០	នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថកំពត
៦៨-វរសេនីយ៍ទោ សេង វិធីកា	អត្តលេខ ០១២៤៨២	ប្រធានមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថកំពត
៦៩-វរសេនីយ៍ទោ ចាន់ ប៊ុនធឿន	អត្តលេខ ០៦៨០៨០	ជំនួយការអនាម័យ ការិយាល័យសណ្តាប់ធ្នាប់ មហាវិទ្យាល័យការពារជាតិ
៧០-វរសេនីយ៍ទោ អ៊ុង សូលីដា	អត្តលេខ ០២៣៩៦២	ជំនួយការបូកសរុប សេនាធិការដ្ឋាន មហាវិទ្យាល័យបញ្ជាការសេនាធិការ
៧១-វរសេនីយ៍ទោ សុខ សាន្ត	អត្តលេខ ១៦៨៤១៦	ជំនួយការផែនការ និងបូកសរុប ការិយាល័យផែនការ ហ្វឹកហ្វឺន មហាវិទ្យាល័យបញ្ជាការសេនាធិការ
៧២-វរសេនីយ៍ទោ លី អាហ៊ុន	អត្តលេខ ០៣៤៨៩៦	នាយទាហានគ្រប់គ្រងនិស្សិត ការិយាល័យគ្រប់គ្រងនិស្សិត មហាវិទ្យាល័យបញ្ជាការសេនាធិការ
៧៣-វរសេនីយ៍ទោ ពេញ ចាន់ណារិទ្ធ	អត្តលេខ ០៣៤៩៦៧	ជំនួយការ ឯកឧត្តម ថាច់ ប៊ីតា សាកលវិទ្យាធិការរងសាកលវិទ្យាល័យការពារជាតិ
៧៤-វរសេនីយ៍ទោ ទេព សំបូរ	អត្តលេខ ០២៣៩៤១	ជំនួយការអគ្គិសនី និងទឹក ការិយាល័យបច្ចេកទេសសាកលវិទ្យាល័យការពារជាតិ
៧៥-វរសេនីយ៍ទោ អោក អឿន	អត្តលេខ ០២៣៩៤៦	ជំនួយការបច្ចេកទេសយន្តយុទ្ធ ការិយាល័យបច្ចេកទេស សាកលវិទ្យាល័យការពារជាតិ
៧៦-វរសេនីយ៍ទោ គង់ សុផា	អត្តលេខ ០៤៨៣៩៦	នាយរងការិយាល័យបច្ចេកទេស សាកលវិទ្យាល័យការពារជាតិ
៧៧-វរសេនីយ៍ទោ ចាន់ ស៊ីផាត	អត្តលេខ ០៥៧៩២៥	ជំនួយការរថយន្តម៉ាស៊ីន ការិយាល័យបច្ចេកទេសសាកលវិទ្យាល័យការពារជាតិ
៧៨-វរសេនីយ៍ទោ លាង បូផា	អត្តលេខ ០៥៨២៨៥	ជំនួយការរដ្ឋបាល ការិយាល័យបណ្តុះបណ្តាលក្រោយ ឧត្តមសិក្សា សាកលវិទ្យាល័យការពារជាតិ
៧៩-វរសេនីយ៍ទោ ជា គោ	អត្តលេខ ០៦១២០៧	ជំនួយការ ការិយាល័យបណ្តុះបណ្តាលក្រោយ ឧត្តមសិក្សា សាកលវិទ្យាល័យការពារជាតិ
៨០-វរសេនីយ៍ទោ គង់ ភីរ៉េត	អត្តលេខ ១៤៩២៨១	នាយរងផ្នែកផែនការហ្វឹកហ្វឺន ការិយាល័យបណ្តុះបណ្តាលក្រោយឧត្តមសិក្សា សាកលវិទ្យាល័យការពារជាតិ
៨១-វរសេនីយ៍ទោ សាន សុភ័ក្ត្រ	អត្តលេខ ២១១២២៦	ជំនួយការផ្នែករដ្ឋបាល ការិយាល័យបណ្តុះបណ្តាលក្រោយឧត្តមសិក្សា សាកលវិទ្យាល័យការពារជាតិ

៨២-វរសេនីយ៍ទោ ម៉ន សារ៉េត	អត្តលេខ ០១៩៨៥៤	វេជ្ជបណ្ឌិត គឺមានដ្ឋានសាកលវិទ្យាល័យការពារជាតិ
៨៣-វរសេនីយ៍ទោ ឌី រតនា	អត្តលេខ ០៨៨២២៨	ពេទ្យមជ្ឈមគ្គីមានដ្ឋានសាកលវិទ្យាល័យការពារជាតិ
៨៤-វរសេនីយ៍ទោ គឹម សុវណ្ណារ៉ា	អត្តលេខ ០២០៣៣២	វេជ្ជបណ្ឌិត គឺមានដ្ឋាន សាកលវិទ្យាល័យការពារជាតិ
៨៥-វរសេនីយ៍ទោ យីវ ស៊ុនណារិទ្ធ	អត្តលេខ ០៦១៤៣៣	ជំនួយការបណ្តុះបណ្តាលសិក្សាគម្រោង ការិយាល័យបុគ្គលិក សាកលវិទ្យាល័យការពារជាតិ
៨៦-វរសេនីយ៍ទោ ឈៀង គឹមឈឿត	អត្តលេខ ២១៧៨៩០	យោធាចារ្យភាសាបារាំង មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងភាសា
៨៧-វរសេនីយ៍ទោ ខាន វណ្ណៈ	អត្តលេខ ០៨២៩៨៧	ជំនួយការអគ្គិសនី ការិយាល័យភស្តុភារ សាកលវិទ្យាល័យការពារជាតិ
៨៨-វរសេនីយ៍ទោ ព្រំ ពលី	អត្តលេខ ០៥៨១៧០	ជំនួយការការិយាល័យបច្ចេកទេស សាកលវិទ្យាល័យការពារជាតិ
៨៩-វរសេនីយ៍ទោ សូ ហ៊ាន	អត្តលេខ ១៥៨៤៨២	នាយទាហានគ្រប់គ្រងនិស្សិត ការិយាល័យគ្រប់គ្រងនិស្សិត មហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គម និងភាសា
៩០-វរសេនីយ៍ទោ ចាន់ សុខេង	អត្តលេខ ២១២៨៣៥	នាយរងការិយាល័យគ្រប់គ្រង និស្សិត មហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គម និងភាសា
៩១-វរសេនីយ៍ទោ យីម រតនៈ	អត្តលេខ ០៨២៨៧៨	ជំនួយការបរិក្ខារ ការិយាល័យភស្តុភារ សាកលវិទ្យាល័យការពារជាតិ
៩២-វរសេនីយ៍ទោ សុខ កុសល	អត្តលេខ ០២៤៣២១	ជំនួយការសណ្តាប់ធ្នាប់ ការិយាល័យសណ្តាប់ធ្នាប់ និងការពារ សាកលវិទ្យាល័យការពារជាតិ
៩៣-វរសេនីយ៍ទោ អ៊ុយ វិចិត្រ	អត្តលេខ ២២៤០៤៣	ជំនួយការ ឯកឧត្តម ស៊ុន រាសី សាកលវិទ្យាធិការរងសាកលវិទ្យាល័យការពារជាតិ
៩៤-វរសេនីយ៍ទោ កែវ មុន្នី	អត្តលេខ ០៣៨១១៣	ជំនួយការ ខុទ្ទកាល័យ សម្តេចពិជ័យសេនា
៩៥-វរសេនីយ៍ត្រី លី មុន្នីរស្មី	អត្តលេខ ១៤៩០៦២	ជំនួយការ ខុទ្ទកាល័យ សម្តេចពិជ័យសេនា
៩៦-វរសេនីយ៍ត្រី លី ថាណាធិប	អត្តលេខ ១៦៥២៦៦	ជំនួយការ ខុទ្ទកាល័យ សម្តេចពិជ័យសេនា
៩៧-វរសេនីយ៍ត្រី រុន វិរៈ	អត្តលេខ ១៦៥២៦៦	ជំនួយការ ខុទ្ទកាល័យ សម្តេចពិជ័យសេនា
៩៨-វរសេនីយ៍ត្រី ឌី សំណាង	អត្តលេខ ១៦៥២២៨	ជំនួយការ ខុទ្ទកាល័យ សម្តេចពិជ័យសេនា
៩៩-វរសេនីយ៍ត្រី ខាន់ សុជាតិ	អត្តលេខ ១៦៥២៦៥	ជំនួយការ ខុទ្ទកាល័យ សម្តេចពិជ័យសេនា
១០០-វរសេនីយ៍ត្រី ញ៉ែប សុខុម	អត្តលេខ ១៦៥២៦១	ជំនួយការ ខុទ្ទកាល័យ សម្តេចពិជ័យសេនា
១០១-វរសេនីយ៍ត្រី លីវ សុខវាសនា	អត្តលេខ ២០៦៣១៩	ជំនួយការព័ត៌មានវិទ្យា ការិយាល័យបុគ្គលិក សាកលវិទ្យាល័យការពារជាតិ
១០២-វរសេនីយ៍ត្រី លាង វ៉ៃ	អត្តលេខ ២០៦៣១៣	ជំនួយការឯកសារសោធននិវត្តន៍ ការិយាល័យបុគ្គលិក សាកលវិទ្យាល័យការពារជាតិ
១០៣-វរសេនីយ៍ត្រី សុខ ផានិត	អត្តលេខ ២២៦១៧៩	ជំនួយការការិយាល័យហិរញ្ញវត្ថុ សាកលវិទ្យាល័យការពារជាតិ
១០៤-វរសេនីយ៍ត្រី វណ្ណ ម៉ារីណា	អត្តលេខ ១៩០៨៦៣	ជំនួយការបេឡា ការិយាល័យហិរញ្ញវត្ថុ សាកលវិទ្យាល័យការពារជាតិ

១០៥-វរសេនីយ៍ត្រី	ឡឹក សុគន្ធ	អត្តលេខ ២២៦០១០	ជំនួយការ ផែនការ-បូកសរុប ការិយាល័យផែនការ ហ្វឹកហ្វឺនមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងភាសា
១០៦-វរសេនីយ៍ត្រី	យ៉ឿម ធានី	អត្តលេខ ២០៦៣២៧	ជំនួយការហ្វឹកហ្វឺន ការិយាល័យផែនការហ្វឹកហ្វឺន មហា វិទ្យាល័យព័ត៌មានវិទ្យា និងភស្តុភារ ហិរញ្ញវត្ថុយោធា
១០៧-វរសេនីយ៍ត្រី	ផុន ធារ៉ា	អត្តលេខ ២០៦៤០៣	នាយទាហានគ្រប់គ្រងនិស្សិត ការិយាល័យគ្រប់គ្រងនិស្សិត មហាវិទ្យាល័យព័ត៌មានវិទ្យា និងភស្តុភារ ហិរញ្ញវត្ថុយោធា
១០៨-វរសេនីយ៍ត្រី	អេន ម៉ាត់លី	អត្តលេខ ០៦៨៩៥៨	ជំនួយការហ្វឹកហ្វឺន ការិយាល័យផែនការហ្វឹកហ្វឺន មហាវិទ្យាល័យព័ត៌មានវិទ្យា និងភស្តុភារ ហិរញ្ញវត្ថុយោធា
១០៩-វរសេនីយ៍ត្រី	ឃឹម អេង	អត្តលេខ ២២០៩៩៩	ជំនួយការសណ្តាប់ធ្នាប់ ការិយាល័យសណ្តាប់ធ្នាប់ មហាវិទ្យាល័យការពារជាតិ
១១០-វរសេនីយ៍ត្រី	រៀម ភក្តី	អត្តលេខ ១៦៣៤២៥	ជំនួយការហ្វឹកហ្វឺន ការិយាល័យផែនការហ្វឹកហ្វឺន មហាវិទ្យាល័យការពារជាតិ
១១១-វរសេនីយ៍ត្រី	សំ សុផាន់	អត្តលេខ ១៤៦៦១៩	ជំនួយការឯកសារចេញចូល លេខាធិការដ្ឋាន មហា វិទ្យាល័យការពារជាតិ
១១២-វរសេនីយ៍ត្រី	ជា នី	អត្តលេខ ១៤១៦៩៨	ជំនួយការសណ្តាប់ធ្នាប់ ការិយាល័យសណ្តាប់ធ្នាប់ មហាវិទ្យាល័យបញ្ជាការសេនាធិការ
១១៣-វរសេនីយ៍ត្រី	លឹម វិធី	អត្តលេខ ០៦៧០០៦	នាយទាហានគ្រប់គ្រងនិស្សិត ការិយាល័យគ្រប់គ្រងនិស្សិត មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ និងស្រាវជ្រាវវិទ្យាសាស្ត្រយោធា
១១៤-វរសេនីយ៍ត្រី	ឡឺ ចាន់វិទ្យុ	អត្តលេខ ០៦៦៩៨៥	នាយទាហានគ្រប់គ្រងនិស្សិត ការិយាល័យគ្រប់គ្រងនិស្សិត មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ និងស្រាវជ្រាវវិទ្យាសាស្ត្រយោធា
១១៥-វរសេនីយ៍ត្រី	ខាង កីឡា	អត្តលេខ ០៥៨២៦៥	ជំនួយការបូកសរុប ការិយាល័យផែនការហ្វឹកហ្វឺន មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ និងស្រាវជ្រាវវិទ្យាសាស្ត្រយោធា
១១៦-វរសេនីយ៍ត្រី	ស៊ុន លីលី	អត្តលេខ ០៥៨៤៦៣	ជំនួយការព័ត៌មានវិទ្យា សេនាធិការហ្វឹកហ្វឺន សាកល វិទ្យាល័យការពារជាតិ
១១៧-វរសេនីយ៍ត្រី	កេត រតនា	អត្តលេខ ០៥៨៣៧១	នាយផ្នែករដ្ឋបាល និងឯកសារ សេនាធិការហ្វឹកហ្វឺន សាកលវិទ្យាល័យការពារជាតិ
១១៨-វរសេនីយ៍ត្រី	រាជ ភា	អត្តលេខ ០៦៦៩៩១	នាយផ្នែកផែនការហ្វឹកហ្វឺន សេនាធិការហ្វឹកហ្វឺន សាកលវិទ្យាល័យការពារជាតិ
១១៩-វរសេនីយ៍ត្រី	ផាត ផានិត	អត្តលេខ ០៥៨៧០១	ជំនួយការ លេខាធិការដ្ឋាន សាកលវិទ្យាល័យការពារជាតិ
១២០-វរសេនីយ៍ត្រី	ម៉ឺ នី	អត្តលេខ ០៥៨៥៣០	ជំនួយការការិយាល័យបច្ចេកទេសសាកលវិទ្យាល័យការពារជាតិ
១២១-វរសេនីយ៍ត្រី	កន សុភ័ក្រ	អត្តលេខ ២០៦២០១	ជំនួយការអគ្គិសនី និងទឹក ការិយាល័យបច្ចេកទេស សាកលវិទ្យាល័យការពារជាតិ
១២២-វរសេនីយ៍ត្រី	ប៉ុន សារឿន	អត្តលេខ ០៣៣៨២៣	នាយរងផ្នែកគ្រប់គ្រងការិយាល័យបណ្តុះបណ្តាលក្រោយ ឧត្តមសិក្សា សាកលវិទ្យាល័យការពារជាតិ
១២៣-វរសេនីយ៍ត្រី	គឹម ច័ន្ទធីតា	អត្តលេខ ០៨៤៤៨៧	ជំនួយការអគ្គសញ្ញាណប័ណ្ណឯកសារ ការិយាល័យ បុគ្គលិក សាកលវិទ្យាល័យការពារជាតិ

១២៤-វរសេនីយ៍ត្រី	ប៉ែន ពុទ្ធស៊ីវេតអត្តលេខ ២៣០៣៦០	ជំនួយការបុគ្គលិកការិយាល័យបុគ្គលិកសាកលវិទ្យាល័យការពារជាតិ
១២៥-វរសេនីយ៍ត្រី	មាន ជាវលី អត្តលេខ ១១០៤៣៨	កងការពារ ការិយាល័យសណ្តាប់ធ្នាប់ និងការពារសាកលវិទ្យាល័យការពារជាតិ
១២៦-វរសេនីយ៍ត្រី	ប៊ុន ផល្លីនណា អត្តលេខ ០៤៨៥៦៨	យោធាចារ្យភាសាអង់គ្លេស-ប្រវត្តិវិទ្យា មហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គម និងភាសា
១២៧-វរសេនីយ៍ត្រី	ថង ចរិយា អត្តលេខ ០៤៨៧២០	យោធាចារ្យភាសាអង់គ្លេស មហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គម និងភាសា
១២៨-វរសេនីយ៍ត្រី	ដាញ់ សារេត អត្តលេខ ២២៥៩៨០	ជំនួយការបណ្តាល័យ ការិយាល័យពិសោធន៍ភាសា និងបណ្តាល័យ មហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គម និងភាសា
១២៩-វរសេនីយ៍ត្រី	ហេង យុត អត្តលេខ ២៣៩១៧៥	ជំនួយការផែនការបូកសរុប ការិយាល័យផែនការហ្វឹកហ្វឺន មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ និងស្រាវជ្រាវវិទ្យាសាស្ត្រយោធា
១៣០-វរសេនីយ៍ត្រី	សារ៉េន ច័ន្ទមករាអត្តលេខ ១៨៧៩២០	ជំនួយការសណ្តាប់ធ្នាប់ ការិយាល័យសណ្តាប់ធ្នាប់ មហាវិទ្យាល័យព័ត៌មានវិទ្យា និងកសិកម្ម ហិរញ្ញវត្ថុយោធា
១៣១-វរសេនីយ៍ត្រី	ទេព មករា អត្តលេខ ០៨៩១០៦	ជំនួយការ ការិយាល័យបច្ចេកទេស សាកលវិទ្យាល័យការពារជាតិ
១៣២-វរសេនីយ៍ត្រី	ចិន សុផាត អត្តលេខ ០៦៥៥៤៣	ជំនួយការបូកសរុប លេខាធិការដ្ឋាន មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងភាសា
១៣៣-វរសេនីយ៍ត្រី	យិន រដ្ឋា អត្តលេខ ២២៦០៤៧	ជំនួយការផែនការ និងបូកសរុប ការិយាល័យផែនការហ្វឹកហ្វឺន មហាវិទ្យាល័យការពារជាតិ
១៣៤-វរសេនីយ៍ត្រី	ប៉ាន រតនៈ អត្តលេខ ០៤៨៤៨៧	នាយទាហានគ្រប់គ្រងនិស្សិត ការិយាល័យគ្រប់គ្រងនិស្សិត មហាវិទ្យាល័យបញ្ជាការសេនាធិការ
១៣៥-វរសេនីយ៍ត្រី	ផាន់ សុផល អត្តលេខ ០៥៩៣៥៦	នាយរងការិយាល័យពិសោធន៍ភាសា និងបណ្តាល័យ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងភាសា
១៣៦-វរសេនីយ៍ត្រី	សុខ សំអឿន អត្តលេខ ០៣៥៩០៥	អនុប្រធានមន្ទីរសណ្តាប់ធ្នាប់សន្តិសុខបញ្ជាការដ្ឋានរដ្ឋបាលកងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៣៧-វរសេនីយ៍ត្រី	ម៉ែន សុធាវិន្ទិន អត្តលេខ ១៦៧៥៩១	នាយផ្នែករដ្ឋបាលបញ្ជាការដ្ឋានរដ្ឋបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៣៨-វរសេនីយ៍ត្រី	អឿក សាឡន អត្តលេខ ១៦១៤២៩	មេបញ្ជាការរងកងវរសេនាតូចចល័តកងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៣៩-វរសេនីយ៍ត្រី	អឿន ភិត អត្តលេខ ០៤៦៦៩៥	មេបញ្ជាការរង កងវរសេនាតូចចល័តកងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៤០-វរសេនីយ៍ត្រី	ផាន់ ស៊ីថា អត្តលេខ ០៤៦៧២១	មេបញ្ជាការរង កងវរសេនាតូចចល័តកងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៤១-វរសេនីយ៍ត្រី	សំ ឌីសក្តិ អត្តលេខ ០៤៦៧៥៨	មេបញ្ជាការរង កងអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស

១៤២-វរសេនីយ៍ត្រី យ៉ង កែវសុវត្ថិស្យា	អត្តលេខ ០២១៣៩៨	មេបញ្ជាការរងអង្គភាពសន្តិសុខ សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៤៣-វរសេនីយ៍ត្រី គឹម សារ៉េត	អត្តលេខ ០៤៦៦៤៥	នាយផ្នែកប្រុងឥន្ធនៈ ការិយាល័យផែនការ ស្នង ការដ្ឋានភស្តុភារ
១៤៤-វរសេនីយ៍ត្រី នួន ជឿន	អត្តលេខ ០៤៦៧៥១	នាយការិយាល័យផែនការ មន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
១៤៥-វរសេនីយ៍ត្រី សៅ លឿត	អត្តលេខ ០៤៦៧៥៦	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការ មន រាជធានីភ្នំពេញ
១៤៦-វរសេនីយ៍ត្រី សុខ ណារ៉ា	អត្តលេខ ០៣៦០៦១	អនុប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថកណ្តាល
១៤៧-វរសេនីយ៍ត្រី កែវ សំណាង	អត្តលេខ ០៤៦៧១០	នាយការិយាប្រតិបត្តិការ កងរាជអាវុធហត្ថកណ្តាល
១៤៨-វរសេនីយ៍ត្រី អ៊ុយ សុវណ្ណា	អត្តលេខ ០៣៦០៨២	ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថកណ្តាល
១៤៩-វរសេនីយ៍ត្រី ឡាច ឡាញ់	អត្តលេខ ០៤៦៨០៤	អនុប្រធានមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថ ខេត្តកណ្តាល
១៥០-វរសេនីយ៍ត្រី ណាប់ វណ្ណៈ	អត្តលេខ ១៤៤៧៧៩	នាយឃ្លាំង មន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធ ហត្ថ ខេត្តរតនគិរី
១៥១-វរសេនីយ៍ត្រី គឹង ស៊ាងលី	អត្តលេខ ០២០៧១២	អនុប្រធានមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថ ខេត្តរតនគិរី
១៥២-វរសេនីយ៍ត្រី ហាច មន្ទី	អត្តលេខ ០៣៦៣៩៧	នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថក្រចេះ
១៥៣-វរសេនីយ៍ត្រី ជាល សុខុន	អត្តលេខ ០២០៦៦៩	នាយការិយាល័យផ្គត់ផ្គង់ កងរាជអាវុធហត្ថក្រចេះ
១៥៤-វរសេនីយ៍ត្រី ឯម សុភាព	អត្តលេខ ០៤៣៤៩៨	នាយលេខាធិការដ្ឋាន កងរាជអាវុធហត្ថតាកែវ
១៥៥-វរសេនីយ៍ត្រី ម៉ិល ស៊ីវ៉ាន់	អត្តលេខ ០២០៦៥៤	អនុប្រធានមន្ទីរព័ត៌មាននិងសន្តិសុខកងរាជអាវុធហត្ថតាកែវ
១៥៦-វរសេនីយ៍ត្រី យូ អាល់វី	អត្តលេខ ១៦៧៥៤២	អនុប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថតាកែវ
១៥៧-វរសេនីយ៍ត្រី សៀក សារ៉ាត់	អត្តលេខ ០១៧៥២២	មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុក បន្ទាយមាស កងរាជអាវុធហត្ថកំពត
១៥៨-វរសេនីយ៍ត្រី វិទ្យា វ៉ា	អត្តលេខ ១៩៦៤២៩	នាយរងលេខាធិការដ្ឋាន កងរាជអាវុធហត្ថកោះកុង
១៥៩-វរសេនីយ៍ត្រី ហេង សំនៀង	អត្តលេខ ១៩០៥២៥	នាយលេខាធិការដ្ឋាន កងរាជអាវុធហត្ថកំពង់ស្ពឺ
១៦០-វរសេនីយ៍ត្រី កឹម អាង	អត្តលេខ ១៩៥៤៨៩	អនុប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថសៀមរាប
១៦១-វរសេនីយ៍ត្រី ម៉ៅ ទូច	អត្តលេខ ១៩៦៩៩២	នាយការិយាល័យផែនការ មន្ទីរយុត្តិធម៌ កងរាជអាវុធ ហត្ថខេត្តសៀមរាប
១៦២-វរសេនីយ៍ត្រី វ៉ា សុខហេង	អត្តលេខ ១៩៧០៥២	នាយការិយាល័យព័ត៌មាននិងសន្តិសុខ កងរាជអាវុធ ហត្ថខេត្តសៀមរាប
១៦៣-វរសេនីយ៍ត្រី អ៊ុល ធីរ៉ាវុធ	អត្តលេខ ០០២៣៧១	អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខកងរាជអាវុធហត្ថកំពង់ឆ្នាំង
១៦៤-វរសេនីយ៍ត្រី អ៊ុក សារិន	អត្តលេខ ០៣៥៩៣១	អនុប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថកំពង់ឆ្នាំង
១៦៥-វរសេនីយ៍ត្រី ពង្ស ស៊ីណា	អត្តលេខ ០២០៦៣៣	អនុប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង

១៦៦-វរសេនីយ៍ត្រី	សុខ ចាន់	អត្តលេខ ១៦៧៥១០	នាយការិយាល័យបំប៉ាក់ កងរាជអាវុធហេត្តកំពង់ឆ្នាំង
១៦៧-វរសេនីយ៍ត្រី	សិ រ៉ុន	អត្តលេខ ០២៣៥៩៧	នាយការិយាល័យបញ្ជូនសារ កងរាជអាវុធហេត្ត បន្ទាយមានជ័យ
១៦៨-វរសេនីយ៍ត្រី	ឈុំ សុឃ្លីន	អត្តលេខ ១៦៧៤៧១	អនុប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហេត្តបន្ទាយមានជ័យ
១៦៩-វរសេនីយ៍ត្រី	រុន សារិត	អត្តលេខ ១៦៤៣៩៥	នាយផ្នែកទំនាក់ទំនងសាធារណៈនិងវិទ្យាការិយាល័យ អតីតយុទ្ធជន នាយកដ្ឋានសោធននិវត្តន៍
១៧០-វរសេនីយ៍ត្រី	ហាក់ ពន្លឺ	អត្តលេខ ១៦៤៣៩៣	នាយផ្នែកផែនការ ស្ថិតិ ការិយាល័យផែនការស្ថិតិ នាយកដ្ឋានសោធននិវត្តន៍
១៧១-វរសេនីយ៍ត្រី	ស្រស់ គាសុហេង	អត្តលេខ ២២៦០៦៤	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានសោធននិវត្តន៍
១៧២-វរសេនីយ៍ត្រី	ម៉ែន ភីស្ត	អត្តលេខ ០៥៨៦៩០	នាយផ្នែកទិន្នន័យ-ឯកសារ ការិយាល័យផែនការ-ស្ថិតិ នាយកដ្ឋានសោធននិវត្តន៍
១៧៣-វរសេនីយ៍ត្រី	សែម ស៊ីថា	អត្តលេខ ០៦៧១១៨	នាយផ្នែកគ្រប់គ្រងបណ្តាប្រភេទទ័ព ការិយាល័យ ផែនការ-ស្ថិតិ នាយកដ្ឋានសោធននិវត្តន៍
១៧៤-វរសេនីយ៍ត្រី	ហេង ឡុងឌី	អត្តលេខ ០៦៧៧៣០	នាយផ្នែកសោធននិវត្តន៍ ការិយាល័យសោធននិវត្តន៍ នាយកដ្ឋានសោធននិវត្តន៍
១៧៥-វរសេនីយ៍ត្រី	ម៉េង ចិត្រា	អត្តលេខ ០៥៨៦៤៥	នាយផ្នែកចេញពីជួរកងទ័ពការិយាល័យសោធន និវត្តន៍ នាយកដ្ឋានសោធននិវត្តន៍
១៧៦-វរសេនីយ៍ត្រី	រឿង សែយ៉ន	អត្តលេខ ០៦៧២៩២	នាយផ្នែកបែងចែក ការិយាល័យធានានាយកដ្ឋាន សោធននិវត្តន៍
១៧៧-វរសេនីយ៍ត្រី	ហ៊ុច ភីរម្យ	អត្តលេខ ១៦៣២៤៧	ជំនួយការផ្នែកផែនការ មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈ នាយកដ្ឋានអភិវឌ្ឍន៍
១៧៨-វរសេនីយ៍ត្រី	លាង សម្បត្តិ	អត្តលេខ ០៧៧៥១៥	ជំនួយការហិរញ្ញវត្ថុ នាយកដ្ឋានអភិវឌ្ឍន៍
១៧៩-វរសេនីយ៍ត្រី	ជ័យ វិទ្យុ	អត្តលេខ ០៥២២០៥	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានអភិវឌ្ឍន៍
១៨០-វរសេនីយ៍ត្រី	នូ វិចិត្រ	អត្តលេខ ១៤៣០៨០	ជំនួយការគ្រូបច្ចេកទេសវិជ្ជាជីវៈ មជ្ឈមណ្ឌល បណ្តុះ បណ្តាលវិជ្ជាជីវៈ នាយកដ្ឋានអភិវឌ្ឍន៍
១៨១-វរសេនីយ៍ត្រី	នាម កូពី	អត្តលេខ ២១០០១០	ជំនួយការ គ្រូគ្រប់គ្រងសិក្ខាកាម មជ្ឈមណ្ឌល បណ្តុះ បណ្តាលវិជ្ជាជីវៈ នាយកដ្ឋានអភិវឌ្ឍន៍
១៨២-វរសេនីយ៍ត្រី	តោ សុគន្ធី	អត្តលេខ ០៣៩៦០៦	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានអភិវឌ្ឍន៍
១៨៣-វរសេនីយ៍ត្រី	ទេព វិសាល	អត្តលេខ ០៣៩៦០៥	នាយផ្នែកគ្រប់គ្រងទិន្នន័យ ការិយាល័យបច្ចេកទេស ព្រំដែន នាយកដ្ឋានភូមិសាស្ត្រ
១៨៤-វរសេនីយ៍ត្រី	សៀង សំអុន	អត្តលេខ ២០៦៣៤២	ជំនួយការបុគ្គលិក នាយកដ្ឋានភូមិសាស្ត្រ
១៨៥-វរសេនីយ៍ត្រី	ស៊ុន សៀប	អត្តលេខ ០២៥៤២៧	នាយអគារជំងឺទូទៅ មន្ទីរពេទ្យសម្តេចតេជោ ហ៊ុន សែន ស្រីអែម អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
១៨៦-វរសេនីយ៍ត្រី	អៀន ផាត	អត្តលេខ ០៣១៥៥៩	នាយផ្នែកអភិវឌ្ឍន៍ មន្ទីរពេទ្យសម្តេចតេជោ ហ៊ុន សែន ស្រីអែម អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ

- ១៨៧-វរសេនីយ៍ត្រី ផន ស្រួ អត្តលេខ ២២៩៩៣៥ នាយរងផ្នែកបច្ចេកទេស កងពលតូចដឹកជញ្ជូនលេខ ៩៩ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
- ១៨៨-វរសេនីយ៍ត្រី ស្វាយ ភីរម្យ អត្តលេខ ០៤៨០៧១ នាយលេខាធិការដ្ឋាន មន្ទីរពេទ្យសម្តេចតេជោ ហ៊ុន សែន ស្រែអែម អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
- ១៨៩-វរសេនីយ៍ត្រី កឹង វ៉ារីរៈ អត្តលេខ ២១១៣២២ ជំនួយការហិរញ្ញវត្ថុ នាយកដ្ឋានហិរញ្ញវត្ថុ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
- ១៩០-វរសេនីយ៍ត្រី ផា សុខុម អត្តលេខ ០៧៨១៣០ នាយសាល មន្ទីរពេទ្យព្រះកេតុមាលាអគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ
- ១៩១-វរសេនីយ៍ត្រី ហាវ វិរៈ អត្តលេខ ០៧៨១៧០ ពេទ្យបឋម មន្ទីរពេទ្យព្រះកេតុមាលាអគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ
- ១៩២-វរសេនីយ៍ត្រី ឈន សុភក្រា អត្តលេខ ០៥៨៩៧៤ គណនបង្ហាត់មធ្យម កងពលតូចដឹកជញ្ជូនលេខ៩៩ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ
- ១៩៣-វរសេនីយ៍ត្រី សួន ចំរើន អត្តលេខ ២២៦០៨៤ ជំនួយការការិយាល័យបុគ្គលិកអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ
- មាត្រា២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អន្តរាគមន៍៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២៧ ខែ កក្កដា ឆ្នាំ ២០១៩
ធ្វើនៅរាជធានីភ្នំពេញ
នាយករដ្ឋមន្ត្រី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៥៦០ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយបូជីសាវត្ថន្ត
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១.- បំពាក់មេដាយបូជីសាវត្ថន្ត ថ្នាក់ **សេនា** ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន ២រូប ដែលមាន ស្នាដៃល្អ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖

- ១-ឧត្តមសេនីយ៍ទោ ឆាយ ម៉ាន់រី អត្តលេខ ០០៣៤៧០ នាយករង នាយកដ្ឋានអភិវឌ្ឍន៍
- ២-ឧត្តមសេនីយ៍ទោ ស៊ីន ហ្វាសែងចាន់ អត្តលេខ ០១១០៧២ នាយករង នាយកដ្ឋានអភិវឌ្ឍន៍

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទទួលកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ទទួលកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ៦ ខែ កក្កដា ឆ្នាំ ២០១៩ រាជធានីភ្នំពេញ
ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៩ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៥៦១ នសក.ត.ត

អនុក្រឹត្យ
ស្តីពីការជូនដោយសហមេត្រី
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩០៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០០៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់ដោយ **សហមេត្រី** ថ្នាក់ **និមន្ត** ជូនបុគ្គលិកអង្គការគ្រួសារថ្មី ចំនួន ៧រូប ដែលមានស្នាដៃល្អ ក្នុងការជួយបណ្តុះបណ្តាលកុមារពិការភ្នែក និងគ្រួសារនៅកម្ពុជាកន្លងមក ដូចមានរាយនាមខាងក្រោម៖

- | | | |
|---|--------------------------|--|
| ១ | Mme. Marie-Noëlle BERGUE | Former President of Krousar Thmey France |
| ២ | Mlle. Santhary NOP | President of Krousar Thmey France |
| ៣ | Mme. Lucie DE WECK | Former President of Krousar Thmey Swiss |
| ៤ | Mme. Sylvie BEDAT | President of Krousar Thmey Swiss |
| ៥ | Mme. Laurence HURET | President of Krousar Thmey Singapore |
| ៦ | M. Jean-Paul BERAHA | Founder of Enfants Sourds du Cambodge |

៧ Mme. Christine LOUKINE

President of Enfants Sourds du Cambodge

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៩ ខែ កក្កដា ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃ ២៩ ខែ ៧ ឆ្នាំ ២០១៩ ✓



កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៦២ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាភ័ណ្ឌ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់មេដាយ **មុនីសារាភ័ណ្ឌ** ថ្នាក់ **មិមឱន** ជូនបុគ្គលិកអង្គការគ្រួសារថ្មី ចំនួន ២រូប ដែលមានស្នាដៃ ល្អក្នុងការជួយបណ្តុះបណ្តាលកុមារពិការភ្នែក និងគម្ពីរនៅកម្ពុជាកន្លងមក ដូចមានរាយនាមខាងក្រោម៖

- ១ លោក ហង់ គឹមឈាន់ នាយករងវិទ្យាស្ថានជាតិអប់រំពិសេស
- ២ លោក វន វី នាយករងវិទ្យាស្ថានជាតិអប់រំពិសេស

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៤ ខែ កើត ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៩ ✓

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៦ ព.រក.ត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងតស៊ូរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់មេដាយ **មាសការងារ** ជូនបុគ្គលិកអង្គការគ្រួសារថ្មី ចំនួន ៥រូប ដែលមានស្នាដៃក្នុងការបង្រៀន កុមារពិការភ្នែក និងគ្រូងនៅកម្ពុជាកន្លងមក ដូចមានរាយនាមខាងក្រោម៖

១	លោក	ទឹម ហួន	បុគ្គលិកបកប្រែ និងបោះពុម្ពសៀវភៅអក្សរព្រែប្រែ
២	លោកស្រី	ម៉ុក វ៉ាន់ជិត	បុគ្គលិកផ្នែកគាំពារ
៣	លោក	សុខ ផាន់ណា	បុគ្គលិកផ្នែកគាំពារ
៤	លោក	រឿន សំណាង	បុគ្គលិកផ្នែកគាំពារ
៥	លោក	រឿន ហាន	បុគ្គលិកផ្នែកគាំពារ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- អនុលោមទូល្លៈ**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២៤ ខែ តុលា ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៦៤ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយសាសនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១. បំពាក់មេដាយ **សាសនាជាតិ** ប្រភេទ និងជូនសប្បុរសជន ចំនួន ២០រូប ដែលបរិច្ចាគបច្ច័យ និង ថវិកាចូលរួមជួយកសាងសមិទ្ធផលនានានៅវត្តភ្នំបុប្ផាព្រៃស្អាត ឃុំពពក ស្រុកស្មោង ខេត្តកំពង់ធំ កន្លងមក ដូចមានរាយនាម និងនាមខាងក្រោម៖

១-	ព្រះតេជគុណ	ផាត ខ្លឹម	ព្រះចៅអធិការវត្តភ្នំបុប្ផាព្រៃស្អាត	បច្ច័យចំនួន ១៦ ០០០ដុល្លារ
២-	លោក	កែវ នន	មេឃុំពពក	ថវិកាចំនួន ១៥ ៧០០ដុល្លារ
៣-	លោក	ចាន់ ផែល	មេភូមិអន្លង់ក្រាញ់	ថវិកាចំនួន ១៥ ៥០០ ដុល្លារ
៤-	អ្នកស្រី	សែ លក្ខិណា	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន ១៥ ៤០០ ដុល្លារ
៥-	លោក	អ៊ុំគឹម ឡុងស្រូ	សប្បុរសជនភូមិថ្នាល់	ថវិកាចំនួន ១៥ ៣០០ ដុល្លារ
៦-	ឧបាសក	ហ៊ុម មួន	អាចារ្យវត្តអន្លង់ក្រាញ់	ថវិកាចំនួន ១៥ ២០០ ដុល្លារ
៧-	ឧបាសក	ចាយ ហឿន	អាចារ្យវត្តអន្លង់ក្រាញ់	ថវិកាចំនួន ១៥ ២០០ ដុល្លារ
៨-	លោក	ចាន់ សំណាង	អាចារ្យវត្តអន្លង់ក្រាញ់	ថវិកាចំនួន ១៥ ១០០ ដុល្លារ
៩-	ឧបាសក	ថន រ៉ុម	គណៈកម្មការវត្តអន្លង់ក្រាញ់	ថវិកាចំនួន ១៥ ០០០ ដុល្លារ

១០-	លោក	ឌួន ហាន	គណៈកម្មការវត្តអន្លង់ក្រាញ់	ថវិកាចំនួន ១៤ ៩០០ ដុល្លារ
១១-	ឧបាសក	សាត់ សាត	គណៈកម្មការវត្តអន្លង់ក្រាញ់	ថវិកាចំនួន ១៤ ៧០០ ដុល្លារ
១២-	លោក	មួន រ៉ុម	គណៈកម្មការវត្តអន្លង់ក្រាញ់	ថវិកាចំនួន ១៤ ៦០០ ដុល្លារ
១៣-	លោក	មឿន ម៉េន	គណៈកម្មការវត្តអន្លង់ក្រាញ់	ថវិកាចំនួន ១៤ ៥០០ ដុល្លារ
១៤-	លោក	ដន រ៉ាត	គណៈកម្មការវត្តអន្លង់ក្រាញ់	ថវិកាចំនួន ១៤ ៤០០ ដុល្លារ
១៥-	ឧបាសក	លួន ហឹង	គណៈកម្មការវត្តអន្លង់ក្រាញ់	ថវិកាចំនួន ១៤ ៣០០ ដុល្លារ
១៦-	លោក	ប៊ិន គ្រុយ	គណៈកម្មការវត្តអន្លង់ក្រាញ់	ថវិកាចំនួន ១៤ ២០០ ដុល្លារ
១៧-	ឧបាសក	មិ វេត	គណៈកម្មការវត្តអន្លង់ក្រាញ់	ថវិកាចំនួន ១៣ ៨០០ ដុល្លារ
១៨-	ឧបាសិកា	ចាន់ លាង	គណៈកម្មការវត្តអន្លង់ក្រាញ់	ថវិកាចំនួន ១៤ ៥០០ ដុល្លារ
១៩-	ឧបាសិកា	ពេជ យួន	គណៈកម្មការវត្តអន្លង់ក្រាញ់	ថវិកាចំនួន ១៣ ៥០០ ដុល្លារ
២០-	ឧបាសិកា	ហេង លីង	គណៈកម្មការវត្តអន្លង់ក្រាញ់	ថវិកាចំនួន ១៣ ០០០ ដុល្លារ

មាត្រា ២- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និង
សាសនា អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ច
រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ១៧ ១១ ត្រីមាស ខែ វស្សា ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ វស្សា ឆ្នាំ ២០១៩ ✓

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១ និងមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៦ អនក្រ.បក

អនុក្រឹត្យ
ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ១១៦ អនក្រ.បក ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកំណត់រចនាសម្ព័ន្ធ គ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- បានឃើញអនុក្រឹត្យលេខ១១៧ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
- តាមសំណើរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីរាជការចំនួន ០២រូប ជាអនុប្រធានលេខាធិការដ្ឋាននៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដូចមានរាយនាមខាងក្រោម៖

១. ឯកឧត្តម **ឯក ថា** មានឋានៈស្មើ អគ្គនាយករង
២. លោក **សុខ សុភ័ក្ត្រ** មានឋានៈស្មើ អគ្គនាយករង។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ព្រហស្បតិ៍ ១១ ខែសីហា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

(Handwritten mark)



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១២៦៦...នក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិបន្តិចន័យនាគារ ក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ពន្ធនាគារ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌបន្តិចន័យនាគារ ក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១._

ដំឡើងឋានន្តរស័ក្តិ លោក **ជា សាវ៉ាង** អគ្គលេខ ០៤០៤ ពីឋានន្តរស័ក្តិអគ្គនុរក្ស ថ្នាក់លេខ ២ មកជា ថ្នាក់លេខ ១ នៃក្របខ័ណ្ឌបន្តិចន័យនាគារ ក្រសួងមហាផ្ទៃ។

មាត្រា ២._

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសវ្យាបនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសវ្យាបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃព្រហស្បតិ៍ ១២ ខែសីហា ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣

រាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៩ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១២៦.៧.២០១៩.បក.តត

អនុក្រឹត្យ

ស្តីពី

ការដាក់មន្ត្រីរាជការស៊ីវិលឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩៦៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ១១៦ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការដាក់មន្ត្រីរាជការស៊ីវិលឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

- មាត្រា ១ .-** ដាក់លោក **សូ ឃុនវិរក្ស** មានន្ទសញ្ញាស៊ីវិល ថ្នាក់លេខ ៤ ទីប្រឹក្សាអមប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស (លើកទី២) រយៈពេល ០១ ឆ្នាំ ចាប់ពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២០។
- មាត្រា ២ .-** មន្ត្រីរាជការខាងលើ ត្រូវដាក់ពាក្យសុំចូលបម្រើការងារវិញ រយៈពេល ០២ ខែ មុនពេលកំណត់។ ក្នុងករណីសាមីខ្លួនមិនដាក់ពាក្យទេ ចាត់ទុកថាបោះបង់ការងារ និងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌជាស្ថាពរ។
- មាត្រា ៣ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់គ្រងរដ្ឋបាល និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃព្រហស្បតិ៍ ១២ ខែ កើត ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩ ✓

នាយករដ្ឋមន្ត្រី



- អន្តរាគមន៍**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ទទួលបានយល់ព្រមជា មេធាវីរដ្ឋមន្ត្រី
 - ទទួលបានយល់ព្រមជា មេធាវីរដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៦៧ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/៩២៥ ចុះថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ មេបញ្ជាការកងទ័ពជើងគោក

សម្រេច

មាត្រា ១.- បំពាក់មេដាយ**មាសការងារ** ជូននាយទាហាន ចំនួន ៨៦រូប ចំណុះកងពលធំអន្តរាគមន៍លេខ២ ដែលមាន ស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖

១	វរសេនីយ៍ទោ អ៊ុយ សុភ័ណ្ឌ	អត្តលេខ០៧០៥៣៣	នាយរងការិយាល័យសុខាភិបាលកងពលធំ អន្តរាគមន៍លេខ២
២	វរសេនីយ៍ទោ ស៊ាង អ៊ាង	អត្តលេខ០៤២១៨២	នាយរងលេខាធិការដ្ឋានកងពលធំអន្តរាគមន៍លេខ២
៣	វរសេនីយ៍ទោ វ៉ត្ត តារា	អត្តលេខ១៥៦៩៦៥	នាយរងការិយាល័យទី១កងពលធំអន្តរាគមន៍លេខ២
៤	វរសេនីយ៍ទោ សំ វិជ័យ	អត្តលេខ០៥៩៩១១	នាយរងការិយាល័យទី២កងពលធំអន្តរាគមន៍លេខ២
៥	វរសេនីយ៍ទោ ពយ សារួន	អត្តលេខ១៥៦៩៦៨	នាយលេខាធិការដ្ឋានកងពលតូចអន្តរាគមន៍លេខ៥
៦	វរសេនីយ៍ទោ អ៊ុក ម៉ៅ	អត្តលេខ០១៩១៩៣	នាយសេនាធិការរងកងពលតូចអន្តរាគមន៍លេខ៥

៧	វរសេនីយ៍ទោ	មាស វណ្ណធូ	អត្តលេខ១០៣៩២៨	នាយសេនាធិការរង កងពលតូចអន្តរាគមន៍លេខ៦
៨	វរសេនីយ៍ទោ	នួន សុខហេង	អត្តលេខ១៥៦៦៣៦	នាយសេនាធិការរង កងពលតូចអន្តរាគមន៍លេខ៦
៩	វរសេនីយ៍ទោ	សុខ សុភ័ណ្ឌ	អត្តលេខ០៤១៧០១	នាយការិយាល័យបច្ចេកទេសកងពលតូចអន្តរាគមន៍លេខ៦
១០	វរសេនីយ៍ត្រី	ពុជ ពេជ្រ	អត្តលេខ១០២៤៨៩	នាយសេនាធិការរង កងពលតូចអន្តរាគមន៍លេខ៥
១១	វរសេនីយ៍ត្រី	ទីង គឹមលន់	អត្តលេខ១០៤០០៣	នាយសេនាធិការរង កងពលតូចអន្តរាគមន៍លេខ៤
១២	វរសេនីយ៍ត្រី	នៅ សុផុន	អត្តលេខ១៥៦៨៨០	ជំនួយការ អគ្គសញ្ញាណប័ណ្ណការិយាល័យទី១ កងពលតូចអន្តរាគមន៍លេខ២
១៣	វរសេនីយ៍ត្រី	លី គង់	អត្តលេខ០៧០៦០០	នាយរងការិយាល័យទី១កងពលតូចអន្តរាគមន៍លេខ២
១៤	វរសេនីយ៍ត្រី	សូ ចាន់រ៉ា	អត្តលេខ១៥៦៨០៩	នាយរងការិយាល័យទី២កងពលតូចអន្តរាគមន៍លេខ២
១៥	វរសេនីយ៍ត្រី	សាន់ ឡូច	អត្តលេខ០៧០៦១១	នាយរងការិយាល័យទី៣កងពលតូចអន្តរាគមន៍លេខ២
១៦	វរសេនីយ៍ត្រី	ឡាយ វង្ស	អត្តលេខ០៦៤៤៧២	នាយរងការិយាល័យហ្វឹកហ្វឺនកងពលតូចអន្តរាគមន៍លេខ២
១៧	វរសេនីយ៍ត្រី	ហាល់ លីហ៊ុន	អត្តលេខ០៦៩៨៩៧	ជំនួយការការិយាល័យបច្ចេកទេសកងពលតូច អន្តរាគមន៍លេខ២
១៨	វរសេនីយ៍ត្រី	គង់ គួន	អត្តលេខ១០៣៣៣៨	ជំនួយការការិយាល័យវិស្វកម្ម កងពលតូចអន្តរាគមន៍លេខ២
១៩	វរសេនីយ៍ត្រី	ព្រហ្ម វាសនា	អត្តលេខ១៥៦៧៣០	នាយរងការិយាល័យការពារអាកាសកងពលតូច អន្តរាគមន៍លេខ២
២០	វរសេនីយ៍ត្រី	ខៀវ ប៊ុនទូច	អត្តលេខ១៥៦៧៤៦	ជំនួយការហិរញ្ញវត្ថុ គិលានដ្ឋានការិយាល័យ សុខាភិបាលកងពលតូចអន្តរាគមន៍លេខ២
២១	វរសេនីយ៍ត្រី	លេខ ឡូន	អត្តលេខ១៥៦៦៦៨	មេបញ្ជាការ កងអនុសេនាទី១វរសេនាតូច ស៊ើបការណ៍កងពលតូចអន្តរាគមន៍លេខ២
២២	វរសេនីយ៍ត្រី	ពៅ ពេញ	អត្តលេខ០៤១៦៨២	មេបញ្ជាការរង វរសេនាតូចបញ្ជូនសារ កងពលតូចអន្តរាគមន៍លេខ២
២៣	វរសេនីយ៍ត្រី	ខៀង ស៊ីវ	អត្តលេខ១៥៦៩០៦	មេបញ្ជាការរង វរសេនាតូចបញ្ជូនសារ កងពលតូចអន្តរាគមន៍លេខ២
២៤	វរសេនីយ៍ត្រី	ប៊ុន វណ្ណៈ	អត្តលេខ០៥៨៣១០	មេបញ្ជាការរង វរសេនាតូចការពារអាកាស កងពលតូចអន្តរាគមន៍លេខ២
២៥	វរសេនីយ៍ត្រី	សរ សួរ	អត្តលេខ០៦៤៥៥៣	មេបញ្ជាការរង វរសេនាតូចការពារអាកាស កងពលតូចអន្តរាគមន៍លេខ២

២៦	វរសេនីយ៍ត្រី	ម៉ាត់ មិត	អត្តលេខ០៦៤៥២៩	មេបញ្ជាការរង វរសេនាតូចកាំភ្លើងធំកងពលធំ អន្តរាគមន៍លេខ២
២៧	វរសេនីយ៍ត្រី	សៅ សារ៉ុន	អត្តលេខ០៧០៣៣៦	មេបញ្ជាការរង វរសេនាតូចដឹកជញ្ជូនកងពលធំ អន្តរាគមន៍លេខ២
២៨	វរសេនីយ៍ត្រី	ប៉ារ ពន	អត្តលេខ០៣៦៧៦៩	ជំនួយការសេនាធិការវរសេនាតូចដឹកជញ្ជូន កងពលធំអន្តរាគមន៍លេខ២
២៩	វរសេនីយ៍ត្រី	ឡាយ សារ៉ុ	អត្តលេខ០៦៤៤៩៥	មេបញ្ជាការរង កងឯកភាពហ្វឹកហ្វឺនកងពលធំ អន្តរាគមន៍លេខ២
៣០	វរសេនីយ៍ត្រី	ផល សារ៉ាយ	អត្តលេខ១៥៦៦៧៥	មេបញ្ជាការរង កងឯកភាពហ្វឹកហ្វឺនកងពលធំ អន្តរាគមន៍លេខ២
៣១	វរសេនីយ៍ត្រី	លាង ប៊ុនធឿន	អត្តលេខ១០៣៤០១	មេបញ្ជាការរង កងឯកភាពហ្វឹកហ្វឺនកងពលធំ អន្តរាគមន៍លេខ២
៣២	វរសេនីយ៍ត្រី	តាំង គឹមហិត	អត្តលេខ១៥៦៩២០	នាយរងផ្នែកហិរញ្ញវត្ថុកងពលធំអន្តរាគមន៍លេខ២
៣៣	វរសេនីយ៍ត្រី	ម៉ែន សុភាព	អត្តលេខ០៦៤៧៣១	ជំនួយការផ្នែកហិរញ្ញវត្ថុកងពលធំអន្តរាគមន៍លេខ២
៣៤	វរសេនីយ៍ត្រី	មាស ច័ន្ទសុភ័ក្រ្ត	អត្តលេខ១០៣៤៣៧	ជំនួយការ ផ្នែកហិរញ្ញវត្ថុកងពលធំអន្តរាគមន៍លេខ២
៣៥	វរសេនីយ៍ត្រី	ហេង ចាន់ណា	អត្តលេខ០៨៨៧៦៤	ជំនួយការលេខាធិការដ្ឋានកងពលធំអន្តរាគមន៍លេខ២
៣៦	វរសេនីយ៍ត្រី	ស៊ុន សូផន	អត្តលេខ០៦៤៤៦៨	ជំនួយការ ស្បៀង លេខាធិការដ្ឋានកងពលធំ អន្តរាគមន៍លេខ២
៣៧	វរសេនីយ៍ត្រី	ឈាន រតនៈ	អត្តលេខ១០២៤២៦	ជំនួយការការិយាល័យទី១កងពលធំអន្តរាគមន៍លេខ២
៣៨	វរសេនីយ៍ត្រី	រឿន សុភ័ក្រ្ត	អត្តលេខ១០៣០៥៨	នាយរងលេខាធិការដ្ឋានកងពលតូចអន្តរាគមន៍លេខ៤
៣៩	វរសេនីយ៍ត្រី	សៀង ហាក់	អត្តលេខ០៦៤៧១៦	នាយរងលេខាធិការដ្ឋានកងពលតូចអន្តរាគមន៍លេខ៤
៤០	វរសេនីយ៍ត្រី	ហែម ដារ៉ា	អត្តលេខ០៦២៥១១	នាយសេនាធិការរងកងពលតូចអន្តរាគមន៍លេខ៤
៤១	វរសេនីយ៍ត្រី	ថន កិត្យា	អត្តលេខ០៥៨៤១៦	នាយរងការិយាល័យទី៣កងពលតូចអន្តរាគមន៍លេខ៤
៤២	វរសេនីយ៍ត្រី	សួន ពិសិដ្ឋ	អត្តលេខ០២៩៧០១	នាយរងការិយាល័យទី៣កងពលតូចអន្តរាគមន៍លេខ៤
៤៣	វរសេនីយ៍ត្រី	យួង សំអាង	អត្តលេខ១៥៦៧០៤	នាយរងការិយាល័យទី៤កងពលតូចអន្តរាគមន៍លេខ៤
៤៤	វរសេនីយ៍ត្រី	អឿន សំ	អត្តលេខ០៦៤៧៥២	មេបញ្ជាការកងអនុសេនាធិទី២វរសេនាតូចលេខ ២៤២ កងពលតូចអន្តរាគមន៍លេខ៤
៤៥	វរសេនីយ៍ត្រី	សាយ សុផាន	អត្តលេខ១៥៦៩១៤	មេបញ្ជាការ កងអនុសេនាធិទី២វរសេនាតូច លេខ២៤២ កងពលតូចអន្តរាគមន៍លេខ៤

៤៦	វរសេនីយ៍ត្រី	រុន ម៉ូញ	អត្តលេខ១៥៧០៣២	ជំនួយការសេនាធិការវរសេនាតូចលេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤
៤៧	វរសេនីយ៍ត្រី	ហៃ កែវ	អត្តលេខ០១៩១៥៦	មេបញ្ជាការរង វរសេនាតូចលេខ២៤៤ កងពល តូចអន្តរាគមន៍លេខ៤
៤៨	វរសេនីយ៍ត្រី	ញ៉ិប ផល	អត្តលេខ០៤១៧៦២	មេបញ្ជាការកងអនុសេនាធិទី១វរសេនាតូចលេខ ២៤៥ កងពលតូចអន្តរាគមន៍លេខ៤
៤៩	វរសេនីយ៍ត្រី	ឆេង សុខ	អត្តលេខ០២៩៧០៧	មេបញ្ជាការ កងអនុសេនាធិទី២វរសេនាតូច លេខ២៤៤ កងពលតូចអន្តរាគមន៍លេខ៤
៥០	វរសេនីយ៍ត្រី	ហូ ជួ	អត្តលេខ០៤១៧៦៤	មេបញ្ជាការ កងអនុសេនាធិទី៣វរសេនាតូច លេខ២៤៤ កងពលតូចអន្តរាគមន៍លេខ៤
៥១	វរសេនីយ៍ត្រី	ស្រ៊ុន ម៉េងលីម	អត្តលេខ០៦៤៨១១	នាយសេនាធិការរងកងពលតូចអន្តរាគមន៍លេខ៥
៥២	វរសេនីយ៍ត្រី	ឡាំ សារួន	អត្តលេខ១៥៦៩៤០	នាយរងការិយាល័យទី១កងពលតូចអន្តរាគមន៍លេខ៥
៥៣	វរសេនីយ៍ទោ	រឿង សារីម	អត្តលេខ១៥៧០៧៩	នាយការិយាល័យទី២កងពលតូចអន្តរាគមន៍លេខ៥
៥៤	វរសេនីយ៍ត្រី	ផ្អែក ផុស	អត្តលេខ១៥៦៨២៩	នាយរងការិយាល័យទី៤កងពលតូចអន្តរាគមន៍លេខ៥
៥៥	វរសេនីយ៍ត្រី	ប្រាក់ ខាន	អត្តលេខ១៥៦៩៩៩	នាយរងការិយាល័យទី៥កងពលតូចអន្តរាគមន៍លេខ៥
៥៦	វរសេនីយ៍ត្រី	ឡេង លួត	អត្តលេខ១៥៦៩៨១	នាយរងការិយាល័យទី៥កងពលតូចអន្តរាគមន៍លេខ៥
៥៧	វរសេនីយ៍ទោ	អ៊ឹម ហ៊ឺន	អត្តលេខ០៧០៨៩២	នាយរងការិយាល័យហ្វឹកហ្វឺន កងពលតូចអន្តរាគមន៍លេខ៥
៥៨	វរសេនីយ៍ត្រី	ទាំ ទាំង	អត្តលេខ១០៤២៤០	នាយការិយាល័យអភិវឌ្ឍន៍កងពលតូចអន្តរាគមន៍លេខ៥
៥៩	វរសេនីយ៍ត្រី	ដែង បូក	អត្តលេខ០១៩១៨៣	នាយរងការិយាល័យអភិវឌ្ឍន៍កងពលតូចអន្តរាគមន៍លេខ៥
៦០	វរសេនីយ៍ត្រី	លាប ប្រិម	អត្តលេខ០៦៤៧៤២	នាយផ្នែកកាំភ្លើងធំកងពលតូចអន្តរាគមន៍លេខ៥
៦១	វរសេនីយ៍ត្រី	កន សុផុន	អត្តលេខ១៥៦៩៨៥	នាយផ្នែកការពារអាកាសកងពលតូចអន្តរាគមន៍លេខ៥
៦២	វរសេនីយ៍ត្រី	នាយ សារី	អត្តលេខ០៧០៦៤៩	នាយផ្នែកបំភ្លឺអគ្គរុក្ខាភ័យកងពលតូចអន្តរាគមន៍លេខ៥
៦៣	វរសេនីយ៍ត្រី	ស៊ុន វ៉ាម	អត្តលេខ០៦៤៧៤៦	មេបញ្ជាការ កងអនុសេនាធិស៊ើបការណ៍ កងពលតូចអន្តរាគមន៍លេខ៥
៦៤	វរសេនីយ៍ត្រី	វ៉ា ស៊ីន	អត្តលេខ០៦៤៧៤៩	មេបញ្ជាការ កងអនុសេនាធិគាំទ្រ កងពលតូច អន្តរាគមន៍លេខ៥
៦៥	វរសេនីយ៍ត្រី	តិច វណ្ណា	អត្តលេខ១៥៦៩៨២	មេបញ្ជាការរង វរសេនាតូច២៥១កងពលតូច អន្តរាគមន៍លេខ៥

៦៦	វរសេនីយ៍ត្រី	ប៊ុន ខ្មៅ	អត្តលេខ០៦៤៨១៨	មេបញ្ជាការរង វរសេនាតូចលេខ២៥១កងពល តូចអន្តរាគមន៍លេខ៥
៦៧	វរសេនីយ៍ត្រី	ញាណ ប្រស	អត្តលេខ១៥៧០៦៧	មេបញ្ជាការរង វរសេនាតូចលេខ២៥១កងពល តូចអន្តរាគមន៍លេខ៥
៦៨	វរសេនីយ៍ត្រី	ឈន់ ឃៀម	អត្តលេខ១៥៧០២២	មេបញ្ជាការរង វរសេនាតូច២៥២កងពលតូច អន្តរាគមន៍លេខ៥
៦៩	វរសេនីយ៍ត្រី	សែស ស៊ីង	អត្តលេខ១៥៦០៧៤	មេបញ្ជាការរង វរសេនាតូចលេខ២៥២កងពល តូចអន្តរាគមន៍លេខ៥
៧០	វរសេនីយ៍ត្រី	អ៊ុយ វ៉េត	អត្តលេខ០៦៤៧៤៣	មេបញ្ជាការ កងអនុសេនាធំទី២វរសេនាតូចលេខ ២៥២ កងពលតូចអន្តរាគមន៍លេខ៥
៧១	វរសេនីយ៍ត្រី	ណែ ពេន	អត្តលេខ១៥៧០០១	មេបញ្ជាការរង វរសេនាតូចលេខ២៥៣កងពល តូចអន្តរាគមន៍លេខ៥
៧២	វរសេនីយ៍ត្រី	តេន ជឿន	អត្តលេខ០២៩៦៨៧	មេបញ្ជាការ កងអនុសេនាធំទី២វរសេនាតូច លេខ២៥៣ កងពលតូចអន្តរាគមន៍លេខ៥
៧៣	វរសេនីយ៍ត្រី	សំរិទ្ធ ញ៉ន់	អត្តលេខ១៥៦៩៧៩	មេបញ្ជាការ កងអនុសេនាធំទី១ វរសេនាតូចលេខ ២៥៣ កងពលតូចអន្តរាគមន៍លេខ៥
៧៤	វរសេនីយ៍ត្រី	សិទ្ធ សៀង	អត្តលេខ០១៩១៨៧	មេបញ្ជាការរង វរសេនាតូចលេខ២៥៤កងពល តូចអន្តរាគមន៍លេខ៥
៧៥	វរសេនីយ៍ត្រី	ឯក ចន្ទា	អត្តលេខ១០៤១៧៩	មេបញ្ជាការ វរសេនាតូចលេខ២៥៤កងពលតូច អន្តរាគមន៍លេខ៥
៧៦	វរសេនីយ៍ត្រី	ឡុង វ៉ាន់សាក់	អត្តលេខ០៦៤៧៧៣	ជំនួយការសេនាធិការវរសេនាតូចលេខ២៥៤ កងពលតូចអន្តរាគមន៍លេខ៥
៧៧	វរសេនីយ៍ត្រី	អ៊ុក ចាន់ធី	អត្តលេខ០៧០៣៥០	នាយលេខាធិការដ្ឋានកងពលតូចអន្តរាគមន៍លេខ៦
៧៨	វរសេនីយ៍ត្រី	សៀង ស៊ុនយាង	អត្តលេខ០៧០៥១៦	នាយរងការិយាល័យទី១កងពលតូចអន្តរាគមន៍លេខ៦
៧៩	វរសេនីយ៍ត្រី	ជឿន ណាន់រ៉ុង	អត្តលេខ១៤៣៣៤៨	នាយរងការិយាល័យទី១កងពលតូចអន្តរាគមន៍លេខ៦
៨០	វរសេនីយ៍ត្រី	ហៀន ប៊ុនជឿន	អត្តលេខ២០៤២៧៥	នាយរងការិយាល័យទី២កងពលតូចអន្តរាគមន៍លេខ៦
៨១	វរសេនីយ៍ត្រី	សុខ ឌីឌី	អត្តលេខ១០២០៤២	នាយរងការិយាល័យទី៤កងពលតូចអន្តរាគមន៍លេខ៦
៨២	វរសេនីយ៍ត្រី	សេង សេន	អត្តលេខ១៥៦៩០០	នាយរងការិយាល័យអភិវឌ្ឍន៍កងពលតូចអន្តរាគមន៍លេខ៦
៨៣	វរសេនីយ៍ត្រី	វ៉ា ភាន	អត្តលេខ០៦៤៤៨១	នាយផ្នែកបញ្ជូនសារកងពលតូចអន្តរាគមន៍លេខ៦

៨៤	វរសេនីយ៍ត្រី	បាន សុទ្ធា	អត្តលេខ១០២៣៤២	មេបញ្ជាការរង វរសេនាតូចលេខ២៦១ កងពលតូច អន្តរាគមន៍លេខ៦
៨៥	វរសេនីយ៍ត្រី	សុខ ស៊ាន	អត្តលេខ២០៤១៤៨	មេបញ្ជាការរង វរសេនាតូចលេខ២៦១ កងពលតូច អន្តរាគមន៍លេខ៦
៨៦	វរសេនីយ៍ត្រី	ហែម ពេជ្រ	អត្តលេខ០២៩៦៦៨	មេបញ្ជាការ វរសេនាតូចលេខ២៦២ កងពល តូចអន្តរាគមន៍លេខ៦

មាត្រា២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ
មេបញ្ជាការកងទ័ពជើងគោក និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពី
ថ្ងៃចុះហត្ថលេខាតទៅ ។ ១២/

ថ្ងៃពុធ ២៤ ខែ កុម្ភៈ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩ ✓



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៦ អនក្រ. ៩៩

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសាវត្ថន្ត
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១.- បំពាក់មេដាយមុនីសាវត្ថន្ត តាមលំដាប់ថ្នាក់ ជូននាយទាហាន ចំនួន ២៥រូប នៃកងអនុសេនាឯកម្មេចគ្រាប់ មិនទាន់ផ្ទុះ លេខ១៣២ ដែលមានស្នាដៃល្អក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលីកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមុនីសាវត្ថន្ត ថ្នាក់ ធិបតី

- ១-វរសេនីយ៍ឯក លាង សុវណ្ណារ៉ា អត្តលេខ ១៦៣១៤៤ មេបញ្ជាការកងអនុសេនាឯកម្មេចគ្រាប់មិនទាន់ ផ្ទុះលេខ១៣២
- ២-វរសេនីយ៍ឯក ហង្ស ហ៊ុន អត្តលេខ ១៦៣២០៣ នាយទាហានគាំទ្រថ្នាក់ជាតិ
- ៣-វរសេនីយ៍ឯក ហ៊ុយ ណារ៉ុង អត្តលេខ ០៣១៤៦៥ បុគ្គលិកពេទ្យ
- ៤-វរសេនីយ៍ឯក សុខ វ៉ាណេត អត្តលេខ ០២៧១១៤ មេបញ្ជាការរងកងអនុសេនាតូចបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
- ៥-វរសេនីយ៍ឯក អ៊ុក បុរស័រីភូ អត្តលេខ ០១៩៨៤៥ នាយករងមន្ទីរពេទ្យកម្រិត១
- ៦-វរសេនីយ៍ទោ ម៉ាន់ សុផា អត្តលេខ ២០០៨១១ នាយទាហានគាំទ្រថ្នាក់ជាតិ
- ៧-វរសេនីយ៍ទោ ឈិន បូព៌ា អត្តលេខ ០៤១១១៩ សមាជិកកងអនុសេនាឯកម្មេចគ្រាប់មិនទាន់ផ្ទុះលេខ១៣២

ខ-មេដាយមុនីសាវត្ថន្ត ថ្នាក់ សេនា

- ១-វរសេនីយ៍ឯក ឡុង សារិន អត្តលេខ ០១៧២១៦ ជំនួយការត្រួតពិនិត្យគុណភាព
- ២-វរសេនីយ៍ឯក ឃុន សុផល អត្តលេខ ០១៤៤០១ បុគ្គលិកពេទ្យ

៣-វរសេនីយ៍ឯក	មាស វ៉ា	អត្តលេខ	០១៣៨០០	កម្លាំងការពារ
៤-វរសេនីយ៍ទោ	ជួន វុទ្ធី	អត្តលេខ	០៦៨៤៥៣	មេបញ្ជាការរងកងអនុសេនាធិកម្មចក្រាប័មិនទាន់ផ្ទុះលេខ១៣២
៥-វរសេនីយ៍ទោ	អ៊ុង ប៊ុនធី	អត្តលេខ	០៤៨៤៩០	នាយទាហានប្រតិបត្តិការ
៦-វរសេនីយ៍ទោ	កឹម បូរ៉ានី	អត្តលេខ	០៤៨៤៣២	នាយទាហានសម្របសម្រួល

គ-មេដាយ **មុនីសាវត្ថវ** ថ្នាក់ **អស្សុប្បន្និ**

១-វរសេនីយ៍ទោ	លុំ វាសនា	អត្តលេខ	០៤៧៨៨៣	មេបញ្ជាការរងកងអនុសេនាធិកម្មចក្រាប័មិនទាន់ផ្ទុះលេខ១៣២
២-វរសេនីយ៍ទោ	ហុក គឹមដា	អត្តលេខ	១៤៥១១០	ប្រធានក្រុមកម្មវិធីគ្រឿងផ្ទុះទី១
៣-វរសេនីយ៍ទោ	កៅ ម៉ូលីវណ្ណ	អត្តលេខ	០៣១៦៩៦	នាយកមន្ទីរពេទ្យកម្រិត១
៤-វរសេនីយ៍ត្រី	នួន សៅ	អត្តលេខ	០៣២៦៤៨	នាយទាហានគាំទ្រថ្នាក់ជាតិ
៥-វរសេនីយ៍ត្រី	ជា សារ៉េន	អត្តលេខ	០៧៩២២៩	មេបញ្ជាការកងអនុសេនាតូចគាំទ្រស្តុភារ
៦-អនុសេនីយ៍ឯក	អែល យូណី	អត្តលេខ	០៦៧៥៥២	សមាជិកកងអនុសេនាធិកម្មចក្រាប័មិនទាន់ផ្ទុះលេខ១៣២
៧-អនុសេនីយ៍ឯក	យឹម វ៉ែន	អត្តលេខ	០៦៧២៧០	សមាជិកកងអនុសេនាធិកម្មចក្រាប័មិនទាន់ផ្ទុះលេខ១៣២
៨-អនុសេនីយ៍ឯក	កាន សារ៉ុម	អត្តលេខ	០៦៧២៨០	សមាជិកកងអនុសេនាធិកម្មចក្រាប័មិនទាន់ផ្ទុះលេខ១៣២
៩-អនុសេនីយ៍ឯក	សុខ គ្រីស្ទា	អត្តលេខ	០៦៤០៥៨	សមាជិកកងអនុសេនាធិកម្មចក្រាប័មិនទាន់ផ្ទុះលេខ១៣២
១០-អនុសេនីយ៍ទោ	ហួត សេងឆាយ	អត្តលេខ	២០០៩៤៩	សមាជិកកងអនុសេនាធិកម្មចក្រាប័មិនទាន់ផ្ទុះលេខ១៣២
១១-អនុសេនីយ៍ទោ	ហេង រដ្ឋា	អត្តលេខ	២៣៩៤២៦	សមាជិកកងអនុសេនាធិកម្មចក្រាប័មិនទាន់ផ្ទុះលេខ១៣២
១២-អនុសេនីយ៍ទោ	សួន សុផាវិទូ	អត្តលេខ	២៣៩៤១១	សមាជិកកងអនុសេនាធិកម្មចក្រាប័មិនទាន់ផ្ទុះលេខ១៣២

ហេតុដោយឡែក... រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃចេញស្តីពី ១២ ខែ កុម្ភៈ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៧០ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១.- បំពាក់មេដាយ**មាសការងារ** ជូនកងឯកភាព ចំនួន១ នាយទាហាន នាយទាហានរង និងពលទាហាន ចំនួន ១២រូប នៃកងអនុសេនាធិកម្មចក្រគ្រាប់មីនទាន់ផ្ទះលេខ១៣២ ដែលមានស្នាដៃល្អក្នុងការបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិនៅប្រទេសម៉ាលីកន្លងមក ដូចមានរាយនាមខាងក្រោម៖

- ចំពោះកងឯកភាព
- កងអនុសេនាធិកម្មចក្រគ្រាប់មីនទាន់ផ្ទះលេខ១៣២
- ចំពោះបុគ្គល
- ១-វរសេនីយ៍ទោ ហ៊ុយ ខ្យល អត្តលេខ ០៥៨២៤៣ បុគ្គលិកបើកបររថយន្ត Jeep ៤ x ៤
- ២-វរសេនីយ៍ទោ នាង សុខសំបូរ អត្តលេខ ០៥០០៤៧ បុគ្គលិកបើកបររថយន្តដឹកជញ្ជូន០៥តោន
- ៣-វរសេនីយ៍ទោ នី ស៊ាតធើរ អត្តលេខ ០៩៣៩២៨ ជាងជួសជុល
- ៤-វរសេនីយ៍ទោ អ៊ឹម វិទ្យុ អត្តលេខ ០២៤៨៧០ បុគ្គលិកកម្ទេចគ្រឿងផ្ទុះ
- ៥-វរសេនីយ៍ទោ លីម សុផល អត្តលេខ ១៤៤៣៩៤ បុគ្គលិកបើកបររថពាសដែក(APC)
- ៦-វរសេនីយ៍ទោ ប៉េង ស៊ីផាន អត្តលេខ ០៤៩០០២ កម្លាំងការពារ
- ៧-វរសេនីយ៍ទោ ថន ផារិទ្ធ អត្តលេខ ០៥៨៤១០ កម្លាំងការពារ
- ៨-វរសេនីយ៍ទោ ជឿម ផូ អត្តលេខ ០៤៣៤១០ បុគ្គលិកពេទ្យ
- ៩-វរសេនីយ៍ទោ មាស ស៊ីវ អត្តលេខ ១៧៨៩៧៤ បុគ្គលិកបើកបររថពាសដែក(APC)
- ១០-វរសេនីយ៍ទោ ស៊ី សេត អត្តលេខ ០៤៤៩៤៧ ប្រធានកងកម្លាំងការពារ

១១-វរសេនីយ៍ទោ	ឃ្លឹក ស៊ីនាត	អត្តលេខ ០៤៨៤២៣ កម្លាំងការពារ
១២-វរសេនីយ៍ទោ	ចាន់ លីម	អត្តលេខ ០៣៩៩៥០ បុគ្គលិកពេទ្យ
១៣-វរសេនីយ៍ទោ	ម៉ែប ប៊ុនធឿន	អត្តលេខ ០៤២៣៧៨ បុគ្គលិកបើកបររថពាសដែក(APC)
១៤-វរសេនីយ៍ទោ	ប៉ុន គឹមឈុន	អត្តលេខ ១៩៥៨៩៦ ប្រធានកងកម្លាំងការពារ
១៥-វរសេនីយ៍ទោ	រស់ ចាន់ថន	អត្តលេខ ០៥៨១៥៤ កម្លាំងការពារ
១៦-វរសេនីយ៍ទោ	ប្រាក់ វណ្ណឌី	អត្តលេខ ០៥៩០៦៥ បុគ្គលិកបើកបររថពាសដែក(APC)
១៧-វរសេនីយ៍ទោ	សុខ សារ៉ាវ៉ុន	អត្តលេខ ២៣២៨៧៨ បុគ្គលិកបើកបររថពាសដែក(APC)
១៨-វរសេនីយ៍ទោ	ទុំ សំអឿន	អត្តលេខ ០៤៩១៣០ បុគ្គលិកបើកបររថពាសដែក(APC)
១៩-វរសេនីយ៍ទោ	អ៊ូ ហាវី	អត្តលេខ ១៧៩៨៤៨ បុគ្គលិកពេទ្យ
២០-វរសេនីយ៍ទោ	សោម ជឿន	អត្តលេខ ០៨៨៨៧៣ បុគ្គលិកពេទ្យ
២១-វរសេនីយ៍ត្រី	សេង ម៉ាឌីយ៉ា	អត្តលេខ ២២៦០២៥ ជំនួយការរដ្ឋបាល
២២-វរសេនីយ៍ត្រី	ឡោះ សាហ្វីអ៊ី	អត្តលេខ ០៧០៥៧៣ ជំនួយការវិទ្យុទាក់ទង
២៣-វរសេនីយ៍ត្រី	ឡឿន សុកម្មី	អត្តលេខ ២០៦១៩២ ចុងភៅ
២៤-វរសេនីយ៍ត្រី	ខុំ សំណាង	អត្តលេខ ០៦៣៨២៥ បុគ្គលិកចម្រោះទឹកស្អាត
២៥-វរសេនីយ៍ត្រី	ស្រី សារុំ	អត្តលេខ ០៣៣៨១៤ បុគ្គលិកបើកបររថយន្តដឹកជញ្ជូន០៥គោន
២៦-វរសេនីយ៍ត្រី	យឹម ណារ៉េន	អត្តលេខ ២០០៨៧៨ បុគ្គលិកបើកបររថយន្តជួសជុលចល័ត
២៧-វរសេនីយ៍ត្រី	យួន បញ្ញា	អត្តលេខ ១០៧៧៤៨ ខ្នាតកាំភ្លើង
២៨-វរសេនីយ៍ត្រី	ស្រី វាសនា	អត្តលេខ ២២១៧៩៤ បុគ្គលិកបើកបររថពាសដែក(APC)
២៩-វរសេនីយ៍ត្រី	ពៅ សុផា	អត្តលេខ ០៣៩៩០០ កម្លាំងការពារ
៣០-វរសេនីយ៍ត្រី	អ៊ឹម សារ៉ាត់	អត្តលេខ ២២៦៣២៧ ខ្នាតកាំភ្លើង
៣១-វរសេនីយ៍ត្រី	ចិន សារ៉េន	អត្តលេខ ០៦៨៨៣៧ បុគ្គលិកបញ្ជាម៉ាស៊ីនស្រាវជ្រាវ និងរុករក គ្រាប់
៣២-វរសេនីយ៍ត្រី	លីម សុខទិស្វា	អត្តលេខ ០៤៦១៧៦ កម្លាំងការពារ
៣៣-វរសេនីយ៍ត្រី	ឃុត បូរី	អត្តលេខ ០៦៧២១៨ ប្រធានក្រុមកម្លាំងការពារទី៣
៣៤-វរសេនីយ៍ត្រី	រុន សេរីវិគ្គ	អត្តលេខ ០៦៧២៩៥ បុគ្គលិកបើកបររថយន្តសង្គ្រោះ
៣៥-អនុសេនីយ៍ឯក	ដោក សុភា	អត្តលេខ ២១៦៣៤១ មេបញ្ជាការរងកងអនុសេនាភូមិកម្មស្ថាប័ន
៣៦-អនុសេនីយ៍ឯក	មួន ចាន់រ៉ា	អត្តលេខ ១៥១៧៩៧ បុគ្គលិកអគ្គិសនី
៣៧-អនុសេនីយ៍ឯក	ឡឿង ឧត្តម	អត្តលេខ ២២៦២០២ បុគ្គលិកបើកបររថយន្តដឹកជញ្ជូន០៥គោន
៣៨-អនុសេនីយ៍ឯក	មាស ពិសុទ្ធ	អត្តលេខ ២២៦២៩២ ជាងជួសជុល
៣៩-អនុសេនីយ៍ឯក	វ៉ែន ចម្លើយ	អត្តលេខ ១៥៦៨៨៧ មេបញ្ជាការកងអនុសេនាភូមិកម្មមេច គ្រឿងផ្ទុះEOD
៤០-អនុសេនីយ៍ឯក	ហៃ សុវ៉េន	អត្តលេខ ២១៦៣៤៩ បុគ្គលិកកម្ទេចគ្រឿងផ្ទុះ
៤១-អនុសេនីយ៍ឯក	កែវ ភារម្យ	អត្តលេខ ២០៦៤០១ ខ្នាតកាំភ្លើង
៤២-អនុសេនីយ៍ឯក	ជុំ វុធ	អត្តលេខ ២២៦៥៤៥ បុគ្គលិកកម្ទេចគ្រឿងផ្ទុះ
៤៣-អនុសេនីយ៍ឯក	លីម សារ៉ាវុធ	អត្តលេខ ០៩៤៤៤៩ បុគ្គលិកបើកបររថយន្តរាវគ្រាប់មីននិងយុទ្ធភ័ណ្ឌមីនចាត់ផ្ទុះ
៤៤-អនុសេនីយ៍ឯក	សួន វុទ្ធី	អត្តលេខ ១៣៣២៤០ បុគ្គលិកបើកបររថយន្តជួសជុល និង អូសសណ្តោង

៤៥-អនុសេនីយ៍ឯក អ៊ុន ឌីសាវេត	អត្តលេខ ២២៦០៧០ បុគ្គលិកបើកបររថយន្តជួសជុល និង អូសសណ្តោង
៤៦-អនុសេនីយ៍ឯក ប៊ុត សុវណ្ណារ៉ា	អត្តលេខ ០៤៩៥០៩ ប្រធានក្រុមគ្រឿងចក្រកម្ពុជាមីន
៤៧-អនុសេនីយ៍ឯក សុន សុខ	អត្តលេខ ០៦៧៣២២ ខ្នាតកាំភ្លើង
៤៨-អនុសេនីយ៍ឯក ហាប់ រដ្ឋា	អត្តលេខ ០៦៧១០៧ បុគ្គលិកបើកបររថពាសដែក(APC)
៤៩-អនុសេនីយ៍ឯក គង់ ចាន់មករា	អត្តលេខ ២៣០១៦៣ សមាជិកកងអនុសេនាធិកម្មច្រាបមិនទាន់ផ្ទុះលេខ១៣២
៥០-អនុសេនីយ៍ទោ ឡេង សីហា	អត្តលេខ ១៦៣៦៦៤ សន្តិសុខ
៥១-អនុសេនីយ៍ទោ ជា គឹមលៀង	អត្តលេខ ១៩១៥៩៦ ជំនួយការភស្តុភារ
៥២-អនុសេនីយ៍ទោ សៃ ពី	អត្តលេខ ១៤១៧៩៨ ចុងដៅ
៥៣-អនុសេនីយ៍ទោ សៀម រដ្ឋា	អត្តលេខ ២១៦៣៥២ បុគ្គលិកបើកបររថយន្ត Jeep ៤ x ៤
៥៤-អនុសេនីយ៍ទោ ឡាច ភារុណ	អត្តលេខ ២២៤៧៥៤ បុគ្គលិកបើកបរ
៥៥-អនុសេនីយ៍ទោ តាំ តុច	អត្តលេខ ០៨៨៤៤១ បុគ្គលិកពេទ្យ
៥៦-អនុសេនីយ៍ទោ ម៉ែន ភារារៈ	អត្តលេខ ០៦៧៤២៦ ប្រធានកងកម្លាំងការពារ
៥៧-អនុសេនីយ៍ទោ ស៊ុប បូរ៉ា	អត្តលេខ ២០៦១៧៩ បុគ្គលិកពេទ្យ
៥៨-អនុសេនីយ៍ទោ ថោង កក្កដា	អត្តលេខ ១៦០៥៩៣ បុគ្គលិកបើកបររថពាសដែក(APC)
៥៩-អនុសេនីយ៍ទោ ឡាយ សំអាត	អត្តលេខ ០៦៧២៤៤ កម្លាំងការពារ
៦០-អនុសេនីយ៍ទោ ផុយ រឿត	អត្តលេខ ១៦១៣០៨ ប្រធានក្រុមកម្មេចគ្រឿងផ្ទុះទី៣
៦១-អនុសេនីយ៍ទោ ជា សុវណ្ណារ៉ា	អត្តលេខ ០៤៨៨៦១ បុគ្គលិកពេទ្យ
៦២-អនុសេនីយ៍ទោ អ៊ុន ភារម្យ	អត្តលេខ ១០២១៦១ ប្រធានក្រុមកម្មេចគ្រឿងផ្ទុះទី៤
៦៣-អនុសេនីយ៍ទោ អ៊ុន វិទូ	អត្តលេខ ១៣៣០១៤ បុគ្គលិកពេទ្យ
៦៤-អនុសេនីយ៍ទោ ប៊ុច ពៅ	អត្តលេខ ០៦៧៥០៧ កម្លាំងការពារ
៦៥-អនុសេនីយ៍ទោ សៅ ចាន់វាសនា	អត្តលេខ ១៣០៩២៧ កម្លាំងការពារ
៦៦-អនុសេនីយ៍ទោ វ៉ែន វិន	អត្តលេខ ១៦៤១៣៩ កម្លាំងការពារ
៦៧-អនុសេនីយ៍ទោ ឈា ពន្លក	អត្តលេខ ០៦៧៥៤០ ប្រធានក្រុមកម្លាំងការពារទី២
៦៨-អនុសេនីយ៍ទោ ផុល ស្រីនាង	អត្តលេខ ១៣០៦៥០ បុគ្គលិកពេទ្យ
៦៩-អនុសេនីយ៍ទោ អ៊ុន ស៊ីណា	អត្តលេខ ១៦៣៨៧០ ជំនួយការទូរទៅ
៧០-អនុសេនីយ៍ទោ ម៉ាច ចាន់ឌី	អត្តលេខ ១៥១៣៥៣ សមាជិកកងអនុសេនាធិកម្មច្រាបមិនទាន់ផ្ទុះលេខ១៣២
៧១-អនុសេនីយ៍ត្រី ចាន់ ម៉ាឡា	អត្តលេខ ២៣៦៣៩៤ ជំនួយការរដ្ឋបាល
៧២-អនុសេនីយ៍ត្រី ហេង ចន្ទី	អត្តលេខ ២២៩៥៥៦ បុគ្គលិកបើកបររថយន្តស៊ីទែនទឹក
៧៣-អនុសេនីយ៍ត្រី សុខ រលក្ខ	អត្តលេខ ០៤៦៦០៩ បុគ្គលិកពេទ្យ
៧៤-អនុសេនីយ៍ត្រី រស់ រណ្តឌី	អត្តលេខ ២៣៦៤២៥ បុគ្គលិកបើកបររថពាសដែក(APC)
៧៥-អនុសេនីយ៍ត្រី ផៃ វ៉ាត់	អត្តលេខ ០៨៤១៤១ ប្រធានក្រុមកម្មេចគ្រឿងផ្ទុះទី២
៧៦-អនុសេនីយ៍ត្រី ខ្លួត ពិសិដ្ឋ	អត្តលេខ ២៣០២៣៩ កម្លាំងការពារ
៧៧-អនុសេនីយ៍ត្រី លី គឹមហ័រ	អត្តលេខ ១៩២០៨៨ ខ្នាតកាំភ្លើង
៧៨-អនុសេនីយ៍ត្រី សន សុភស្ស	អត្តលេខ ២២២១៥៩ ខ្នាតកាំភ្លើង

៧៩-អនុសេនីយ៍ត្រី	ឯម សុផល	អត្តលេខ ២៣១៩៣៥ កម្លាំងការពារ
៨០-អនុសេនីយ៍ត្រី	ដន ផល្លី	អត្តលេខ ១៤៨៨៣៦ បុគ្គលិកកម្មេចគ្រឿងផ្ទុះ
៨១-អនុសេនីយ៍ត្រី	ចឹក ចាន់ដា	អត្តលេខ ០៦៨៨៣៥ ជំនួយការកម្មេចគ្រឿងផ្ទុះ
៨២-អនុសេនីយ៍ត្រី	ញ៉ូ ផល្លី	អត្តលេខ ២៣៩៤២៨ ខ្នាតកាំភ្លើង
៨៣-អនុសេនីយ៍ត្រី	តាយ គុយហូ	អត្តលេខ ១៨៨០៤៣ ខ្នាតកាំភ្លើង
៨៤-អនុសេនីយ៍ត្រី	ឆេង ចន្ទី	អត្តលេខ ០៨៦២៨១ បុគ្គលិកបើកបររថពាសដែកសង្គ្រោះ
៨៥-អនុសេនីយ៍ត្រី	ឡាត់ ឌីណា	អត្តលេខ ១៩៣១៣៦ កម្លាំងការពារ
៨៦-អនុសេនីយ៍ត្រី	គីង បញ្ញា	អត្តលេខ ២៣២៦៧០ ខ្នាតកាំភ្លើង
៨៧-នាយចំណង់	ជ័យ បាទូ	អត្តលេខ ២៣៣០៩៣ ជំនួយការវិទ្យុទាក់ទង
៨៨-នាយចំណង់	រ៉េត ណារុន	អត្តលេខ ១០៣៤៦៤ បុគ្គលិកបើកបរសាហាវ្យែរ (ចូកកាយ)
៨៩-នាយចំណង់	អ៊ុច សុភ័ក្ត្រា	អត្តលេខ ០៩០៤០៩ ជាងជួសជុល
៩០-នាយចំណង់	សុខ គង់	អត្តលេខ ១៣៤២៧៨ ខ្នាតកាំភ្លើង
៩១-នាយចំណង់	ស៊ី ស្រីណាល់	អត្តលេខ ១៩២៧៥៦ កម្លាំងការពារ
៩២-នាយចំណង់	មាស សាលី	អត្តលេខ ០៨៩០៤៩ ជំនួយការកម្មេចគ្រឿងផ្ទុះ
៩៣-នាយចំណង់	សុខ ប៊ុនលី	អត្តលេខ ២៣៦០៧១ កម្លាំងការពារ
៩៤-នាយចំណង់	យ៉ាន តុលា	អត្តលេខ ១៤១៨២៨ កម្លាំងការពារ
៩៥-នាយចំណង់	ផន ពៅ	អត្តលេខ ០៥១៥០២ បុគ្គលិកបើកបររថពាសដែក(APC)
៩៦-នាយចំណង់	ញឹម ប៊ុនថា	អត្តលេខ ២៣៩៣៩៨ ប្រធានកងកម្លាំងការពារ
៩៧-នាយចំណង់	ប៊ុន ផាវ៉ា	អត្តលេខ ២២១២០៧ មេបញ្ជាការកងអនុសេនាតូចបោសសម្អាតមីន និង យុទ្ធភ័ណ្ឌមីនទាន់ផ្ទះតាមដងផ្លូវ
៩៨-នាយចំណង់	ឌី សុខុន	អត្តលេខ ២០០៩៨៨ ប្រធានក្រុមរថយន្តស្រាវជ្រាវ និងរុករកគ្រាប់
៩៩-នាយចំណង់	ជា សុខលេង	អត្តលេខ ២៤២៥៣៨ បុគ្គលិកបើកបរ
១០០-នាយចំណង់	វិន រក្សា	អត្តលេខ ០៨៦៥៦០ កម្លាំងការពារ
១០១-នាយចំណង់	ថង សៅពិសិដ្ឋ	អត្តលេខ ២២១១៩៩ សមាជិកកងអនុសេនាឯកម្មេចគ្រាប់មីនទាន់ផ្ទះលេខ១៣២
១០២-ព្រឹទ្ធិបាលឯក	វង្ស សម្បត្តិ	អត្តលេខ ១៦៣៤២៧ បុគ្គលិកបើកបររថយន្ត Jeep ៤ x ៤
១០៣-ព្រឹទ្ធិបាលឯក	អៀង សុវ៉ាន	អត្តលេខ ២០១០១៦ បុគ្គលិកបើកបររថយន្តដឹកជញ្ជូន០៥គោន
១០៤-ព្រឹទ្ធិបាលឯក	យឿន សុភាព	អត្តលេខ ០៧០០១៦ បុគ្គលិកបើកបររថយន្តដឹកជញ្ជូន០៥គោន
១០៥-ព្រឹទ្ធិបាលឯក	អ៊ុន ម៉ាប់	អត្តលេខ ២៣២៥៨៦ បុគ្គលិកបើកបររថពាសដែកសង្គ្រោះ
១០៦-ព្រឹទ្ធិបាលឯក	ខាត់ ប៊ុនធឿម	អត្តលេខ ២០០៩០១ ជំនួយការកម្មេចគ្រឿងផ្ទុះ
១០៧-ព្រឹទ្ធិបាលឯក	សារ៉ឺន ចាន់ផន	អត្តលេខ ០៦១៥៤៦ កម្លាំងការពារ
១០៨-ព្រឹទ្ធិបាលឯក	ក្រក អាន	អត្តលេខ ២០០៩៦៨ កម្លាំងការពារ
១០៩-ព្រឹទ្ធិបាលឯក	នង ហួយ	អត្តលេខ ២០០៩១២ បុគ្គលិកបើកបរ
១១០-ព្រឹទ្ធិបាលទោ	ប៉ាត់ ប្រាង្គ	អត្តលេខ ២០១០២៤ បុគ្គលិកបើកបររថយន្តដឹកជញ្ជូន០៥គោន
១១១-ព្រឹទ្ធិបាលទោ	កែវ សាវុធ	អត្តលេខ ០៨៨៨៨១ ជំនួយការកម្មេចគ្រឿងផ្ទុះ

១១២-ព្រឹទ្ធិបាលទេ ហែម សារិន	អត្តលេខ ២០០៩១២ ខ្នាតកាំភ្លើង
១១៣-ព្រឹទ្ធិបាលទេ ប៉ុស សុខភា	អត្តលេខ ២២១៦៩៧ កម្លាំងការពារ
១១៤-ព្រឹទ្ធិបាលទេ ហ៊ា ប្រញូ	អត្តលេខ ១០២៤៣៥ បុគ្គលិកបើកបរ
១១៥-ព្រឹទ្ធិបាលទេ ហៀន សុផា	អត្តលេខ ២០១០៣២ កម្លាំងការពារ
១១៦-ពលបាលឯក ធឿន ណា	អត្តលេខ ២០០៨៩០ សន្តិសុខ
១១៧-ពលបាលឯក សន រតនា	អត្តលេខ ២០១០២៥ ប្រធានក្រុមកម្លាំងការពារទី១
១១៨-ពលបាលទេ នី ចាន់ធី	អត្តលេខ ២០៦៣៦៦ បុគ្គលិកបោកអ៊ុតនិងអនាម័យ
១១៩-ពលបាលទេ គង់ សុភា	អត្តលេខ ២៤០២២៥ បុគ្គលិកបើកបររថពាសដែកសង្គ្រោះ
១២០-ពលបាលទេ នូ ពិសិដ្ឋ	អត្តលេខ ២០០៩៤៤ កម្លាំងការពារ
១២១-ពលបាលទេ ជា ចិន្តា	អត្តលេខ ១៩២៧៤៨ បុគ្គលិកបើកបររថពាសដែកសង្គ្រោះ
១២២-ពលបាលទេ សូ សំអុន	អត្តលេខ ២៣៩៤៧៥ កម្លាំងការពារ
១២៣-ពលបាលទេ ឡាង ថាវី	អត្តលេខ ១៩៣៦២៨ កម្លាំងការពារ
១២៤-ពលបាលទេ ជួន សក្កា	អត្តលេខ ១៩៣៦២៩ កម្លាំងការពារ
១២៥-ពលបាលទេ លន ចាន់ថន	អត្តលេខ ១៩៣៦៥១ កម្លាំងការពារ
១២៦-ពលបាលទេ ប៊ុន សុភ័ណ	អត្តលេខ ២៤៤០៦០ ខ្នាតកាំភ្លើង
១២៧-ពលបាលទេ ហេង រដ្ឋា	អត្តលេខ ២៤៤០៥០ កម្លាំងការពារ
១២៨-ពលបាលត្រី ឌិន សុវណ្ណ	អត្តលេខ ២៤៧២២៩ ខ្នាតកាំភ្លើង
១២៩-នាយទោ សែម រដ្ឋា	អត្តលេខ ២៣៦០៧៣ មេបញ្ជាការរងកងអនុសេនាតូចកម្ទេចគ្រឿងផ្ទុះEOD

ហេតុនេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ ២៩

ថ្ងៃពុធ ១២ ខែ កុម្ភៈ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១២៧/១ ន.សក.តត



អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយការងារ តាមលំដាប់ថ្នាក់ ជូនមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ចំនួន១០១រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ នាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយសាសនា

- | | |
|-------------------------------|---|
| ១-លោកវេជ្ជបណ្ឌិត ហ៊ុន សែន | អនុប្រធានការិយាល័យនៃនាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ |
| ២-លោកវេជ្ជបណ្ឌិត ហ៊ុន សែន | អនុប្រធានការិយាល័យ នៃមណ្ឌលអប់រំកែប្រែទី៣ |
| ៣-លោកវេជ្ជបណ្ឌិត ហ៊ុន សែន | អនុប្រធានការិយាល័យ នៃមណ្ឌលអប់រំកែប្រែទី៣ |
| ៤-លោកស្រីវេជ្ជបណ្ឌិត ហ៊ុន សែន | អនុប្រធានការិយាល័យ នៃមណ្ឌលអប់រំកែប្រែទី៣ |
| ៥-លោកឧត្តមអគ្គនាយក ហ៊ុន សែន | អនុប្រធានពន្ធនាគាររាជធានីភ្នំពេញ |
| ៦-លោកវេជ្ជបណ្ឌិត ហ៊ុន សែន | ប្រធានការិយាល័យពន្ធនាគាររាជធានីភ្នំពេញ |
| ៧-លោកវេជ្ជបណ្ឌិត ហ៊ុន សែន | អនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែង |
| ៨-លោកវេជ្ជបណ្ឌិត ហ៊ុន សែន | ប្រធានការិយាល័យពន្ធនាគារខេត្តស្ទឹងត្រែង |
| ៩-លោកស្រីវេជ្ជបណ្ឌិត ហ៊ុន សែន | អនុប្រធានការិយាល័យពន្ធនាគារខេត្តស្ទឹងត្រែង |

ខ-មេដាយប្រាក់ការងារ

- | | |
|-----------------------------|--|
| ១-លោកឧត្តមអគ្គនាយក ហ៊ុន សែន | អនុប្រធានពន្ធនាគាររាជធានីភ្នំពេញ |
| ២-លោកវេជ្ជបណ្ឌិត ហ៊ុន សែន | ប្រធានការិយាល័យពន្ធនាគាររាជធានីភ្នំពេញ |

4

៣-លោកអគ្គនុរក្សថ្នាក់លេខ២	សេ ចាន់ថន	ប្រធានការិយាល័យធននាគារខេត្តស្ទឹងត្រែង
៤-លោកអគ្គនុរក្សថ្នាក់លេខ២	ផង ខាំម៉ែន	អនុប្រធានផ្នែកធននាគារខេត្តស្ទឹងត្រែង
៥-លោកអគ្គនុរក្សថ្នាក់លេខ១	លីន សិនចាន់ថា	អនុប្រធានផ្នែកធននាគារខេត្តស្ទឹងត្រែង
៦-លោកអគ្គនុរក្សថ្នាក់លេខ១	នេវ ចន្ទឡា	អនុប្រធានផ្នែកធននាគារខេត្តស្ទឹងត្រែង
៧-លោកអគ្គនុរក្សថ្នាក់លេខ២	ហោ ជារ៉ា	អនុប្រធានផ្នែកធននាគារខេត្តស្ទឹងត្រែង
៨-លោកស្រីអគ្គនុរក្សថ្នាក់លេខ៣	ផា ឡុន	អនុប្រធានផ្នែកធននាគារខេត្តស្ទឹងត្រែង
៩-លោកអគ្គនុរក្សថ្នាក់លេខ២	ម៉ុល ភី	អនុប្រធានការិយាល័យមណ្ឌលអប់រំកែប្រែទី៣

ក-មេធាវីសំណុំរឿង

១-លោកអគ្គនុរក្សថ្នាក់លេខ២	កែវ គីណា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ
២-លោកអគ្គនុរក្សថ្នាក់លេខ២	ណាម ណារិទ្ធ	អនុប្រធានការិយាល័យនៃនាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ
៣-លោកអគ្គនុរក្សថ្នាក់លេខ២	ហេង សុខា	អនុប្រធានការិយាល័យនៃនាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ
៤-លោកអគ្គនុរក្សថ្នាក់លេខ២	នាង លំអង	អនុប្រធានការិយាល័យនៃនាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ
៥-លោកអគ្គនុរក្សថ្នាក់លេខ២	ឡា វិចិត្រ	អនុប្រធានការិយាល័យនៃនាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ
៦-លោកអគ្គនុរក្សថ្នាក់លេខ២	ឈឹម ម៉ារ៉ែន	អនុប្រធានការិយាល័យនៃនាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ
៧-លោកអគ្គនុរក្សថ្នាក់លេខ៣	គង់ សំរោត	អនុប្រធានការិយាល័យមណ្ឌលអប់រំកែប្រែទី៣
៨-លោកអគ្គនុរក្សថ្នាក់លេខ៣	រៀង រតនា	អនុប្រធានការិយាល័យមណ្ឌលអប់រំកែប្រែទី៣
៩-លោកអគ្គនុរក្សថ្នាក់លេខ២	ចិន សាវ៉ាន	អនុប្រធានផ្នែកមណ្ឌលអប់រំកែប្រែទី៣
១០-លោកអគ្គនុរក្សថ្នាក់លេខ២	គង់ សុគន្ធ	អនុប្រធានផ្នែកមណ្ឌលអប់រំកែប្រែទី៣
១១-លោកអគ្គនុរក្សថ្នាក់លេខ២	គង់ ស៊ីនណារ៉ា	អនុប្រធានផ្នែកមណ្ឌលអប់រំកែប្រែទី៣
១២-លោកអគ្គនុរក្សថ្នាក់លេខ១	វិលិន សាវ៉ាន	អនុប្រធានផ្នែកមណ្ឌលអប់រំកែប្រែទី៣
១៣-លោកអគ្គនុរក្សថ្នាក់លេខ១	សំ ថារី	អនុប្រធានផ្នែកមណ្ឌលអប់រំកែប្រែទី៣
១៤-លោកអគ្គនុរក្សថ្នាក់លេខ១	គៀ ចន្ទា	អនុប្រធានផ្នែកមណ្ឌលអប់រំកែប្រែទី៣
១៥-លោកអគ្គនុរក្សថ្នាក់លេខ១	ហ៊ុយ សេដ្ឋា	អនុប្រធានផ្នែកមណ្ឌលអប់រំកែប្រែទី៣
១៦-លោកអគ្គនុរក្សថ្នាក់លេខ៣	យាន សែចី	មន្ត្រីមណ្ឌលអប់រំកែប្រែទី៣
១៧-លោកអគ្គនុរក្សថ្នាក់លេខ៤	ជេត ម៉េត	មន្ត្រីមណ្ឌលអប់រំកែប្រែទី៣
១៨-លោកស្រីអគ្គនុរក្សថ្នាក់លេខ៤	ប៉ា ស្រីអេម	មន្ត្រីមណ្ឌលអប់រំកែប្រែទី៣
១៩-លោកស្រីអគ្គនុរក្សថ្នាក់លេខ៤	ឯក សុធា	មន្ត្រីមណ្ឌលអប់រំកែប្រែទី៣
២០-លោកស្រីអគ្គនុរក្សថ្នាក់លេខ៤	សោម ស្រីអូន	មន្ត្រីមណ្ឌលអប់រំកែប្រែទី៣
២១-លោកអគ្គនុរក្សថ្នាក់លេខ១	សំ គង់	មន្ត្រីធននាគាររាជធានីភ្នំពេញ
២២-លោកស្រីអគ្គនុរក្សថ្នាក់លេខ១	ហាង ចាន់អនា	អនុប្រធានផ្នែកធននាគាររាជធានីភ្នំពេញ
២៣-លោកអគ្គនុរក្សថ្នាក់លេខ២	ម៉ោក សុផល	អនុប្រធានការិយាល័យធននាគារខេត្តព្រះសីហនុ
២៤-លោកស្រីអគ្គនុរក្សថ្នាក់លេខ២	សុខ មុនី	អនុប្រធានការិយាល័យធននាគារខេត្តព្រះសីហនុ

២៥-លោកអគ្គនុរក្សថ្នាក់លេខ៣	ណែម ចន្ទានី	អនុប្រធានការិយាល័យពន្ធនាគារខេត្តព្រះសីហនុ
២៦-លោកអគ្គនុរក្សថ្នាក់លេខ២	ប្រាម ឌន	អនុប្រធានការិយាល័យពន្ធនាគារខេត្តព្រះសីហនុ
២៧-លោកអគ្គនុរក្សថ្នាក់លេខ៣	សោម ឆន	ប្រធានផ្នែកពន្ធនាគារខេត្តព្រះសីហនុ
២៨-លោកស្រីអគ្គនុរក្សថ្នាក់លេខ	ចេច ធុន្វា	ប្រធានផ្នែកពន្ធនាគារខេត្តព្រះសីហនុ
២៩-លោកអគ្គនុរក្សថ្នាក់លេខ២	សំ ធីនលី	ប្រធានផ្នែកពន្ធនាគារខេត្តព្រះសីហនុ
៣០-លោកអគ្គនុរក្សថ្នាក់លេខ៣	ឌុំ លីម	ប្រធានផ្នែកពន្ធនាគារខេត្តព្រះសីហនុ
៣១-លោកអគ្គនុរក្សថ្នាក់លេខ៣	សុខ សេងហេង	ប្រធានផ្នែកពន្ធនាគារខេត្តព្រះសីហនុ
៣២-លោកអគ្គនុរក្សថ្នាក់លេខ២	សាន់ ភាវ៉ា	ប្រធានផ្នែកពន្ធនាគារខេត្តព្រះសីហនុ
៣៣-លោកអគ្គនុរក្សថ្នាក់លេខ២	អ៊ុន ឃឿន	អនុប្រធានផ្នែកពន្ធនាគារខេត្តព្រះសីហនុ
៣៤-លោកអគ្គនុរក្សថ្នាក់លេខ៣	សុខ ចាន់ពុទ្ធិសក្កិ	អនុប្រធានផ្នែកពន្ធនាគារខេត្តព្រះសីហនុ
៣៥-លោកស្រីអគ្គនុរក្សថ្នាក់លេខ១	នង ធីតា	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៣៦-លោកអគ្គនុរក្សថ្នាក់លេខ៣	អ៊ុន សំអុល	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៣៧-លោកអគ្គនុរក្សថ្នាក់លេខ៣	ស៊ិន ឬទ្ធី	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៣៨-លោកស្រីអគ្គនុរក្សថ្នាក់លេខ៣	ឈុន សុផល	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៣៩-លោកអគ្គនុរក្សថ្នាក់លេខ៣	យន់ ជៀន	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៤០-លោកអគ្គនុរក្សថ្នាក់លេខ៣	ធីន ចារ៉ា	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៤១-លោកអគ្គនុរក្សថ្នាក់លេខ៣	សំរិទ្ធ មករា	ប្រធានផ្នែកពន្ធនាគារខេត្តព្រះសីហនុ
៤២-លោកអនុរក្សថ្នាក់លេខ១	វិញ សុភា	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៤៣-លោកអនុរក្សថ្នាក់លេខ១	ធីន ឃឿន	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៤៤-លោកអនុរក្សថ្នាក់លេខ១	គ្រីស ធីនឃឿន	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៤៥-លោកអគ្គនុរក្សថ្នាក់លេខ៣	ពៅ ចន្ទា	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៤៦-លោកអនុរក្សថ្នាក់លេខ២	ហ៊ិន សិទ្ធិ	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៤៧-លោកអនុរក្សថ្នាក់លេខ២	កែវ បូរិន	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៤៨-លោកអនុរក្សថ្នាក់លេខ២	អ៊ឹម សាម៉ុន	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៤៩-លោកអនុរក្សថ្នាក់លេខ២	អៀន ជា	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៥០-លោកអនុរក្សថ្នាក់លេខ២	ឌុំ វិរៈ	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៥១-លោកអនុរក្សថ្នាក់លេខ២	កេង សុខ	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៥២-លោកស្រីអនុរក្សថ្នាក់លេខ២	ផល ផានី	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៥៣-លោកអនុរក្សថ្នាក់លេខ២	វិទ្យា អក្ខី	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៥៤-លោកអនុរក្សថ្នាក់លេខ២	ញួន សំបុរ	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៥៥-លោកអនុរក្សថ្នាក់លេខ២	ចេច ឌីន	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៥៦-លោកអនុរក្សថ្នាក់លេខ២	ប៊ុន ពុទ្ធា	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៥៧-លោកអនុរក្សថ្នាក់លេខ២	ណាម ចាសនា	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៥៨-លោកអនុរក្សថ្នាក់លេខ២	ផាន់ ចាន់ចាសនា	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៥៩-លោកអនុរក្សថ្នាក់លេខ២	ឡេង វី	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ

៦០-លោកអនុរក្សថ្នាក់លេខ៣ ព្រំ ហ៊ុល	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៦១-លោកអនុរក្សថ្នាក់លេខ៣ នង ត្រីសុផន	មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ
៦២-លោកស្រីអគ្គនុរក្សថ្នាក់លេខ២ ម៉ែ ណារ៉ា	អនុប្រធានផ្នែកពន្ធនាគារខេត្តស្ទឹងត្រែង
៦៣-លោកអគ្គនុរក្សថ្នាក់លេខ២ ផាន់ សុផា	អនុប្រធានផ្នែកពន្ធនាគារខេត្តស្ទឹងត្រែង
៦៤-លោកស្រីអគ្គនុរក្សថ្នាក់លេខ២ ផា ចាន់គុណ	អនុប្រធានផ្នែកពន្ធនាគារខេត្តស្ទឹងត្រែង
៦៥-លោកអគ្គនុរក្សថ្នាក់លេខ៣ ភើយ យ៉ែន	មន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែង
៦៦-លោកអគ្គនុរក្សថ្នាក់លេខ៣ អ៊ឹម ណារ៉េត	មន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែង
៦៧-លោកអគ្គនុរក្សថ្នាក់លេខ៣ ណា សៀម	មន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែង
៦៨-លោកអគ្គនុរក្សថ្នាក់លេខ៣ ភ័ក្ត្រ ម៉ាណា	មន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែង
៦៩-លោកអគ្គនុរក្សថ្នាក់លេខ៣ ជុំ សុភាព	មន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែង
៧០-លោកអគ្គនុរក្សថ្នាក់លេខ២ កង ជារ៉ាបុន	ប្រធានការិយាល័យពន្ធនាគាររាជធានីភ្នំពេញ
៧១-លោកអគ្គនុរក្សថ្នាក់លេខ២ ឈឹម បណ្ណា	ប្រធានការិយាល័យពន្ធនាគាររាជធានីភ្នំពេញ
៧២-លោកអគ្គនុរក្សថ្នាក់លេខ២ រ៉ឹង ចម្កល	អនុប្រធានការិយាល័យពន្ធនាគាររាជធានីភ្នំពេញ
៧៣-លោកអគ្គនុរក្សថ្នាក់លេខ៣ កេន ចាន់ជារ៉ា	ប្រធានផ្នែកពន្ធនាគាររាជធានីភ្នំពេញ
៧៤-លោកអគ្គនុរក្សថ្នាក់លេខ១ ឡុញ សំណាប	ប្រធានផ្នែកពន្ធនាគាររាជធានីភ្នំពេញ
៧៥-លោកអគ្គនុរក្សថ្នាក់លេខ២ គម ឈុន	អនុប្រធានផ្នែកពន្ធនាគាររាជធានីភ្នំពេញ
៧៦-លោកអគ្គនុរក្សថ្នាក់លេខ៣ សេក គន្ធា	អនុប្រធានផ្នែកពន្ធនាគាររាជធានីភ្នំពេញ
៧៧-លោកអគ្គនុរក្សថ្នាក់លេខ៣ ហេង ចេនា	អនុប្រធានផ្នែកពន្ធនាគាររាជធានីភ្នំពេញ
៧៨-លោកអគ្គនុរក្សថ្នាក់លេខ១ នៅ បណ្ណា	អនុប្រធានផ្នែកពន្ធនាគាររាជធានីភ្នំពេញ
៧៩-លោកអគ្គនុរក្សថ្នាក់លេខ១ ស៊ឹម បណ្ណា	អនុប្រធានផ្នែកពន្ធនាគាររាជធានីភ្នំពេញ
៨០-លោកអគ្គនុរក្សថ្នាក់លេខ៣ ម៉ៅ មុនី	មន្ត្រីពន្ធនាគាររាជធានីភ្នំពេញ
៨១-លោកអគ្គនុរក្សថ្នាក់លេខ២ យស់ សាខន	អនុប្រធានការិយាល័យមណ្ឌលអប់រំកែប្រែទី៣
៨២-លោកអគ្គនុរក្សថ្នាក់លេខ២ សុខ យ៉ាន	អនុប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ
៨៣-លោកអគ្គនុរក្សថ្នាក់លេខ២ ហាក់ សាវី	អនុប្រធានការិយាល័យមណ្ឌលអប់រំកែប្រែទី១

មាត្រា ២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការ ដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃព្រហស្បតិ៍ ១២ ខែ ធ្នូ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ ១២ ឆ្នាំ ២០១៩ ✓
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៥៧/២ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-បំពាក់មេដាយ**មាសការងារ** ជូនសមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ចំនួន៣រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ នាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

- ១-ឯកឧត្តម ហេង ឌឿន
- ២-ឯកឧត្តម ប៉ាល់ សាលីម
- ៣-ឯកឧត្តម ជូ ភុន

មាត្រា ២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃចេញក្រឹត្យ: ១២ កើត ខែ អស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៧៧ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាភ័ណ្ឌ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយ **មុនីសារាភ័ណ្ឌ** តាមលំដាប់ថ្នាក់ ប្រភេទ ជូនមន្ត្រីរាជការ និងសប្បុរសជន ចំនួន៣៩រូប ដែលបានចូលរួមជួយកសាងសមិទ្ធផលនានានៅវត្តសារាយអណ្តែត ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ នាពេលកន្លងមក ដូចមានរាយព្រះនាម និងនាមខាងក្រោម៖

ក-មេដាយ **មុនីសារាភ័ណ្ឌ** ថ្នាក់ **ដំបូង**

១-ព្រះតេជគុណ	មាស សំអាន	ព្រះចៅអធិការវត្តសារាយអណ្តែត
២-លោក	សរ កក្កដា	អភិបាលស្រុកព្រៃនប់
៣-ឧកញ៉ា	ម៉ីន កុម្ភៈ	សប្បុរសជន
៤-ឧត្តមសេនីយ៍ត្រី	អ៊ុង ម៉ារ៉ាឌី	អត្តលេខ ៧៨១៧៦
៥-វរសេនីយ៍ឯក	បាន គុលា	អត្តលេខ ០២៦៤៤១
៦-វរសេនីយ៍ឯក	ប៉ែន វិបុល	មេបញ្ជាការរងកងរាជអាវុធហត្ថលេខ២៧៧៧៧
៧-វរសេនីយ៍ឯក	ឌិន វ៉ាន់	អត្តលេខ ៧៩៦៥៨
៨-វរសេនីយ៍ទោ	ហិត សីហា	អត្តលេខ ០៤៦៩១០
៩-វរសេនីយ៍ត្រី	ចាន់ ហ៊ាន	អត្តលេខ ៣៤៤០៣
១០-វរសេនីយ៍ត្រី	ចាន់ វាសនា	អត្តលេខ ៧៣៧៧៥
១១-វរសេនីយ៍ត្រី	សាន្ត សុខុម	អត្តលេខ ១៩៦៥២២
១២-វរសេនីយ៍ត្រី	វ៉េង កុសល	អត្តលេខ ៥៨៣៨១
១៣-អនុសេនីយ៍ឯក	ប្រាជ្ញ ថ្កុល	អត្តលេខ ៧៣០២៥

១៤-អនុសេនីយ៍ឯក	ថា	បូរ៉ា	អត្តលេខ ៧៥៨៨១
១៥-អនុសេនីយ៍ឯក	ហុក	ប៊ុនធួន	អត្តលេខ ៥៨២៧៩
១៦-អនុសេនីយ៍ទោ	មៅ	ដារ៉ា	អត្តលេខ ៧២៧៨៦
១៧-លោក	អ៊ុំ	ប៊ុនឈឿន	ប្រធានការិយាល័យធម្មការ និងសាសនាស្រុកព្រៃនប់
១៨-លោក	ប៉េង	សៅខូ	អភិបាលរងស្រុកព្រៃនប់
១៩-លោកស្រី	រាល់	ច័ន្ទរលក្ខណ៍	នាយករដ្ឋបាលសាលាស្រុកព្រៃនប់
២០-លោក	ទ្រី	ឆាយហុក	អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ
២១-លោក	សេង	នីម	ចៅសង្កាត់លេខ៤
២២-លោក	កាន់	ឡឿង	ចៅសង្កាត់លេខ៣
២៣-លោក	ប៊ូ	ប៊ុនណារិទ្ធ	ក្រុមប្រឹក្សាសង្កាត់លេខ៣
២៤-លោកស្រី	ឃួន	សារុន	ចៅសង្កាត់រងសង្កាត់លេខ៤
២៥-អ្នកស្រី	ជា	ចរិយា	សប្បុរសជន
២៦-អ្នកស្រី	ជូ	ដឹងយ៉ុង	សប្បុរសជន
២៧-អ្នកស្រី	ឆៃ	អ៊ុំអ៊ុន	សប្បុរសជន
២៨-លោក	ឃួន	គឹមស៊ីន	សប្បុរសជន
២៩-លោក	លៃ	ជានជុន(Liu Jian Jun)	សប្បុរសជន
៣០-លោក	អ៊ឹម	ប៉ាក់	សប្បុរសជន
៣១-លោក	សន	រតនា	សប្បុរសជន
ខ-មេដាយ មុនីសារាត្រីឡា ថ្នាក់ អស្សុប្បន្និ			
១-លោក	ឈួន	សុភក្តិ	មន្ត្រីសាលាក្រុងព្រះសីហនុ
២-លោក	អ៊ុំ	សុខន	មន្ត្រីសាលាក្រុងព្រះសីហនុ
៣-លោក	ឈួន	គឹមហៃ	ភ្នាក់ងារសារព័ត៌មានខេត្តព្រះសីហនុ
៤-លោក	ចន	សារ៉េត	ភ្នាក់ងារសារព័ត៌មានខេត្តព្រះសីហនុ
៥-លោក	ជុំ	ភារម្យ	ភ្នាក់ងារសារព័ត៌មានខេត្តព្រះសីហនុ
៦-លោក	ធុច	ស៊ីថា	មន្ត្រីសាលាក្រុងព្រះសីហនុ
៧-លោក	សូ	ឡេង	សប្បុរសជន
៨-លោក	ង៉ៃត	អោក	សប្បុរសជន

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ សុក្រ ១៣ កើត ខែ ឧសភ៌ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩ ✓

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួងក្រៅសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៧/៤...ស.ក. តត

**អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយ**មាសការងារ** ជូនមន្ត្រីរាជការ ចំនួន១១រូប ដែលបានចូលរួមជួយកសាងសមិទ្ធផលនានានៅវត្តសារាយអណ្តែត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាពេលកន្លងមកដូចមានរាយនាមខាងក្រោម ៖

១-ឧត្តមសេនីយ៍ទោ	យូ	សារ៉ុ	អត្តលេខ ៧១៨៦៦
២-រសេនីយ៍ត្រី	រុធ	វណ្ណៈ	អត្តលេខ ៦៣១៨៥
៣-អនុសេនីយ៍ឯក	ហ៊ាង	លាងហោង	អត្តលេខ ៧២០៩៦
៤-អនុសេនីយ៍ឯក	នៅ	លីដា	អត្តលេខ ៧៧៨៣០
៥-អនុសេនីយ៍ឯក	ម៉ម	សុផល	អត្តលេខ ៦១៤១០
៦-អនុសេនីយ៍ឯក	អ៊ុំ	សម្បត្តិ	អត្តលេខ ៦៣៧៦៦
៧-អនុសេនីយ៍ឯក	ណុប	ខេមរា	អត្តលេខ ៦២២០៤
៨-អនុសេនីយ៍ឯក	មួន	សំអឿន	អត្តលេខ ៦២៥០៦
៩-អនុសេនីយ៍ទោ	សុខា	ឧត្តម	អត្តលេខ ៧៦០៨៦

១០-អនុសេនីយ៍ទោ ប៉ែន បូណារ៉ាវី អគ្គលេខ ៧៦៣០៣

១១-អនុសេនីយ៍ទោ រុជ ហង្សហ្មែន អគ្គលេខ ៧៦៩៣៣

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ សុក្រ ១៣ កើត ថ្ងៃ ទី ១១ ខែ កុម្ភៈ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានក្រសួង
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៧/៤ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយ**ស្ថាបនាជាតិ** ជូនមន្ត្រីរាជការ ចំនួន៣រូប ដែលបានចូលរួមជួយកសាង សមិទ្ធផលនានានៅវត្តសារាយអណ្តែត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាពេលកន្លងមក ដូចមានរាយនាមខាងក្រោម ៖

- | | | |
|-------|-------------|-----------|
| ១-លោក | ស៊ឹម គឹមហិត | សប្បុរសជន |
| ២-លោក | ឈុន សាន | សប្បុរសជន |
| ៣-លោក | លឹម ឡែត | សប្បុរសជន |

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងសាមីខ្លួន ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ សុក្រ ១៣ ទីត ខែ ៨ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩ ✓

អនុលោម :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសដ្ឋានយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសដ្ឋានយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២៧៦ អនក្រ.តត



អនុក្រឹត្យ

ស្តីពីការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់ចេតនាសម្ព័ន្ធ គ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីរាជការចំនួន ០២ រូប ដូចមានរាយនាមខាងក្រោម៖

- ១- លោក **យឹម ប៉ាន់** ជាអគ្គាធិការរង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស លោក **សៀង ប៊ុន** ដែលបានទទួលមរណភាព
- ២- លោកស្រី **សុផាត នារីក្ខន្ធ** ជាអធិការ នៃអគ្គាធិការដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក **យឹម ប៉ាន់** ដែលត្រូវបានទទួលការកិច្ចថ្មី ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ១៣ ខែ កក្កដា ឆ្នាំ ២០១៩ ធ្វើនៅ រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩

កន្លែងទទួល ÷

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៧៧ អនក្រ. ត.ត

អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារាភ័ណ្ឌ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១.- បំពាក់មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ **ដំបូង** ជូនលោក ផេន សាវ៉ាត ជំនួយការឯកឧត្តមអគ្គរដ្ឋទូតកម្ពុជាប្រចាំ ប្រទេសថៃ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តមុនីសុវណ្ណ (ហៅវត្ត ចំពុះភ្នែក) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកន្លងមក។

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសដ្ឋានយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសដ្ឋានយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ សុក្រ ១៣ ចិន្ទ ខែ ៣ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៧៨ នស/រកត-តត

អនុក្រឹត្យ

ស្តីពីការជូនមេដាយសហមេត្រី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១.- បំពាក់មេដាយសហមេត្រី ថ្នាក់ **ធិបតី** ជូនសប្បុរសជន និងក្រុមហ៊ុន ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចូល រួមជួយកសាងសមិទ្ធផលនានានៅមុនីស្ថវណ្ណ (ហៅវត្តចំពុះក្អែក) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កន្លែងមក ដូចមានរាយនាមខាងក្រោម៖

- ១- Mr ANDREW LIN
- ២- ក្រុមហ៊ុន GREEN PLASTWOOD CO.LTD
- ៣- ក្រុមហ៊ុន SIAM PIWAT COMPANY
- ៤- Mrs. CHAREONG CHANDRAKAMOL PRESIDENT OF PIYAVATE HOSPITAL
- ៥- Miss. CHANTANA SONTHA EXECUTIVE DIRECTOR OF PIYAVATE HOSPITAL
- ៦- ក្រុមហ៊ុន ASSOC PROF PAKITTI TAYANTHI MD

95

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និង
សាសនា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ស្អែក ១៣ កើត ខែ ឃ្មុំ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩ ✓

នាយករដ្ឋមន្ត្រី

សម្តេចរដ្ឋមន្ត្រីហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៦២ ស.រ.រ

សេចក្តីសម្រេច
ស្តីពី

ការផ្លាស់ប្តូរសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តព្រះសីហនុ និងខេត្តតាកែវ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានផ្លាស់ប្តូរសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តព្រះសីហនុ និងខេត្តតាកែវ ដូចមានសមាសភាពខាងក្រោម៖

១. ឯកឧត្តម សយ សុខា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ពីសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ មកជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ។

២. ឯកឧត្តម តឹកវ៉ែត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ពីសមាជិកក្រុមការងារ
ថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ មកជាសមាជិកក្រុមការងារ
ថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ។

ប្រការ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តតាកែវ និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួល
បន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃពុធន្ទី ៥ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ៣ ខែ តុលា ឆ្នាំ២០១៩

ឧបនាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ



សម្តេចក្រឡាហោម ស ខេង

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ
ឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៦៣ រ.ស.វ



សេចក្តីសម្រេច
ស្តីពី

ការបំពេញបន្ថែមសមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានបំពេញបន្ថែមសមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តព្រះសីហនុ ដូចមានសមាសភាពខាងក្រោម៖

១. **ឧត្តមនាវែងក អ៊ុក សីហា** មេបញ្ជាការរងកងទ័ពជើងទឹកនិងជាមេបញ្ជាការ
មូលដ្ឋានសមុទ្រ ក្រសួងការពារជាតិ

សមាជិក

២. ឧត្តមនាវិកា ម៉ី ឌីណា	មេបញ្ជាការរង និងជានាយសេនាធិការ មូលដ្ឋានសមុទ្រ ក្រសួងការពារជាតិ	សមាជិក
៣. លោក ហ៊ុំ ម៉ារ៉ា	អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន	សមាជិក
៤. លោក ទេស សំណាង	អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន	សមាជិក
៥. លោក អ៊ូ សេរី	អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន	សមាជិក
៦. លោកស្រី មាស ច័ន្ទធីតា	អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន	សមាជិក។

ប្រការ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះសីហនុ និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ព្រៃហ្វូង្ស៊ី ៥ ខែ ឧសភា ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ៣ ខែ តុលា ឆ្នាំ២០១៩

ឧបនាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ 

សម្តេចក្រឡាហោម ស ខេង

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៦៤ អនក



សេចក្តីសម្រេច
ស្តីពី

ការបំពេញបន្ថែមសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ
ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ
ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានបំពេញបន្ថែមសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តកំពង់ស្ពឺ ដូចមានសមាសភាពខាងក្រោម៖

១. ឯកឧត្តម ដូង ចាន់វាសនា អនុរដ្ឋលេខាធិការ ក្រសួងផែនការ សមាជិក

២. ឯកឧត្តម ទីង ចាន់ណា	អនុរដ្ឋលេខាធិការ ក្រសួងផែនការ	សមាជិក
៣. ឯកឧត្តម ណោ វ៉ាន់ឌី	ទីប្រឹក្សា ក្រសួងផែនការ	សមាជិក
៤. ឯកឧត្តម សរ កុសល	ទីប្រឹក្សា ក្រសួងផែនការ	សមាជិក។

ប្រការ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងផែនការ រដ្ឋបាលខេត្តកំពង់ស្ពឺ និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃពុធហ្នា ១៩ កើត ខែ ឧសភា ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ២០១៩

គបៈនាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ



សម្តេចក្រឡាហោម ស ខេង

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម ណោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ៩២/៩៤ ល.ហវ. ប្រក

ប្រកាស
ស្តីពី

ការបង្កើតនិងកែសម្រួលសមាសភាពក្រុមលទ្ធកម្ម
របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តកោះកុង

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១២/០០៤ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលទ្ធកម្មសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីនីតិវិធីនៃការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១០៥ អនក្រ.បក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ ស្តីពីលទ្ធកម្មសាធារណៈ
- បានឃើញប្រកាសលេខ ១៩១១ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី

- បានឃើញប្រកាសលេខ ១២៨២ សហវ.ប្រក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្តីពីសិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិកាមូលធនរបស់អង្គភាពថវិកា
- បានឃើញប្រកាសលេខ ២៤៩ សហវ.ប្រក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការបង្កើតក្រុមលទ្ធកម្មរបស់អង្គភាពថវិកា
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការ អង្គភាពថវិកា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៨៤២ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិ ជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ១._

ត្រូវបានបង្កើតនិងកែសម្រួលសមាសភាពក្រុមលទ្ធកម្ម របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតេជវី ដូចតទៅ៖

- | | | | |
|------------|------------------------|--|-------------|
| ១. លោក | ជួច ប៊ុនណា | ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ | ជាប្រធាន |
| ២. លោក | តូច ជាន់ | អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ | ជាអនុប្រធាន |
| ៣. លោក | យ៉ាង ចាន់រ៉ា | ប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ | ជាសមាជិក |
| ៤. លោក | ចាន់ ប៊ុនឈឿន | ប្រធានការិយាល័យលទ្ធកម្មសាធារណៈ | ជាសមាជិក |
| ៥. លោកស្រី | ឯម ចន្ទាប័រីណាត | អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ | ជាសមាជិក។ |

ប្រការ២._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣._

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាមី ខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៥ ខែ កញ្ញា ឆ្នាំ ២០១៩ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី

ជួច ប៊ុនណា



អគ្គបណ្ឌិតសភាចារ្យ អូន ឈ័ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី កសហវ.
- អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ
- សាមីអង្គភាពថវិកា
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ៨៨៤.១១...សហវ. ២០១៩

ប្រកាស

ស្តីពី

ការផ្លាស់ប្តូរ និងតែងតាំងសមាសភាពបន្ថែមនៃលេខាធិការដ្ឋានមូលនិធិឥណទានកម្ពុជា

នាពេល ០៩/០៩/១៩

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានក្រុមប្រឹក្សាបេឡាបនៃមូលនិធិឥណទានកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៩ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ស្តីពីការបង្កើតមូលនិធិឥណទានកម្ពុជា
- បានឃើញប្រកាសលេខ ៣៤៧ សហវ.ប្រក ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ស្តីពីការបង្កើតលេខាធិការដ្ឋាននៃមូលនិធិឥណទានកម្ពុជា
- បានឃើញប្រកាសលេខ ៧៦០ សហវ.ប្រក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋានមូលនិធិឥណទានកម្ពុជា
- បានឃើញប្រកាសលេខ ៧៦១ សហវ.ប្រក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ស្តីពីការតែងតាំងសមាសភាពជាក់ស្តែងនៃលេខាធិការដ្ឋានមូលនិធិឥណទានកម្ពុជា
- យោងតាមតម្រូវការចាំបាច់របស់មូលនិធិឥណទានកម្ពុជា

សម្រេច

ប្រការ ១ . -

តែងតាំង៖

- | | | |
|------------|------------------|-------------------------------|
| ១. លោក | ភក្តី សម្បូរណ៍ | ជាអនុប្រធានលេខាធិការដ្ឋាន |
| ២. លោកស្រី | ច័ន កេណ្ឌារ៉ុក្ខ | ជាប្រធានផ្នែករដ្ឋបាល |
| ៣. កញ្ញា | តេជ ចន្ទានិកា | ជាមន្ត្រីជំនាញនៃផ្នែករដ្ឋបាល។ |

ប្រការ ២ . -

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាមីខ្លួនដូចមានចែងក្នុងប្រការ ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធនេះនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ សីហា ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

និងជាប្រធានក្រុមប្រឹក្សាបេឡាធាននៃមូលនិធិគម្ពុជា



កត្តបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ.១២១២.២២.....សហវ.ក.បក

ប្រកាស

ស្តីពី

**ការកែសម្រួលក្របការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
និងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយ**

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីគយ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញសារាចរលេខ ០៩ សរ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីវិធាននិងនីតិវិធីនៃការរៀបចំការអនុវត្តការត្រួតពិនិត្យតាមដាន និងការវាយតម្លៃលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- បានឃើញប្រកាសលេខ ១៤៧ សហវ.ប្រក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់នាយកដ្ឋាននិងអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៩០ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការបង្កើតក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកំណែទម្រង់និងទំនើបកម្មគយ
- យោងតាមសំណូមពរការងារចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១. -

កែសម្រួលក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយ ដែលមានសមាសភាពដូចខាងក្រោម៖

១. ឯកឧត្តមបណ្ឌិត គុណ ញឹម	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា	ប្រធាន
២. លោក នួន ច័ន្ទវិទូ	អគ្គនាយករង	អនុប្រធាន
៣. លោកជំទាវ ហេង សំអុន	អគ្គនាយករង	អនុប្រធាន
៤. លោក ង៉ា អេងថេង	អគ្គនាយករង	អនុប្រធាន
៥. លោក កែវ សុខឃាង	អគ្គនាយករង	អនុប្រធាន
៦. លោក ថ្មី ចន្ទឆ័យ	ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក	សមាជិក
៧. លោក សុខ សុវិធា	ប្រធាននាយកដ្ឋានផែនការ និងបច្ចេកទេស	សមាជិក
៨. លោក ម៉ឺន ម៉ុនណារ៉ា	ប្រធាននាយកដ្ឋានកិច្ចការច្បាប់និងទំនាក់ទំនងសាធារណៈ	សមាជិក
៩. លោក ស្រេង សំណាង	ប្រធាននាយកដ្ឋានសវនកម្មគយ	សមាជិក
១០. លោក កើត សុផារ៉ា	ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស	សមាជិក
១១. លោក សែ សុយន	ប្រធាននាយកដ្ឋានរដ្ឋាករ	សមាជិក
១២. លោក ម៉ុង ជិន	ប្រធាននាយកដ្ឋានរបបគយ	សមាជិក
១៣. លោក សុខ សុដារ៉ា	ប្រធាននាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ	សមាជិក
១៤. លោក ឈន ឡើង	ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន	សមាជិក
១៥. បណ្ឌិត សង សុផារ៉ាវិធា	ប្រធាននាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ	សមាជិក
១៦. លោក គិន សុភារក្ស	ប្រធាននាយកដ្ឋានគ្រប់គ្រងការនាំចេញ	សមាជិក
១៧. លោក គាំ ច័ន្ទកុសល	ប្រធានលេខាធិការដ្ឋាន	សមាជិក

១៨. លោក ថោង សុខាភិរុត្តិ	នាយកសាលាជាតិគយ	សមាជិក
១៩. លោក សុខ ធីត	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក	សមាជិក
២០. លោក សែម ម៉េង	អនុប្រធាននាយកដ្ឋានសវនកម្មគយ	សមាជិក
២១. លោក តិច ស្រីគង្គ	អនុប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស	សមាជិក
២២. លោក ជា សំណាង	អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ	សមាជិក
២៣. លោក ជា សំរុន	ប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ	លេខាធិការ
២៤. លោក ណាំ សុខាង	ប្រធានការិយាល័យផែនការ និងគោលនយោបាយគយ	លេខាធិការ
២៥. លោកស្រី គឹម ណារី	ប្រធានការិយាល័យចំណាត់ថ្នាក់ទំនិញ	លេខាធិការ

ប្រការ ២. -

ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយ មានភារកិច្ចដូចតទៅ៖

- បង្កើតអនុក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អនុក្រុមការងារការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយ និងអនុក្រុមការងារវាយតម្លៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយ
- ផ្តល់មគ្គុទ្ទេសក៍លើការកំណត់គោលដៅ និងការកសាងផែនការសកម្មភាពសម្រាប់ការងារកំណែទម្រង់និងទំនើបកម្មគយ កសាងនិងអនុម័តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងផែនការសកម្មភាពប្រចាំឆ្នាំសម្រាប់ការងារកំណែទម្រង់និងទំនើបកម្មគយ ដោយអនុលោមតាមយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលកម្ពុជា និងទស្សនវិស័យរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើការងារកែទម្រង់និងទំនើបកម្មគយ
- អនុម័តផែនការសកម្មភាពការងារ និងកាលវិភាគលម្អិតនៃការអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយ និងការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- សម្របសម្រួលលើការរៀបចំ និងបូកសរុបផែនការសកម្មភាពគ្រប់គ្រងនាយកដ្ឋាន និងបណ្តាអង្គភាពគយនិងរដ្ឋាករមូលដ្ឋាននានា ដើម្បីពិនិត្យផ្តល់យោបល់ ឬកែសម្រួលផែនការយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នានា ដែលអាចកើតឡើងជាយថាហេតុលើការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការងារកំណែទម្រង់និងទំនើបកម្មគយ
- សម្របសម្រួលដើម្បីធានាសង្គតិភាពនៃការអនុវត្តផែនការសកម្មភាពសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការងារកំណែទម្រង់និងទំនើបកម្មគយ អនុលោមតាមយុទ្ធសាស្ត្រកៀរគរចំណូល និងយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាលកម្ពុជា
- សហការជាមួយអ្នកជំនាញការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដើម្បីកៀរគរជំនួយ

- កំណត់របបប្រជុំ បង្កើតយន្តការគ្រប់គ្រង និងវាយតម្លៃប្រសិទ្ធភាពការអនុវត្តផែនការសកម្មភាពនៃកម្មវិធីកំណែទម្រង់ និងទំនើបកម្មគយ
- ផ្តល់គំនិតផ្តួចផ្តើម រៀបចំផែនការសកម្មភាពថ្មីៗក្នុងករណីចាំបាច់សម្រាប់ដំណើរការអនុវត្តកម្មវិធីកំណែទម្រង់និងទំនើបកម្មគយ
- តាមដាននិងធ្វើការវាយតម្លៃពីលទ្ធផលការងារ និងបញ្ហាប្រឈមនានានៅពេលកំពុងអនុវត្តកម្មវិធីកំណែទម្រង់និងទំនើបកម្មគយ និងធ្វើរបាយការណ៍វឌ្ឍនភាព ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អនុវត្តការងារផ្សេងទៀត តាមការកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ប្រការ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ៤.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបានមេត្តាអនុញ្ញាតអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃសុក្រ ១២ ខែ កញ្ញា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០១៩

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល:

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

(Handwritten signature)



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ. ១១៩ សហវ. ១១១

ប្រកាស

ស្តីពី

ការកែសម្រួលប្រការ ៥ នៃប្រកាសលេខ ៧៦២ សហវ. ប្រក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨

ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តជូនលេខាធិការដ្ឋានមូលនិធិឥណទានកម្ពុជា

នាងនា * ៤៤៤៤

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

និងជាប្រធានក្រុមប្រឹក្សាបេឡាណូមូលនិធិឥណទានកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៩ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ស្តីពីការបង្កើតមូលនិធិឥណទានកម្ពុជា
- បានឃើញប្រកាសលេខ ៣៤៧ សហវ.ប្រក ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ស្តីពីការបង្កើតលេខាធិការដ្ឋាននៃមូលនិធិឥណទានកម្ពុជា
- បានឃើញប្រកាសលេខ ៧៦០ សហវ.ប្រក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋានមូលនិធិឥណទានកម្ពុជា
- បានឃើញប្រកាសលេខ៧៦២ សហវ.ប្រក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តជូនមូលនិធិឥណទានកម្ពុជា
- យោងតាមតម្រូវការចាំបាច់របស់មូលនិធិឥណទានកម្ពុជា

សម្រេច

ប្រការ មួយ . -

កែសម្រួលប្រការ៥ នៃប្រកាសលេខ៧៦២ សហវ.ប្រក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តជូនលេខាធិការដ្ឋានមូលនិធិឥន្ទ្របុប្ផាកម្ពុជា មានដូចខាងក្រោម៖

ប្រការ ៥ ថ្មី . -

ត្រូវបានអនុញ្ញាតឱ្យលេខាធិការដ្ឋានមូលនិធិឥន្ទ្របុប្ផាកម្ពុជាកាត់ទុក ៥០% ពីការប្រាក់ដែលទទួលបានពីការដាក់ប្រាក់ធ្វើវិភាគទានដំបូងរបស់រាជរដ្ឋាភិបាល ដើម្បីបែងចែក ដូចខាងក្រោម៖

- សម្រាប់ឧបត្ថម្ភថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ៦០%
- សម្រាប់ចំណាយរដ្ឋបាល និងប្រតិបត្តិការផ្សេងៗ ៤០%

ប្រការ ពីរ . -

ប្រកាសនេះមានប្រសិទ្ធភាពអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០១៩ នេះតទៅ។

ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

និងជាប្រធានក្រុមប្រឹក្សាប្រធានបាលនៃមូលនិធិឥន្ទ្របុប្ផាកម្ពុជា



កញ្ញា ហ៊ុន ម៉ាណែត

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ.១២៤.៨៤.០០០.....សហវ. ២០១៩

ប្រកាស
ស្តីពី

ការបែងចែកការកិច្ចផ្គត់ផ្គង់ដីកសិកម្មនានាដោយអគ្គនាយកដ្ឋានកសិកម្ម និង រដ្ឋាករកម្ពុជា

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីតុលាការ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៩៩០ អនក្រ.តត ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការតែងតាំងមន្ត្រីរាជការ និងទីប្រឹក្សា
- យោងតាមសំណូមពរការងារចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១.-

ប្រគល់ភារកិច្ចជូនឯកឧត្តមបណ្ឌិត **គុណ ឡឹម** ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យទទួលបន្ទុកដឹកនាំគ្រប់គ្រងការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទាំងមូលជារួម និងទទួលដឹកនាំដោយផ្ទាល់លើការងារ ÷

- លេខាធិការដ្ឋាន នាយកដ្ឋានហិរញ្ញវត្ថុនិងបុគ្គលិក នាយកដ្ឋានរដ្ឋាករ នាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស និងសាខាគយនិងរដ្ឋាកររាជធានីភ្នំពេញ
- កិច្ចសម្រួលពាណិជ្ជកម្ម និងការអនុវត្តកម្មវិធីកំណែទម្រង់និងទំនើបកម្មរដ្ឋបាលគយ
- ការលើកកម្ពស់បរិយាកាសគុណវិធានឱ្យកាន់តែល្អប្រសើរក្រោមក្របខណ្ឌនៃការអនុវត្តគោលនយោបាយនិងវិធានការនានារបស់រាជរដ្ឋាភិបាល ព្រមទាំងដឹកនាំយន្តការភាពជាដៃគូរវាងគយ និងវិស័យឯកជន
- ការងារចាំបាច់ផ្សេងទៀតតាមការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ប្រការ ២.-

ប្រគល់ភារកិច្ចជូនអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដូចតទៅ៖

១. លោក នួន ថ័ន្ទវិទូ អគ្គនាយករង ជាជំនួយការឱ្យអគ្គនាយកលើ៖

- ការងារនាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ និងការងារមួយចំនួនរបស់នាយកដ្ឋានផែនការ និងបច្ចេកទេស
- ការងាររបស់សាខាគយនិងរដ្ឋាករស្រែសណ្តមី សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ សាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ សាខាគយនិងរដ្ឋាករខេត្តកោះកុង សាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ និងសាខាគយនិងរដ្ឋាករខេត្តកំពត
- កិច្ចការអន្តរជាតិ រួមមានការងារអាស៊ាន អាស៊ី-អឺរ៉ុប មហាអនុតំបន់មេគង្គ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការគយពិភពលោក
- ការងារពាក់ព័ន្ធនឹងកម្មវិធីសហប្រតិបត្តិការរបស់ទីភ្នាក់ងារផ្តល់ជំនួយពហុភាគី និងទ្វេភាគី
- ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការកសាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ
- ការងារចាំបាច់ផ្សេងទៀតតាមការកំណត់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។

២. លោកជំទាវ ហេង សំអួន អគ្គនាយករង ជាជំនួយការឱ្យអគ្គនាយកលើ ៖

- ការងារនាយកដ្ឋានគ្រប់គ្រងការនាំចេញ និង ការងារមួយចំនួនទៀតរបស់នាយកដ្ឋានផែនការ និងបច្ចេកទេស
- ការងាររបស់សាខាគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ សាខាគយនិងរដ្ឋាករផែនស្លុត សាខាគយនិងរដ្ឋាករខេត្តបាត់ដំបង សាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ សាខាគយនិងរដ្ឋាករខេត្តឧត្តរមានជ័យ សាខាគយនិងរដ្ឋាករខេត្តសៀមរាប សាខាគយនិងរដ្ឋាករខេត្តព្រះវិហារ សាខាគយនិងរដ្ឋាករខេត្តកំពង់ធំ និង សាខាគយនិងរដ្ឋាករខេត្តកំពង់ចាម
- ការពិនិត្យ តាមដាន និងជំរុញការស្នើសុំដើម្បីក្របខណ្ឌតាមអតីតភាពការងារ និងសញ្ញាបត្ររបស់មន្ត្រីរាជការគយ និងរដ្ឋាករស្របតាមបទប្បញ្ញត្តិជាធរមាន
- ការងារចាំបាច់ផ្សេងទៀតតាមការកំណត់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។

៣. លោក ជា អេងវ៉ែង អគ្គនាយករង ជាជំនួយការឱ្យអគ្គនាយកលើ ៖

- នាយកដ្ឋានសវនកម្មគយ នាយកដ្ឋានរបបគយ និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន

- ការងាររបស់សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិភ្នំពេញ សាខាគយនិងរដ្ឋាករខេត្តកណ្តាល សាខាគយនិងរដ្ឋាករខេត្តតាកែវ សាខាគយនិងរដ្ឋាករខេត្តស្វាយរៀង សាខាគយនិងរដ្ឋាករខេត្តព្រៃវែង និង សាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ
- សម្របសម្រួល និងតាមដានយន្តការភាពជាដៃគូគយ-ផ្នែកឯកជន
- ការកសាងនិងគ្រប់គ្រងការអនុវត្តថវិកាកម្មវិធីរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
- ដឹកនាំ និងសម្របសម្រួលការអនុវត្តយុទ្ធសាស្ត្រ និងផែនការបច្ចេកវិទ្យាព័ត៌មាន
- ការងារចាំបាច់ផ្សេងទៀតតាមការកំណត់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។

៤. លោក កែវ សុខយាង អគ្គនាយករង ជាជំនួយការឱ្យអគ្គនាយកលើ ៖

- ការងាររបស់នាយកដ្ឋានកិច្ចការច្បាប់និងទំនាក់ទំនងសាធារណៈ នាយកដ្ឋានគ្រប់គ្រងតំបន់រួចចន្ទ និងសាលាជាតិគយ
- ការងាររបស់សាខាគយនិងរដ្ឋាករខេត្តស្ទឹងត្រែង សាខាគយនិងរដ្ឋាករខេត្តរតនគិរី សាខាគយនិងរដ្ឋាករខេត្តក្រចេះ សាខាគយ និងរដ្ឋាករខេត្តមណ្ឌលគិរី សាខាគយ និងរដ្ឋាករខេត្តប៉ៃលិន សាខាគយ និងរដ្ឋាករខេត្តពោធិ៍សាត់ និង សាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំង
- ទំនាក់ទំនង និង សម្របសម្រួលក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាជាមួយក្រសួង-ស្ថាប័នសាធារណៈ
- ការគ្រប់គ្រង តាមដាន និង ចងក្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
- ការងារចាំបាច់ផ្សេងទៀតតាមការកំណត់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។

ប្រការ ៣.-

អគ្គនាយករងទាំងអស់តាមផែនការសកម្មភាពរៀងៗខ្លួនដូចមានចែងក្នុងប្រការ ២ ខាងលើ មានភារកិច្ច ៖

- គ្រប់គ្រងនិងឃ្លាំមើលការអនុវត្តតួនាទី ភារកិច្ច និងកាតព្វកិច្ច ព្រមទាំងការអនុវត្តយុទ្ធសាស្ត្រនិងផែនការសកម្មភាពពាក់ព័ន្ធនានារបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដែលស្ថិតក្រោមមុខសញ្ញាទទួលខុសត្រូវរបស់ខ្លួនតាមឋានានុក្រម និងតាមបទប្បញ្ញត្តិជាធរមាន ព្រមទាំងវាយតម្លៃនិងធ្វើរបាយការណ៍ជាប្រចាំនូវប្រសិទ្ធភាពនៃការអនុវត្តនេះ មកអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
- ដឹកនាំការងាររៀបចំឯកសារនានា ដែលពាក់ព័ន្ធនឹងមុខសញ្ញាអង្គភាពនិងមុខសញ្ញាការងារ ដែលបានបែងចែកខាងលើ ជូនអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។

លោក លោកស្រីអគ្គនាយករងទាំងអស់ មុននឹងសម្រេចតាមភារកិច្ចទទួលខុសត្រូវដូចមានចែងខាងលើ ក្នុងនាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវវាយការណ៍និងសុំយោបល់សម្រេចពីអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមុនសិន ។ ក្នុងករណីដែលអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាពិនិត្យឃើញថា កិច្ចការដែលអគ្គនាយករងលើកឡើងមានលក្ខណៈជាគោលនយោបាយ ហើយសុក្រស្មាញ អគ្គនាយកត្រូវវាយការណ៍និងសុំការសម្រេចពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយផ្ទាល់ ។



ប្រការ ៤.-

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវចាត់ចែង ណែនាំបន្ថែមឱ្យបានច្បាស់លាស់អំពីនីតិវិធីនិងរបៀបរបបបំពេញការងារប្រចាំថ្ងៃ ជាពិសេសពាក់ព័ន្ធនឹងទម្រង់ និង បែបបទនៃការសុំការសម្រេច របបប្រជុំ និងទំនាក់ទំនងការងារផ្ទៃក្នុង ។

ប្រការ ៥.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ ៦.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អគ្គនាយក ប្រធាននាយកដ្ឋាន និងអង្គភាពនានានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសាមីខ្លួនត្រូវអនុវត្តតាមប្រកាសនេះឱ្យ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃចុះហត្ថលេខា ២២ ខែ កញ្ញា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល ៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី-ខេត្ត
- ដូចប្រការ ៦
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ២២៣ ល.បក ២០១៩

ប្រកាសអនុក្រសួង
ស្តីពី

ការកែតម្រូវច្បាប់ប្រែប្រួល និងច្បាប់ប្រែប្រួលនៃ
ប្រចាំនៃអនុក្រឹត្យស្តីពីការប្រែប្រួល

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ក្រសួងអប់រំ យុវជន និងកីឡា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកែតម្រូវច្បាប់ប្រែប្រួលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៣/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធ្វើវិសោធនកម្មមាត្រា៩ និងមាត្រា១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួល មាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃច្បាប់ប្រែប្រួលនៃច្បាប់ប្រែប្រួលនៃច្បាប់ប្រែប្រួល អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃ ប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ៤២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់ សេដ្ឋកិច្ច នៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធី ចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ១១២៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ស្តីពីការកែសម្រួល និងការបង្កើតបន្ថែម គណនី និងអនុគណនី នៃចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៦១៥ សហវ.ប្រក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការបង្កើតបន្ថែមគណនី និងអនុគណនី នៃប្លង់គណនីសាធារណៈ
- បានឃើញប្រកាសអន្តរក្រសួងលេខ២៥១ សហវ.ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្តីពីការដាក់ឱ្យអនុវត្តថវិកាកម្ម វិធីពេញលេញ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អង្គភាពថវិកានាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

ប្រការ១ .-

ត្រូវបានតែងតាំងមន្ត្រីបន្ទុក ជាជនទេយ្យកម្មបុរេប្រទាន និងជនទេយ្យកម្មបុរេប្រទានរងប្រចាំអង្គភាពថវិកានាយក ដ្ឋានហិរញ្ញវត្ថុ ដែលមានសមាសភាពដូចខាងក្រោម ៖

- ១.លោក **សេង ចាន់សុវណ្ណារុំ** ឋានៈជាអនុប្រធានការិយាល័យ ជាជនទេយ្យកម្មបុរេប្រទាន
- ២.លោក **នុត ណែត** ឋានៈជាអនុប្រធានការិយាល័យ ជាជនទេយ្យកម្មបុរេប្រទានរង
- ៣.លោក **ខៀវ ហាន** ឋានៈជាមន្ត្រី ជាជនទេយ្យកម្មបុរេប្រទានរង
- ៤.លោកស្រី **ជាតិ រតនៈធីត** ឋានៈជាមន្ត្រី ជាជនទេយ្យកម្មបុរេប្រទានរង

២/៣ 



ប្រការ២ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។


ប្រការ៣ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និង អង្គភាព ថវិកានាយកដ្ឋានហិរញ្ញវត្ថុ ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២១ ខែ កញ្ញា ឆ្នាំ ២០១៩
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រដ្ឋមន្ត្រី
ក្រសួងអប់រំ យុវជន និងកីឡា

ក្រសួងអប់រំ យុវជន និងកីឡា

កន្លែងទទួល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ក្រសួងអប់រំ យុវជន និងកីឡា
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងប្រវត្តិវិទ្យា និងវិចិត្រសិល្បៈ
លេខ ១៧០.៧៩.៧.ណ.

សេចក្តីណែនាំ
ស្តីពី

ការដាក់ឱ្យអនុវត្តនីតិវិធីនិងទម្រង់បែបបទនៃការគ្រប់គ្រងបណ្ណាគារ

ក្នុងគោលបំណងអនុវត្តអនុក្រឹត្យលេខ១៨ អនក្រ.បក. ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង ស្របតាមប្រកាសលេខ១៣៧/ប្រ.កចុះថ្ងៃទី ១២... ខែ...ស.ហ... ឆ្នាំ២០១៩ ស្តីពីការគ្រប់គ្រងបណ្ណាគារ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមធ្វើការណែនាំដូចខាងក្រោម៖

ក. ការផ្តល់សេវារដ្ឋបាលតាមរយៈអង្គភាពច្រកចេញចូលតែមួយ

- ១- រូបវន្តបុគ្គលឬនីតិបុគ្គលដែលប្រកបអាជីវកម្មលើសេវាកម្មបណ្ណាគារត្រូវបំពេញបែបបទស្នើសុំការអនុញ្ញាតមកអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត តាមគំរូពាក្យស្នើសុំដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធទី១នៃសេចក្តីណែនាំនេះ។
- ២- បុគ្គលិកជួរក្រោយនៃអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវចុះពិនិត្យដល់ទីតាំងសេវាកម្មដើម្បីកំណត់ទំហំបណ្ណាគារ មុននឹងផ្តល់យោបល់បច្ចេកទេសជូនប្រធានអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ដើម្បីដាក់ជូនអភិបាលរាជធានី ខេត្ត ពិនិត្យសម្រេច។
- ៣- រដ្ឋបាលរាជធានី ខេត្ត មានសិទ្ធិចេញបណ្ណអនុញ្ញាតបើកអាជីវកម្មបណ្ណាគារដែលមានផ្ទៃក្រឡាចាប់ពី៥០ ម៉ែត្រការ៉េឡើង តាមរយៈអង្គភាពច្រកចេញចូលតែមួយ។
- ៤- បណ្ណអនុញ្ញាតបើកអាជីវកម្មបណ្ណាគារ ត្រូវដាក់បង្ហាញជាសាធារណៈដើម្បីងាយស្រួលដល់ការអនុវត្តការងារនិងត្រួតពិនិត្យរបស់មន្ត្រីជួរក្រោយនៃអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត។
- ៥- បុគ្គលិកជួរក្រោយនៃអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវជំរុញដល់ម្ចាស់អាជីវកម្មឱ្យមកទទួលសេវាកម្មរដ្ឋបាលនេះជារៀងរាល់ឆ្នាំ តាមរយៈយន្តការច្រកចេញចូលតែមួយដែលមានជាធរមាន។ ករណីម្ចាស់បណ្ណាគារមិនព្រមមកទទួលសេវារដ្ឋបាល បុគ្គលិកជួរក្រោយនៃអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវដាក់លិខិតអញ្ជើញដោយទុករយៈពេល១៥ថ្ងៃ ក្រោយទទួលបានការឯកភាពពីអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត។ ករណីលិខិតអញ្ជើញ មានភ្ជាប់មកជាមួយក្នុងឧបសម្ព័ន្ធទី១នៃសេចក្តីណែនាំនេះ។
- ៦- ករណីម្ចាស់បណ្ណាគារមិនព្រមមកទទួលសេវារដ្ឋបាលតាមរយៈលិខិតអញ្ជើញ បុគ្គលិកជួរក្រោយនៃអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវស្នើសុំការសហការជាមួយអាជ្ញាធរមាន

សមត្ថកិច្ចដើម្បីផ្អាកអាជីវកម្មបណ្តោះអាសន្ន ក្រោយទទួលបានការឯកភាពពីអភិបាលនៃគណៈអភិបាល
រាជធានី ខេត្ត។ គំរូលិខិតផ្អាកអាជីវកម្មបណ្តោះអាសន្ន មានភ្ជាប់មកជាមួយក្នុងឧបសម្ព័ន្ធទី១នៃសេចក្តី
ណែនាំនេះ។

៧- កម្រៃសេវា រយៈពេលនៃការផ្តល់សេវា និងសុពលភាពបណ្ណអនុញ្ញាតបើកអាជីវកម្មបណ្ណាគារដែលមានផ្ទៃ
ក្រឡាចាប់ពី៥០ម៉ែត្រការ៉េឡើងត្រូវអនុវត្តតាមប្រកាសរួមលេខ៦៥៧ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមិថុនា
ឆ្នាំ២០១៦ រវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្តីពីការ
ផ្តល់សេវាសាធារណៈរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើកលែងតែមានការកំណត់ផ្សេងពីនេះ។

ខ. ការផ្តល់សេវារដ្ឋបាលតាមរយៈការិយាល័យច្រកចេញចូលតែមួយ

១- រូបវន្តបុគ្គលឬនីតិបុគ្គលដែលប្រកបអាជីវកម្មលើសេវាកម្មបណ្ណាគារត្រូវបំពេញបែបបទស្នើសុំការអនុញ្ញាត
មកការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមគំរូពាក្យស្នើសុំដូចមានភ្ជាប់ក្នុង
ឧបសម្ព័ន្ធទី២នៃសេចក្តីណែនាំនេះ។

២- បុគ្គលិកជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវចុះពិនិត្យដល់ទី
តាំងសេវាកម្មដើម្បីកំណត់ទំហំបណ្ណាគារ មុននឹងផ្តល់យោបល់បច្ចេកទេសជូនប្រធានការិយាល័យច្រក
ចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីដាក់ជូនអភិបាលក្រុង ស្រុក ខណ្ឌ ពិនិត្យសម្រេច។

៣- រដ្ឋបាលក្រុង ស្រុក ខណ្ឌ មានសិទ្ធិចេញបណ្ណអនុញ្ញាតបើកអាជីវកម្មបណ្ណាគារដែលមានផ្ទៃក្រឡាក្រោម
៥០ម៉ែត្រការ៉េ តាមរយៈការិយាល័យច្រកចេញចូលតែមួយ។

៤- បណ្ណអនុញ្ញាតបើកអាជីវកម្មបណ្ណាគារ ត្រូវដាក់បង្ហាញជាសាធារណៈដើម្បីងាយស្រួលដល់ការអនុវត្ត
ការងារនិងត្រួតពិនិត្យរបស់មន្ត្រីជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក
ខណ្ឌ។

៥- បុគ្គលិកជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវជំរុញដល់ម្ចាស់
អាជីវកម្មឱ្យមកទទួលសេវាកម្មរដ្ឋបាលនេះជារៀងរាល់ឆ្នាំ តាមរយៈយន្តការច្រកចេញចូលតែមួយដែល
មានជាធរមាន។ ករណីម្ចាស់បណ្ណាគារមិនព្រមមកទទួលសេវារដ្ឋបាល បុគ្គលិកជួរក្រោយនៃការិយាល័យ
ច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវដាក់លិខិតអញ្ជើញដោយទុករយៈពេល១៥ថ្ងៃ
ក្រោយទទួលបានការឯកភាពពីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ។ គំរូលិខិតអញ្ជើញមានភ្ជាប់
មកជាមួយក្នុងឧបសម្ព័ន្ធទី២នៃសេចក្តីណែនាំនេះ។

៦- ករណីម្ចាស់បណ្ណាគារមិនព្រមមកទទួលសេវារដ្ឋបាលតាមរយៈលិខិតអញ្ជើញ បុគ្គលិកជួរក្រោយនៃ
ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវស្នើសុំការសហការជាមួយអាជ្ញាធរមាន
សមត្ថកិច្ចដើម្បីផ្អាកអាជីវកម្មបណ្តោះអាសន្ន ក្រោយទទួលបានការឯកភាពពីអភិបាលនៃគណៈអភិបាល
ក្រុង ស្រុក ខណ្ឌ។ គំរូលិខិតផ្អាកអាជីវកម្មបណ្តោះអាសន្ន មានភ្ជាប់មកជាមួយក្នុងឧបសម្ព័ន្ធទី២នៃ
សេចក្តីណែនាំនេះ។

៧- កម្រៃសេវា រយៈពេលនៃការផ្តល់សេវា និងសុពលភាពបណ្ណអនុញ្ញាតបើកអាជីវកម្មបណ្ណាគារដែលមានផ្ទៃ
ក្រឡាក្រោម៥០ម៉ែត្រការ៉េ ត្រូវអនុវត្តតាមប្រកាសរួមលេខ៦៥៧ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ
២០១៦រវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្តីពីការផ្តល់
សេវាសាធារណៈរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើកលែងតែមានការកំណត់ផ្សេងពីនេះ។

ទទួលបានសេចក្តីណែនាំខាងលើ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ អធិការនៃអធិការដ្ឋាន ប្រធាននាយកដ្ឋានពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត និងបុគ្គលិកច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ១២ កើត ខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៩

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ



តឿង - សត្វលា

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- គ្រប់ក្រសួង ស្ថាប័ន
- អគ្គលេខាធិការដ្ឋានគ.ជ.អ.ប. នៃក្រសួងមហាផ្ទៃ
- សាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- "ដើម្បីជូនជ្រាប"
- អង្គភាពនិងការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ "ដើម្បីអនុវត្ត"
- មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត "ដើម្បីសហការ"
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

94

(ឧបសម្ព័ន្ធទី១)

ពាក្យស្នើសុំ
ការផ្តល់អាជ្ញាបណ្ណអនុញ្ញាតបើករថភ័យ
បណ្ណការដែលមានផ្ទៃក្រឡាចាប់ពី៥០ម៉ែត្រការ៉េឡើង

១២/១២/១៩

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ពាក្យស្នើសុំ

ការផ្តល់អាជ្ញាបណ្ណអនុញ្ញាត

បើកអាជីវកម្មបណ្ណាគារដែលមានផ្ទៃក្រឡាចាប់ពី៥០ម៉ែត្រការ៉េឡើង

ខ្ញុំបាទ-នាងខ្ញុំ ឈ្មោះ..... អក្សរឡាតាំង
ភេទ..... ថ្ងៃខែឆ្នាំកំណើត..... សញ្ជាតិ..... អាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ
ផ្លូវ..... ភូមិ..... ឃុំ/សង្កាត់..... ក្រុង/ស្រុក/ខណ្ឌ.....
រាជធានី/ខេត្ត..... អត្តសញ្ញាណប័ណ្ណ / លិខិតឆ្លងដែនលេខ.....
លេខទូរស័ព្ទទំនាក់ទំនង..... ជាម្ចាស់/តំណាង.....។

សូមគោរពជូន

ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត

កម្មវត្ថុ ៖ សំណើសុំការផ្តល់អាជ្ញាបណ្ណអនុញ្ញាតបើកអាជីវកម្មបណ្ណាគារ។

សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទ-នាងខ្ញុំសូមគោរពជូន **ឯកឧត្តម លោកជំទាវ
អភិបាលរាជធានី ខេត្ត** មេត្តាជ្រាបថា៖ ខ្ញុំបាទ-នាងខ្ញុំសុំការផ្តល់អាជ្ញាបណ្ណអនុញ្ញាតបើកអាជីវកម្មបណ្ណាគារ
ដែលមាន៖

- នាមករណ៍ជាភាសាខ្មែរ..... ជាអក្សរឡាតាំង.....
- អាសយដ្ឋាន.....
- ទូរស័ព្ទ..... អ៊ីម៉ែល.....។

អាស្រ័យដូចបានគោរពជូនខាងលើ សូម **ឯកឧត្តម លោកជំទាវ** មេត្តាពិនិត្យនិងសម្រេចដោយ
សេចក្តីអនុគ្រោះ។

សូមជូនភ្ជាប់មកជាមួយ៖

- | | |
|--|---------|
| ១- អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនរបស់អ្នកដាក់ពាក្យស្នើសុំ
(ថតចម្លងដោយនីត្យានុកូលកម្ម) | ១ច្បាប់ |
| ២- វិញ្ញាបនបត្រ ឬ លិខិតអនុញ្ញាតប្រកបអាជីវកម្ម (ថតចម្លងដោយនីត្យានុកូលកម្ម) | ១ច្បាប់ |
| ៣- រូបថតបច្ចុប្បន្នទំហំ៤x៦ | ៣សន្លឹក |
| ៤- កិច្ចសន្យា | ១ច្បាប់ |
| ៥- ប្លង់គំនូសបង្ហាញទីតាំង | ១ច្បាប់ |

សូម **ឯកឧត្តម លោកជំទាវ** មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ-នាងខ្ញុំ។

ថ្ងៃ..... ខែ..... ឆ្នាំ..... ព.ស.....

ថ្ងៃទី..... ខែ..... ឆ្នាំ.....

ស្នាមមេដៃស្តាំ និង ឈ្មោះអ្នកស្នើសុំ



**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ**

**ពាក្យស្នើសុំ (បន្ត)
ការផ្តល់អាជ្ញាបណ្ណអនុញ្ញាត
បើកអាជីវកម្មបណ្ណាគារដែលមានផ្ទៃក្រឡាចាប់ពី៥០ម៉ែត្រការ៉េឡើង**

ខ្ញុំបាទ-នាងខ្ញុំ ឈ្មោះ:..... អក្សរឡាតាំង
ភេទ..... ថ្ងៃខែឆ្នាំកំណើត..... សញ្ជាតិ..... អាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ
ផ្លូវ.....ភូមិ.....ឃុំ/សង្កាត់.....ក្រុង/ស្រុក/ខណ្ឌ.....
រាជធានី/ខេត្ត..... អត្តសញ្ញាណប័ណ្ណ / លិខិតឆ្លងដែនលេខ
លេខទូរសព្ទទំនាក់ទំនង.....ជាម្ចាស់/តំណាង.....។

**សូមគោរពជូន
ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត**

កម្មវត្ថុ ៖ សំណើសុំការផ្តល់អាជ្ញាបណ្ណអនុញ្ញាតបន្តអាជីវកម្មបណ្ណាគារ។

សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទ-នាងខ្ញុំសូមគោរពជូន **ឯកឧត្តម លោកជំទាវ
អភិបាលរាជធានី ខេត្ត** មេត្តាជ្រាបថា៖ ខ្ញុំបាទ-នាងខ្ញុំសុំការផ្តល់អាជ្ញាបណ្ណអនុញ្ញាតបន្តអាជីវកម្មបណ្ណាគារដែល
មាន៖

- នាមករណ៍ជាភាសាខ្មែរ..... ជាអក្សរឡាតាំង.....
- អាសយដ្ឋាន.....
- ទូរស័ព្ទ..... អ៊ីម៉ែល.....។

អាស្រ័យដូចបានគោរពជូនខាងលើ សូម **ឯកឧត្តម លោកជំទាវ** មេត្តាពិនិត្យនិងសម្រេចដោយ
សេចក្តីអនុគ្រោះ។

សូមជូនភ្ជាប់មកជាមួយ៖

- ១- អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនរបស់អ្នកដាក់ពាក្យស្នើសុំ
(ថតចម្លងដោយនីត្យានុកូលកម្ម) ១ច្បាប់
- ២- វិញ្ញាបនបត្រ ឬ លិខិតអនុញ្ញាតប្រកបអាជីវកម្ម (ថតចម្លងដោយនីត្យានុកូលកម្ម) ១ច្បាប់
- ៣- រូបថតបច្ចុប្បន្នទំហំ៤x៦ ៣សន្លឹក
- ៤- កិច្ចសន្យា ១ច្បាប់
- ៥- ប្លង់គំនូសបង្ហាញទីតាំង ១ច្បាប់

សូម **ឯកឧត្តម លោកជំទាវ** មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ-នាងខ្ញុំ។

ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស.....

ថ្ងៃទី.....ខែ.....ឆ្នាំ.....

ស្នាមមេដៃស្តាំ និង ឈ្មោះអ្នកស្នើសុំ



**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ**

កិច្ចសន្យា

សុំការផ្តល់អាជ្ញាបណ្ណអនុញ្ញាត

បើករោងចក្រម្មបណ្ណាការដែលមានផ្ទៃក្រឡាចាប់ពី៥០ម៉ែត្រការ៉េឡើង

ខ្ញុំបាទ-នាងខ្ញុំឈ្មោះ: ជាអក្សរឡាតាំង
ភេទ ថ្ងៃខែឆ្នាំកំណើត សញ្ជាតិ តួនាទី(ម្ចាស់ ឬ អ្នកគ្រប់គ្រងអាជីវកម្ម)
..... ប្រកបអាជីវកម្មបណ្ណាការឈ្មោះ: (ខ្មែរនិងឡាតាំង)
..... ទូរសព្ទ អ៊ីម៉ែល ឬ វេបសាយ។

សូមធ្វើកិច្ចសន្យាដូចខាងក្រោម៖

- ១- ធានាគោរពគោលការណ៍និងបទប្បញ្ញត្តិច្បាប់របស់រដ្ឋ
- ២- ធានាគោរពគោលការណ៍ណែនាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង រដ្ឋបាលរាជធានី ខេត្ត
- ៣- ធានាសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់
- ៤- ធានាមិនធ្វើអាជីវកម្មលើសៀវភៅ ឬ ឯកសារដែលគ្មានការអនុញ្ញាត
- ៥- ទទួលខុសត្រូវចំពោះមុខច្បាប់រាល់ការធ្វើអាជីវកម្មវត្ថុបុរាណ ឬ ធ្វើអាជីវកម្មសៀវភៅ ឬ ឯកសារដែលប្រាសចាកសីលធម៌សង្គម ប៉ះពាល់អង្គព្រះមហាក្សត្រ រើសអើងជាតិសាសន៍ ភេទ ពណ៌សម្បុរ ភាសា ជំនឿ សាសនា ឬ និន្នាការនយោបាយដែលប្រឆាំងទៅនឹងបូរណភាពទឹកដី ឯករាជ្យជាតិ សន្តិភាព អធិបតេយ្យជាតិ និងសន្តិសុខជាតិ
- ៦- ករណីទីតាំងអាជីវកម្មខ្ញុំមានតាំងលក់សម្ភារៈ ឬ បរិក្ខារនានាដែលត្រូវស្នើសុំលិខិតអនុញ្ញាត ឬ បណ្ណអនុញ្ញាតក្នុងវិស័យជំនាញដទៃទៀត ខ្ញុំនឹងអនុវត្តតាមលិខិតបទដ្ឋានជាធរមានក្នុងវិស័យនោះ
- ៧- អាជ្ញាធរមានសមត្ថកិច្ច មានសិទ្ធិផ្អាកជាបណ្តោះអាសន្ន ឬ បញ្ឈប់ជាផ្លូវការរាល់ការធ្វើអាជីវកម្មណាដែលពិនិត្យឃើញថាមិនបានគោរពតាមកិច្ចសន្យាខាងលើ។

ករណីមិនអនុវត្តកិច្ចសន្យានេះ ខ្ញុំបាទ-នាងខ្ញុំសូមទទួលទោសតាមច្បាប់របស់រដ្ឋដែលបានកំណត់ជាធរមាន។

ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស.....

ថ្ងៃទី.....ខែ.....ឆ្នាំ.....

ស្នាមមេដៃស្តាំ និង ឈ្មោះអ្នកស្នើសុំ




ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លិខិតបញ្ជាក់ទីតាំង

របស់ឈ្មោះ: ឈ្មោះអាជីវកម្ម:
អាសយដ្ឋាន ផ្ទះលេខ ផ្លូវ ភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ
រាជធានី/ខេត្ត ដូចបានបង្ហាញនៅក្នុងគំនូសបំព្រួញខាងក្រោម៖

គំនូសបំព្រួញបង្ហាញទីតាំង



ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស.

ថ្ងៃទី.....ខែ.....ឆ្នាំ.....

ស្នាមមេដៃស្តាំ និង ឈ្មោះអ្នកស្នើសុំ

លេខ:

បានឃើញនិងបញ្ជាក់

គំនូសបំព្រួញទីតាំងនេះពិតជាត្រឹមត្រូវប្រាកដមែន

ថ្ងៃទី.....ខែ.....ឆ្នាំ.....

ហត្ថលេខាមេឃុំ/ចៅសង្កាត់

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាល

លេខ

ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស.....
ថ្ងៃទី.....ខែ.....ឆ្នាំ.....

លិខិតអញ្ជើញ
លោក លោកស្រី ម្ចាស់អាជីវកម្មបណ្ណាគារ

- កម្មវត្ថុ ៖ ស្តីពីការបំពេញកាតព្វកិច្ចបង់កម្រៃសេវាកម្មបណ្ណាគារ
- យោង ៖ - អនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតយន្តការច្រកចេញចូល
តែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ប្រកាសរួមលេខ៦៥៧ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈ
របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ រដ្ឋបាលរាជធានី/ខេត្ត
សូមអញ្ជើញលោក លោកស្រីម្ចាស់អាជីវកម្មបណ្ណាគារដែលមានអាសយដ្ឋានផ្ទះលេខ ផ្លូវ
ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ រាជធានី/ខេត្ត
មកកាន់អង្គភាពច្រកចេញចូលតែមួយ ដើម្បីបំពេញកាតព្វកិច្ចបង់កម្រៃសេវាកម្មបណ្ណាគារ នៅរៀងរាល់ម៉ោងធ្វើ
ការក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទទួលលិខិតនេះ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានី/ខេត្តសូមជម្រាបជូនលោក លោកស្រី
ម្ចាស់អាជីវកម្មជ្រាបថា ការខកខានមិនបានបំពេញកាតព្វកិច្ចដូចដែលបានបញ្ញត្តិក្នុងលិខិតបទដ្ឋានគតិយុត្តជា
ធរមាន រដ្ឋបាលរាជធានី/ខេត្ត នឹងចាត់វិធានការផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ស្រប
តាមបទប្បញ្ញត្តិច្បាប់ជាធរមាន។

រដ្ឋបាលរាជធានី/ខេត្តសង្ឃឹមនិងជឿជាក់ថា លោក លោកស្រី
ម្ចាស់អាជីវកម្មបណ្ណាគារ នឹងអញ្ជើញមកតាមពេលវេលាកំណត់កុំបីខកខាន។
សូមលោក លោកស្រី ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ។

អតិថាធាន.....

ចម្លងជូន៖

- មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត "ដើម្បីជូនជ្រាប"



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អង្គបាល

លេខ

ថ្ងៃ

ខែ

ឆ្នាំ

ព.ស.

ថ្ងៃទី

ខែ

ឆ្នាំ

ជម្រាបជូន

លោក លោកស្រី ម្ចាស់អាជីវកម្មបណ្ណាល័យ

កម្មវត្ថុ ៖

ស្តីពីការផ្អាកជាបណ្តោះអាសន្នការប្រកបអាជីវកម្មបណ្ណាល័យករណីលើសនឹងកាតព្វកិច្ច

យោង ៖

- ប្រកាសរួមលេខ២៥៧ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈ
របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

- លិខិតអញ្ជើញលេខ..... ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... ស្តីពីការ
បំពេញកាតព្វកិច្ចបង់កម្រៃសេវាកម្មបណ្ណាល័យ

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមជម្រាបជូនលោក លោកស្រីម្ចាស់
បណ្ណាល័យ.....ដែលមានអាសយដ្ឋាន ផ្ទះលេខ..... ផ្លូវ..... ឃុំ/សង្កាត់
..... ក្រុង/ស្រុក/ខណ្ឌ..... រាជធានី/ខេត្ត..... ជ្រាបថា៖ រដ្ឋបាលរាជធានី ខេត្ត
..... បានពិនិត្យឃើញលោក លោកស្រីម្ចាស់បណ្ណាល័យមិនសហការជាមួយក្រុមការងារ
របស់អង្គភាពច្រកចេញចូលតែមួយដើម្បីបំពេញកាតព្វកិច្ចបង់កម្រៃសេវាកម្មបណ្ណាល័យតាមបញ្ញត្តិច្បាប់ដែលមាន
ជាធរមាន ដូច្នេះរដ្ឋបាលរាជធានី ខេត្ត សូមផ្អាកនូវអាជីវកម្មនេះជាបណ្តោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
អាស្រ័យហេតុនេះ សូមលោក លោកស្រីម្ចាស់បណ្ណាល័យ ជ្រាបនិងអនុវត្តតាមខ្លឹមសារខាងលើ
តាមការគួរ។

សូម លោក លោកស្រីម្ចាស់បណ្ណាល័យ ទទួលនូវការអាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ។

អភិបាល

ចម្លងជូន៖

- ស្នងការនគរបាលរាជធានី ខេត្ត
- មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត "ដើម្បីសហការ"

14/06/2019



រដ្ឋបាល
លេខ :

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

បណ្ណាអនុញ្ញាត
សេវាអនុញ្ញាត

យោង ៖

- អនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតយន្តការច្រកចេញចូល តែមួយសម្រាប់ការផ្តល់សេវាដ្ឋបាលនៅដ្ឋបាលថ្នាក់ក្រោមជាតិ
- ប្រកាសរួមលេខ២៥៧ សហវ.ប្រក ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

អនុញ្ញាតឲ្យលោក-លោកស្រី

ប្រភេទសេវាកម្ម

អាសយដ្ឋានអាជីវកម្ម

នាមករណ៍

បណ្ណាអនុញ្ញាតសេវាកម្មនេះមានសុពលភាពត្រឹមថ្ងៃទី

មុនផុតកំណត់រយៈពេល១៥ថ្ងៃ អាជីវករត្រូវយកបណ្ណាអនុញ្ញាតនេះ មកប្តូរដើម្បីដាក់សុំបន្តអាជីវកម្មនៅឆ្នាំបន្ទាប់។

៖ កេខ ថ្ងៃខែឆ្នាំកំណើត

៖ បើកអាជីវកម្មបណ្ណាគារ (បន្ត)

៖ ផ្ទះលេខ ផ្លូវលេខ ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ

៖ ខែ ឆ្នាំ

ថ្ងៃ ខែ ឆ្នាំ ព.ស.

ថ្ងៃទី ខែ ឆ្នាំ

អតិថិជន

បញ្ជាក់៖ បណ្ណាអនុញ្ញាតនេះត្រូវដាក់តាំង ឬ លុបនៅកន្លែងទទួលភ្ញៀវ

8/10

(ឧបសម្ព័ន្ធទី២)

ពាក្យស្នើសុំ
ការផ្តល់អាជ្ញាបណ្ណអនុញ្ញាតបើកអាជីវកម្ម
បណ្ណាគារដែលមានផ្ទៃក្រឡាប្រកាស៥០ម៉ែត្រការ៉េ

10/1/20

**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ**

**ពាក្យស្នើសុំ
ការផ្តល់អាជ្ញាបណ្ណអនុញ្ញាត
បើកអាជីវកម្មបណ្ណាគារដែលមានផ្ទៃក្រឡាប្រមាណ៥០ម៉ែត្រការ៉េ**

ខ្ញុំបាទ-នាងខ្ញុំ ឈ្មោះ..... អក្សរឡាតាំង

ភេទ..... ថ្ងៃខែឆ្នាំកំណើត..... សញ្ជាតិ..... អាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ.....

ផ្លូវ..... ភូមិ..... ឃុំ/សង្កាត់..... ក្រុង/ស្រុក/ខណ្ឌ.....

រាជធានី/ខេត្ត..... អត្តសញ្ញាណប័ណ្ណ / លិខិតឆ្លងដែនលេខ.....

លេខទូរសព្ទទំនាក់ទំនង..... ជាម្ចាស់/តំណាង..... ។

**សូមគោរពជូន
លោក លោកស្រីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ**

កម្មវត្ថុ ៖ សំណើសុំការផ្តល់អាជ្ញាបណ្ណអនុញ្ញាតបើកអាជីវកម្មបណ្ណាគារ។

សេចក្តីដូចបានជម្រាបជូនក្នុងកម្មត្ថខាងលើ ខ្ញុំបាទ-នាងខ្ញុំសូមគោរពជូន **លោក លោកស្រី
អភិបាលក្រុង ស្រុក ខណ្ឌ** មេត្តាជ្រាបថា៖ ខ្ញុំបាទ-នាងខ្ញុំសុំការផ្តល់អាជ្ញាបណ្ណអនុញ្ញាតបើកអាជីវកម្មបណ្ណាគារ
ដែលមាន៖

- នាមករណ៍ជាភាសាខ្មែរ..... ជាអក្សរឡាតាំង.....
- អាសយដ្ឋាន.....
- ទូរសព្ទ..... អ៊ីម៉ែល..... ។

អាស្រ័យដូចបានគោរពជូនខាងលើ សូម **លោក លោកស្រីអភិបាល** មេត្តាពិនិត្យនិងសម្រេចដោយ
សេចក្តីអនុគ្រោះ។

សូមជូនភ្ជាប់មកជាមួយ៖

- ១- អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនរបស់អ្នកដាក់ពាក្យស្នើសុំ
(ថតចម្លងដោយនីត្យានុកូលកម្ម) ១ច្បាប់
- ២- វិញ្ញាបនបត្រ ឬ លិខិតអនុញ្ញាតប្រកបអាជីវកម្ម (ថតចម្លងដោយនីត្យានុកូលកម្ម) ១ច្បាប់
- ៣- រូបថតបច្ចុប្បន្នទំហំ៤x៦ ៣សន្លឹក
- ៤- កិច្ចសន្យា ១ច្បាប់
- ៥- ប្លង់គំនូសបង្ហាញទីតាំង ១ច្បាប់

សូម **លោក លោកស្រីអភិបាល** មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ-នាងខ្ញុំ។

ថ្ងៃ..... ខែ..... ឆ្នាំ..... ព.ស.....

ថ្ងៃទី..... ខែ..... ឆ្នាំ.....

ស្នាមមេដៃស្តាំ និង ឈ្មោះអ្នកស្នើសុំ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ពាក្យស្នើសុំ (បន្ត)

ការផ្តល់អាជ្ញាបណ្ណអនុញ្ញាត

បើកអាជីវកម្មបណ្ណាគារដែលមានផ្ទៃក្រឡាប្រកាស៥០ម៉ែត្រការ៉េ

ខ្ញុំបាទ-នាងខ្ញុំ ឈ្មោះ:..... អក្សរឡាតាំង
ភេទ..... ថ្ងៃខែឆ្នាំកំណើត..... សញ្ជាតិ..... អាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ.....
ផ្លូវ..... ភូមិ..... ឃុំ/សង្កាត់..... ក្រុង/ស្រុក/ខណ្ឌ.....
រាជធានី/ខេត្ត..... អត្តសញ្ញាណប័ណ្ណ / លិខិតឆ្លងដែនលេខ.....
លេខទូរសព្ទទំនាក់ទំនង..... ជាម្ចាស់/តំណាង.....។

សូមគោរពជូន

លោក លោកស្រីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ

កម្មវត្ថុ ៖ សំណើសុំការផ្តល់អាជ្ញាបណ្ណអនុញ្ញាតបន្តអាជីវកម្មបណ្ណាគារ។

សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទ-នាងខ្ញុំសូមគោរពជូន លោក លោកស្រី
អភិបាលក្រុង ស្រុក ខណ្ឌ មេត្តាជ្រាបថា៖ ខ្ញុំបាទ-នាងខ្ញុំសុំការផ្តល់អាជ្ញាបណ្ណអនុញ្ញាតបន្តអាជីវកម្មបណ្ណាគារ
ដែលមាន៖

- នាមករណ៍ជាកាសាខ្មែរ..... ជាអក្សរឡាតាំង.....
- អាសយដ្ឋាន.....
- ទូរសព្ទ..... អ៊ីម៉ែល.....។

អាស្រ័យដូចបានគោរពជូនខាងលើ សូម លោក លោកស្រីអភិបាល មេត្តាពិនិត្យនិងសម្រេចដោយ
សេចក្តីអនុគ្រោះ។

សូមជូនភ្ជាប់មកជាមួយ៖

- ១- អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនរបស់អ្នកដាក់ពាក្យស្នើសុំ
(ថតចម្លងដោយនីត្យានុកូលកម្ម) ១ច្បាប់
- ២- វិញ្ញាបនបត្រ ឬ លិខិតអនុញ្ញាតប្រកបអាជីវកម្ម (ថតចម្លងដោយនីត្យានុកូលកម្ម) ១ច្បាប់
- ៣- រូបថតបច្ចុប្បន្នទំហំ៤x៦ ៣សន្លឹក
- ៤- កិច្ចសន្យា ១ច្បាប់
- ៥- ប្លង់គំនូសបង្ហាញទីតាំង ១ច្បាប់

សូម លោក លោកស្រីអភិបាល មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ-នាងខ្ញុំ។

ថ្ងៃ..... ខែ..... ឆ្នាំ.....ព.ស.....

ថ្ងៃទី.....ខែ.....ឆ្នាំ.....

ស្នាមមេដៃស្តាំ និង ឈ្មោះអ្នកស្នើសុំ



**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ**

កិច្ចសន្យា

សុំការផ្តល់អាជ្ញាបណ្ណអនុញ្ញាត

បើកអាជីវកម្មបណ្ណាគារដែលមានផ្ទៃក្រឡាប្រាកប៥០ម៉ែត្រការ៉េ

ខ្ញុំបាទ-នាងខ្ញុំឈ្មោះ: ជាអក្សរឡាតាំង
ភេទ ថ្ងៃខែឆ្នាំកំណើត សញ្ជាតិ តួនាទី(ម្ចាស់ ឬ អ្នកគ្រប់គ្រងអាជីវកម្ម)
..... ប្រកបអាជីវកម្មបណ្ណាគារឈ្មោះ: (ខ្មែរនិងឡាតាំង)
..... ទូរសព្ទ អ៊ីម៉ែល ឬ វេបសាយ។

សូមធ្វើកិច្ចសន្យាដូចខាងក្រោម៖

- ១- ធានាគោរពគោលការណ៍និងបទប្បញ្ញត្តិច្បាប់របស់រដ្ឋ
- ២- ធានាគោរពគោលការណ៍ណែនាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង រដ្ឋបាលក្រុង ស្រុក ខណ្ឌ
- ៣- ធានាសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់
- ៤- ធានាមិនធ្វើអាជីវកម្មលើសៀវភៅ ឬ ឯកសារដែលគ្មានការអនុញ្ញាត
- ៥- ទទួលខុសត្រូវចំពោះមុខច្បាប់រាល់ការធ្វើអាជីវកម្មវត្ថុបុរាណ ឬ ធ្វើអាជីវកម្មសៀវភៅ ឬ ឯកសារដែលប្រាសចាកសីលធម៌សង្គម ប៉ះពាល់អង្គព្រះមហាក្សត្រ រើសអើងជាតិសាសន៍ ភេទ ពណ៌សម្បុរ ភាសា ជំនឿ សាសនា ឬ និន្នាការនយោបាយដែលប្រឆាំងទៅនឹងបូរណភាពទឹកដី ឯករាជ្យជាតិ សន្តិភាព អធិបតេយ្យជាតិ និងសន្តិសុខជាតិ
- ៦- ករណីទីតាំងអាជីវកម្មខ្ញុំមានតាំងលក់សម្ភារៈ ឬ បរិក្ខារនានាដែលត្រូវស្នើសុំលិខិតអនុញ្ញាត ឬ បណ្ណអនុញ្ញាតក្នុងវិស័យជំនាញដទៃទៀត ខ្ញុំនឹងអនុវត្តតាមលិខិតបទដ្ឋានជាធរមានក្នុងវិស័យនោះ
- ៧- អាជ្ញាធរមានសមត្ថកិច្ច មានសិទ្ធិផ្អាកជាបណ្តោះអាសន្ន ឬ បញ្ឈប់ជាផ្លូវការរាល់ការធ្វើអាជីវកម្មណាដែលពិនិត្យឃើញថាមិនបានគោរពតាមកិច្ចសន្យាខាងលើ។

ករណីមិនអនុវត្តកិច្ចសន្យានេះ ខ្ញុំបាទ-នាងខ្ញុំសូមទទួលទោសតាមច្បាប់របស់រដ្ឋដែលបានកំណត់ជាធរមាន។

ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស.....
ថ្ងៃទី.....ខែ.....ឆ្នាំ.....
ស្នាមមេដៃស្តាំ និង ឈ្មោះអ្នកស្នើសុំ




ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លិខិតបញ្ជាក់ទីតាំង

របស់ឈ្មោះ: ឈ្មោះអាជីវកម្ម:
អាសយដ្ឋាន ផ្ទះលេខ ផ្លូវ ភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ
..... រាជធានី/ខេត្ត ដូចបានបង្ហាញនៅក្នុងគំនូសបំព្រួញខាងក្រោម៖

គំនូសបំព្រួញបង្ហាញទីតាំង



ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស.....

ថ្ងៃទី.....ខែ.....ឆ្នាំ.....

ស្នាមមេដៃស្តាំ និង ឈ្មោះអ្នកស្នើសុំ

លេខ:

បានឃើញនិងបញ្ជាក់

គំនូសបំព្រួញទីតាំងនេះពិតជាត្រឹមត្រូវប្រាកដមែន។

ថ្ងៃទី.....ខែ.....ឆ្នាំ.....

ហត្ថលេខាមេឃុំ/ចៅសង្កាត់

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាល

លេខ

ថ្ងៃ

ខែ

ឆ្នាំ

ព.ស

ថ្ងៃទី

ខែ

ឆ្នាំ

លិខិតអញ្ជើញ

លោក លោកស្រី ម្ចាស់អាជីវកម្មបណ្ណាគារ

កម្មវត្ថុ ៖

ស្តីពីការបំពេញកាតព្វកិច្ចបង់កម្រៃសេវាកម្មបណ្ណាគារ

យោង ៖

- អនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ប្រកាសរួមលេខ៦៥៧ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ រដ្ឋបាលក្រុង/ស្រុក/ខណ្ឌ

សូមអញ្ជើញលោក លោកស្រីម្ចាស់អាជីវកម្មបណ្ណាគារដែលមានអាសយដ្ឋានផ្ទះលេខ

ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ

រាជធានី/ខេត្ត

មកកាន់ការិយាល័យច្រកចេញចូលតែមួយ ដើម្បីបំពេញកាតព្វកិច្ចបង់កម្រៃសេវាកម្មបណ្ណាគារ នៅរៀងរាល់ម៉ោងធ្វើការក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទទួលលិខិតនេះ។

ជាមួយគ្នានេះ រដ្ឋបាលក្រុង/ស្រុក/ខណ្ឌ

សូមជម្រាបជូនលោក លោកស្រី

ម្ចាស់អាជីវកម្មជ្រាបថា ការខកខានមិនបានបំពេញកាតព្វកិច្ចដូចដែលបានបញ្ញត្តិក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន រដ្ឋបាលក្រុង/ស្រុក/ខណ្ឌ នឹងចាត់វិធានការផ្អាកអាជីវកម្មជាបណ្តោះអាសន្នស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។

រដ្ឋបាលក្រុង/ស្រុក/ខណ្ឌ

សង្ឃឹមនិងជឿជាក់ថា លោក លោកស្រីម្ចាស់

អាជីវកម្មបណ្ណាគារ នឹងអញ្ជើញមកតាមពេលវេលាកំណត់កុំបីខកខាន។

សូមលោក លោកស្រី ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ។

អភិបាល

ចម្លងជូន៖

- មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត "ដើម្បីជូនជ្រាប"

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាល

លេខ ថ្ងៃ ខែ ឆ្នាំ ព.ស.
..... ថ្ងៃទី ខែ ឆ្នាំ

ជម្រាបជូន
លោក លោកស្រី ម្ចាស់អាជីវកម្មបណ្ណាគារ

កម្មវត្ថុ ៖ ស្តីពីការផ្អាកជាបណ្តោះអាសន្នការប្រកបអាជីវកម្មបណ្ណាគារករណីលើសនឹងកាតព្វកិច្ច
យោង ៖ - ប្រកាសរួមលេខ២៥៧ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈ
របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

- លិខិតអញ្ជើញលេខ ចុះថ្ងៃទី ខែ ឆ្នាំ ស្តីពីការ
បំពេញកាតព្វកិច្ចបង់កម្រៃសេវាកម្មបណ្ណាគារ

សេចក្តីជូនដំណឹងមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមជម្រាបជូនលោក លោកស្រីម្ចាស់
បណ្ណាគារ ដែលមានអាសយដ្ឋាន ផ្ទះលេខ ផ្លូវ ឃុំ/សង្កាត់
..... ក្រុង/ស្រុក/ខណ្ឌ រាជធានី/ខេត្ត ជ្រាបថា៖ រដ្ឋបាលក្រុង ស្រុក
ខណ្ឌ បានពិនិត្យឃើញលោក លោកស្រីម្ចាស់បណ្ណាគារមិនសហការជាមួយក្រុម
ការងាររបស់ការិយាល័យច្រកចេញចូលតែមួយ ដើម្បីបំពេញកាតព្វកិច្ចបង់កម្រៃសេវាកម្មបណ្ណាគារតាមបញ្ញត្តិ
ច្បាប់ដែលមានជាធរមាន ដូច្នេះរដ្ឋបាលក្រុង ស្រុក ខណ្ឌ សូមផ្អាកនូវអាជីវកម្មនេះជាបណ្តោះអាសន្នចាប់ពីថ្ងៃជូន
ដំណឹងនេះតទៅ។

អាស្រ័យហេតុនេះ សូមលោក លោកស្រីម្ចាស់បណ្ណាគារ ជ្រាបនិងអនុវត្តតាមខ្លឹមសារខាងលើ
តាមការគួរ។

សូម លោក លោកស្រីម្ចាស់បណ្ណាគារ ទទួលនូវការអប់រំអានដ៏ស្មោះស្ម័គ្រពីខ្ញុំ។

អភិបាល

ចម្លងជូន៖

- អធិការដ្ឋានក្រុង ស្រុក ខណ្ឌ
- មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត "ដើម្បីសហការ"





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

**បណ្ណអនុញ្ញាត
សេវាកម្មបណ្ណាគារ**

រដ្ឋបាល
: ២០១៩

- យោង ៖
- អនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតយន្តការច្រកចេញចូល កែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
 - ប្រកាសរដ្ឋលេខ៦៥៧ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

អនុញ្ញាតឲ្យលោក-លោកស្រី
ប្រភេទសេវាកម្ម : បើកអាជីវកម្មបណ្ណាគារ (បន្ត)
អាសយដ្ឋានអាជីវកម្ម : ផ្ទះលេខ ផ្លូវលេខ ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ
នាមករណ៍ :
បណ្ណអនុញ្ញាតសេវាកម្មនេះមានសុពលភាពត្រឹមថ្ងៃទី ខែ ឆ្នាំ ថ្ងៃខែឆ្នាំកំណើត

មុនផុតកំណត់រយៈពេល១៥ថ្ងៃ អាជីវករត្រូវយកបណ្ណអនុញ្ញាតនេះ មកប្តូរដើម្បីដាក់សុំបន្តអាជីវកម្មនៅឆ្នាំបន្ទាប់។

ថ្ងៃ ខែ ឆ្នាំ ព.ស.
ថ្ងៃទី ខែ ឆ្នាំ
អភិបាល

បញ្ជាក់៖ បណ្ណអនុញ្ញាតនេះត្រូវដាក់តាំង ឬ ប្តូរនៅកន្លែងទទួលភ្ញៀវ

24/12

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី